

មាតិកា

	ទំព័រ
បេសកកម្ម និង ចក្ខុវិស័យ	i
ប្រវត្តិសង្ខេប	i
ព័ត៌មានអំពីធនធាន	ii
របាយការណ៍ហិរញ្ញវត្ថុសង្ខេប	iv
សង្ខេបរបាយហិរញ្ញវត្ថុរយៈពេល៣ ឆ្នាំ	v
សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល	vi
រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល	viii
របាយការណ៍របស់ក្រុមប្រឹក្សាភិបាល	xiii
អភិបាលកិច្ចរបស់ធនាគារ	xiv
ការគ្រប់គ្រងហានិភ័យ	xv
ការពិពណ៌នាអំពីអាជីវកម្ម	xv
គោលដៅប្រតិបត្តិការអាជីវកម្ម	xvi
ការផ្លាស់ប្តូរសំខាន់ៗប្រចាំឆ្នាំ	xvii
របាយការណ៍របស់គណៈគ្រប់គ្រង	1- 4
សេចក្តីរាយការណ៍របស់សវនករឯករាជ្យ	5-6
តារាងតុល្យការ	7-8
របាយការណ៍លទ្ធផល	9
របាយការណ៍ចរន្តមូលនិធិម្ចាស់ភាគហ៊ុន	10
របាយការណ៍ចរន្តសាច់ប្រាក់	11
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ	12-51



ធនាគារពាណិជ្ជកម្ម សាខាភ្នំពេញ

បេសកកម្ម និង បក្ខវិស័យ

▪ អតិថិជនជាចំណុច-សេវាកម្មជាអាទិភាព ប្រវត្តិសង្ខេប

ធនាគារពាណិជ្ជកម្មសាខាភ្នំពេញ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៨ ស្របពេលដែលធនាគារពាណិជ្ជកម្ម ទី ស្នាក់ការកណ្តាលនៅតែវ៉ាន់ បានធ្វើឯកជនការបន្ថែម។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០០៦ ធនាគារបានទទួលអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ពីធនាគារនៃកម្ពុជា។ បន្ទាប់ពីនេះមក នៅកំឡុងដើមខែមេសា ឆ្នាំ ២០០៨ យើងបានផ្លាស់ប្តូរទីតាំងមកអគារធំមួយស្ថិតនៅតាមបណ្តោយវិថីព្រះនរោត្តម ទល់មុខវិទ្យាល័យព្រះស៊ីសុវត្ថិ។ ទីតាំងថ្មីនេះផ្តល់ភាពងាយស្រួលទាំងការផ្តល់សេវាកម្ម និងចំណាត់ថ្នាក់ដល់អតិថិជន។ ម្យ៉ាងវិញទៀត ធនាគារក៏បានបង្កើតសាខារងចំនួនបួនកន្លែង ដែលមួយស្ថិតនៅភាគខាងលិចនៃរាជធានីភ្នំពេញ មានឈ្មោះថា ធនាគារពាណិជ្ជកម្ម សាខារងចោមចៅ នាដើមឆ្នាំ២០០៩ និងមួយកន្លែងទៀតស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទីមួយដែលមានឈ្មោះថា ធនាគារពាណិជ្ជកម្ម សាខារងអូឡាំពិក នាដើមឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១៤ មានសាខារងពីរទៀតត្រូវបើក គឺធនាគារពាណិជ្ជកម្មសាខារងចំការមន ដែលស្ថិតភាគខាងត្បូង និងធនាគារពាណិជ្ជកម្ម សាខារងទួលគោក ដែលស្ថិតនៅភាគខាងជើង នៃរាជធានីភ្នំពេញ។ ធនាគារបានបង្កើតសាខារងពីរបន្ថែមទៀត នៅដើមឆ្នាំ២០១៦គឺ ធនាគារពាណិជ្ជកម្ម សាខារងជ្រោយចង្វារ ស្ថិតនៅភាគឥសាន និងធនាគារពាណិជ្ជកម្ម សាខារងមានជ័យ ដែលមានទីតាំងស្ថិតនៅភាគនិរតីនៃរាជធានីភ្នំពេញ។ ជាងនេះទៅទៀត ធនាគារប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវទស្សនៈ “ អតិថិជនជាចំណុច-សេវាកម្មជាអាទិភាព”។

ព័ត៌មានអំពីធនាគារ

ទីស្នាក់ការកណ្តាល

សាខាធនាគារ

ចុះបញ្ជីពាណិជ្ជកម្មលេខ

ទីស្នាក់ការចុះបញ្ជី

ធនាគារពាណិជ្ជកម្ម (តែវ៉ាន់)

ធនាគារពាណិជ្ជកម្ម សាខាភ្នំពេញ

00005344 (ថ្មី); Co. 126Br/1998 (ចាស់)

អគារលេខ 66 មហាវិថី ព្រះនរោត្តម សង្កាត់ជ័យជំនះ
ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ៖ (០២៣) ២១០ ០២៦-៨ / ២២៣ ៤៨០-២

ទូរសារ៖ (០២៣) ២១០ ០២៩

អ៊ីម៉ែល៖ fcbpp@online.com.kh

ស្វ៊ីត ៖ FCBKKHPP

កាលបរិច្ឆេទដំណើរការអាជីវកម្ម

ថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៩៨

គណៈគ្រប់គ្រងក្នុងព្រះរាជាណាចក្រកម្ពុជា

លោក Chien Wen Cheng

អនុប្រធាន និងនាយកគ្រប់គ្រង (តែងតាំងនៅថ្ងៃទី 21
ខែ ធ្នូ ឆ្នាំ2016)

លោក Chou Chao Chung

អនុប្រធាន និងនាយកគ្រប់គ្រង

លោក Chang Shih Hsin

អនុប្រធាន និងនាយកគ្រប់គ្រងរង (លាលែងនៅថ្ងៃទី 29
ខែ មករា ឆ្នាំ2016)

លោក Chang Yuan Ming

ជំនួយការប្រធានជាន់ខ្ពស់

លោក Hsu Wei Sen

ជំនួយការប្រធានជាន់ខ្ពស់

លោក Chen Jen Yu

ជំនួយការប្រធានជាន់ខ្ពស់

លោក Lin Chung Yuan

អនុប្រធាន និងនាយកគ្រប់គ្រងរង

លោក Yang Po Jen

អនុប្រធាន និងនាយកគ្រប់គ្រងរង

លោក Yang Tsung Hsun

អនុប្រធាន និងនាយកគ្រប់គ្រងរង (តែងតាំងនៅថ្ងៃទី 12
ខែ កញ្ញា ឆ្នាំ 2016)

លោក Wang Sheng Wen

ជំនួយការប្រធានជាន់ខ្ពស់ (តែងតាំងនៅថ្ងៃទី 20
ខែ ឧសភា ឆ្នាំ 2016)

លោក Ko Chung Wang

ជំនួយការប្រធានជាន់ខ្ពស់ (លាលែងនៅថ្ងៃទី 17
ខែ មិថុនា ឆ្នាំ 2016)

លោក Chuang Chen Yun	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Yang Chia Wei	ជំនួយការប្រធានជាន់ខ្ពស់ (តែងតាំងនៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2016)
លោក Chang Chih An	អនុប្រធាន និងនាយកគ្រប់គ្រងរង (លាវិលនៅថ្ងៃទី 27 ខែ កក្កដា ឆ្នាំ 2016)
លោក Li Chun Hui	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Hung SzShian	ជំនួយការប្រធានជាន់ខ្ពស់ (តែងតាំងនៅថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2016)
លោក Hsieh Feng Chen	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Chiang Jung Hua	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Tsai Po Jen	ជំនួយការប្រធានជាន់ខ្ពស់
លោក Liu Ben Hao	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Kuo Shang Chen	ជំនួយការប្រធានជាន់ខ្ពស់
លោក Chiu Chi Yuan	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Chen Chung Ying	ជំនួយការប្រធានជាន់ខ្ពស់

សមាជិក**ម៉ូរីសុន កាក់ & អាសូសៀរ**

របាយការណ៍ហិរញ្ញវត្ថុសង្ខេប

លទ្ធផលប្រតិបត្តិការ

	៣១ ធ្នូ ២០១៦	៣១ ធ្នូ ២០១៥
ប្រាក់ចំណេញមុនពន្ធដកពន្ធ	17,277,935	13,784,638
ប្រាក់ចំណេញសុទ្ធសំរាប់ការិយបរិច្ឆេទ	14,315,300	10,859,327


ទិន្នន័យហិរញ្ញវត្ថុសំខាន់ៗនាចុងឆ្នាំ

សរុបទ្រព្យសកម្ម	565,172,287	423,416,144
ឥណទាននិងបុរេប្រទាន	417,027,590	303,726,351
ប្រាក់បញ្ញើពីអតិថិជន និងធនាគារ	259,083,476	213,366,104
ភាគហ៊ុនទូទៅ	50,000,000	41,000,000
មូលនិធិម្ចាស់ហ៊ុន	75,370,038	61,054,738
ទាយជួន និងយថាភាព	92,240,384	62,495,171

អនុបាតហិរញ្ញវត្ថុ

ការបង្វិលចំនួនលើទ្រព្យសកម្ម	2.53%	2.56%
ការបង្វិលចំណូលលើមូលនិធិម្ចាស់ហ៊ុន	18.99%	17.79%
មូលនិធិផ្ទាល់សុទ្ធផ្សេងនឹងទ្រព្យសកម្មសរុប	15.13%	18.39%
អនុបាតសោធនភាព	19.21%	22.50%
អនុបាតសាច់ប្រាក់ដោយស្រួល	74.98%	63.55%
ភាគលាភផ្សេងៗនឹងប្រាក់ចំណេញសុទ្ធ	27.63%	0.00%

សង្ខេបរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន



សេចក្តីថ្លែងការណ៍របស់ប្រធានក្រុមប្រឹក្សាភិបាល

១. សេដ្ឋកិច្ច និងបរិយាកាសអាជីវកម្ម



Ching-Nain Tsai
Chairman of the Board

2 Message to Our Shareholders

សេដ្ឋកិច្ចពិភពលោកបានឆ្លងកាត់នូវកំណើនសេដ្ឋកិច្ចភាពយឺតយ៉ាវស្ទើរតែពុំមានកំណើន កាលពីឆ្នាំ ២០១៦។ កំណើនគឺមានទំនុកចិត្ត ជាងការរំពឹងទុក នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ រួមបញ្ចូលទាំង សហរដ្ឋអាមេរិក តំបន់បាយប្រាក់ EURO និងប្រទេសជប៉ុន។ តាមរយៈគោលនយោបាយអសកលការរូបនីយកម្ម (ការប្រែក្លាយក្រុមហ៊ុនបរទេសអោយទៅជាក្រុមហ៊ុនក្នុងស្រុក) និងអតិរេកនៃការផ្គត់ផ្គង់ បានធ្វើអោយកំណើនពាណិជ្ជកម្ម ពិភពលោកមានការថមថយ ។ លើសពីនេះទៅទៀត ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានធ្វើឲ្យជំហាននៃកំណើនសេដ្ឋកិច្ចសកលថយចុះផងដែរ។ ស្ថានភាពនយោបាយនៅតាមតំបន់ ដូចជាការចាកចេញពីតំបន់បាយប្រាក់ EURO របស់ចក្រអង់គ្លេស(Brexit), ភាពតានតឹងនៅមជ្ឈិមបូព៌ា និងការកើនឡើងទំនោរនិយមបានធ្វើឲ្យរង្គោះរង្គើរដល់ទីផ្សារហិរញ្ញវត្ថុផងដែរ។ ការបង្កើតអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក នាខែធ្នូ ឆ្នាំ ២០១៦ និងសញ្ញានៃកំណើនយ៉ាងលឿននាឆ្នាំ ២០១៧ កំពុងឆ្លុះបញ្ចាំងនូវកំលាំងចលកវិជ្ជមានក្នុងសេដ្ឋកិច្ចអាមេរិក រួមជាមួយនូវកំណើនអតិផរណានឹងការអភិវឌ្ឍទីផ្សារការងារ។ ចំពោះសេដ្ឋកិច្ចកម្ពុជា បន្តមានភាពរឹងមាំហើយកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា

នឹងបន្តមានអត្រាខ្ពស់ក្នុងរយៈពេលមធ្យមខាងមុខ។ យោងតាមទិន្នន័យស្ថិតិផ្លូវការក្នុងរយៈពេល ៦ខែដើមឆ្នាំ ២០១៦ របស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៦ ត្រូវបានប៉ាន់ស្មានថានឹងរក្សាកំណើនក្នុងរង្វង់ ៧% ។ ក្នុងនោះ វិស័យឧស្សាហកម្មនៅតែមានកំណើនរឹងមាំ ក្នុងអត្រាពីរខ្ទង់ដដែល ពោលគឺប្រមាណ ១១.៥% និងបន្តដើរតួនាទីជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចទីមួយដែលវិស័យនេះ នៅតែបន្តនាំមុខដោយវិស័យកាត់ដេរ បើទោះបីជាវិស័យសំណង់មានការ ថមថយបន្តិចក្តី។ វិស័យសេវាកម្មអាចនឹងមាន កំណើនយឺតជាងឆ្នាំមុន ជាមួយនឹងអត្រាកំណើន ៦.៧% ដោយសារការបន្តថមថយនៃវិស័យទេសចរណ៍ និងវិស័យអចលនទ្រព្យ និងជំនួញ ខណៈដែលវិស័យកសិកម្មអាចនឹងមានកំណើនល្អជាងឆ្នាំ ២០១៥បន្តិច ពោលគឺក្នុងអត្រា ០.៥% ដោយសារតែកត្តាអាកាសធាតុដែលមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន។ ក្នុងឆ្នាំ ២០១៦ នេះផលិតផលក្នុងស្រុកថ្លៃបច្ចុប្បន្នត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ១៩.៨៥៣ លានដុល្លារអាមេរិក ដែលធ្វើឲ្យផលិតផលក្នុងស្រុក សំរាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១,៣០០ដុល្លារអាមេរិក។ លើសពីនេះ

កម្ពុជាអាចរក្សាបាននូវអតិផរណាដែលស្ថិតក្នុងកំរិតទាប និង អាចគ្រប់គ្រងបានដោយអតិផរណាជាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា នឹងមានអត្រា ២.៨% ក្នុងឆ្នាំ២០១៦ ដោយសារនិន្នាការកើនឡើងនៃថ្លៃប្រេងក្នុងទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាព ជាមួយនឹងការរំពឹងទុកថាប្រាក់រៀល នឹងនៅបន្តរក្សាបាននូវតំលៃប្រមាណ ៤.០៥០រៀលក្នុង ១ដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៦។

២. សង្ខេបសមិទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ

ធនាគារអាចរក្សាបាននូវកំរិតជ័សមរម្យនៃសមិទ្ធផលរបស់ខ្លួនក្នុងដំណើរការអាជីវកម្ម ព្រមទាំងសំរេចបាននូវទិសដៅប្រាក់ចំណេញរបស់ខ្លួននាឆ្នាំ២០១៦។ ដោយការបន្តកែលំអនូវរចនាសម្ព័ន្ធអង្គភាពយើងសង្ឃឹមយ៉ាងមុតមាំថា នឹងទទួលបានភាពជោគជ័យបន្ថែមក្នុងប្រតិបត្តិការ អាជីវកម្មរបស់យើង។ ដោយសារកំណែទម្រង់រចនាសម្ព័ន្ធធនាគារ យុទ្ធសាស្ត្រប្រតិបត្តិការ ការប្រើប្រាស់ថវិការដ៏មានប្រសិទ្ធភាព និងកិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកទាំងអស់ យើងទទួលបាននូវសមិទ្ធផលដូចខាងក្រោម៖


- ចំណូលសរុបកើនឡើងប្រមាណ៣៥.៧២ភាគរយគឺពី១៤.៣៨លាន មក ១៩.៥១លានដុល្លារ
- សំវិធានធនសំរាប់ឥណទានសង្ស័យ និង បុរេប្រទានសំរាប់ឆ្នាំ២០១៦ មាន ២.២៤ ពាន់ដុល្លារ
- ប្រាក់ចំណេញក្រោយបង់ពន្ធ កើនឡើងគួរអោយកត់សំគាល់ក្នុងអត្រា៣១.៨២ ភាគរយ គឺ កើនពី ១០.៨៥លានដុល្លារមក១៤.៣១លានដុល្លារ
- ឥណទាន និងបុរេប្រទានសុទ្ធ មានកំណើនខ្ពស់ក្នុងអត្រាប្រមាណជា ៣៧.៣០ ភាគរយគឺ កើនពី ៣០៣.៧២លានដុល្លារមក ៤១៧.០២លានដុល្លារ
- ប្រាក់បញ្ញើពីអតិថិជន និងធនាគារ មានកំណើនក្នុងអត្រាប្រមាណជា ២១.៤៣ភាគរយ គឺកើនពី ២១៣.៣៦លានដុល្លារមក ២៥៩.០៨លានដុល្លារ
- ទាយជួទាន និងយថាភាព កើនឡើងខ្ពស់ខ្លាំងក្នុងអត្រា៤៧.៦០ភាគរយ ដោយកើនពី ៦២.៤៩លានដុល្លារមក ៩២.២៤លានដុល្លារ
- ទ្រព្យសកម្មសរុបកើនក្នុងអត្រា៣៣.៤៨ភាគរយ គឺពី ៤២៣.៤១លានដុល្លារមក ៥៦៥.១៧លានដុល្លារ។

៣. លទ្ធភាពក្នុងការគោរពតាមច្បាប់ និងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា

ធនាគារពាណិជ្ជកម្មសាខាភ្នំពេញ ជានិច្ចកាលតែងតែអនុវត្តទៅតាមសេចក្តីណែនាំ និងប្រកាស របស់ធនាគារជាតិ នៃកម្ពុជា។ ហើយធនាគារពាណិជ្ជកម្មសាខាភ្នំពេញ នឹងបន្តគោរពតាមយ៉ាងខ្ជាប់ខ្ជួននូវរាល់សារាចរណែនាំ ប្រកាស និងបទបញ្ញត្តិផ្សេងៗ ដែលចេញផ្សាយដោយធនាគារជាតិ នៃ កម្ពុជា។

រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល

រចនាសម្ព័ន្ធធនាគារ



May 2017

ក្រុមប្រឹក្សាភិបាល និងគណៈនាយក

Title	Nationality or Place of Registration	Name	Date of First Appointment	Education and Career Background	Other Incumbent Post
Chairman of the Board	R.O.C.	Ching-Nain Tsai	July 1'10	■ M.S., Industrial Management, National Cheng Kung University Director General, National Treasury Agency, MOF; President, Land Bank of Taiwan; Chairman, Taiwan Business Bank; Chairman, Taiwan Futures Exchange; Chairman, First Commercial Bank (USA)	Chairman, First Financial Holding Co., Ltd. (FFHC); Chairman, The First Education Foundation Chairman of the Board, Trust Association of R.O.C. Supervisor, Taiwan Stock Exchange Corporation
Managing Director	R.O.C.	Po-Chiao Chou	Sep. 9'13	■ B.S., National Cheng Kung University; VP & General Manager of Si Tainan Branch, FCB; SVP & General Manager of Accounting Dept. and General Affairs Dept., FCB; EVP, FCB; Chairman, First Venture Capital Co., Ltd.; Chairman, First Financial Management Consulting Co., Ltd.; Supervisor, First Securities Inc.; Advisor & Head of Administration Management Dept. and Risk Management Dept., FFHC; EVP, FFHC; Director, The First Education Foundation	President, FCB; Director, FFHC; Director, Taiwan Small Business Integrated; Vice Chairman, The First Education Foundation; Chairman, First Commercial Bank (USA) Director, Taipei Financial Center Corporation
Managing Director	R.O.C.	Tien-Yuan Chen	Oct. 22'97	■ B.A., Tamkang University Chairman, Taiwan Coca-Cola Co., Ltd.; Director, Golden Gate Investment Co., Ltd.	Director, FFHC; Chairman, Golden Garden Investment Co., Ltd.; Chairman, Golden Gate Motor Co., Ltd.; Chairman, Golden Gate Investment Co., Ltd.; Director, The First Education Foundation
Managing Director	R.O.C.	Hsien-Feng Lee	July 13'06	■ Ph.D., Bielefeld University, Germany Advisory Committee Consultant of Council for Economic Planning and Development, Executive Yuan; Director, Farmers Bank of China	Director, FFHC; Director, Yuanfa-Polaris Research Institute; Associate Professor of Dept. of Economics, National Taiwan University; CEO, Public Economics Research Center, National Taiwan University
Independent Managing Director	R.O.C.	Du-Tsuen Uang	Aug. 25'11	■ Ph.D. in Law, National Chengchi University Commissioner, Fair Trade Commission, Executive Yuan; Associate Research Fellow, Associate Professor, Institute of International Relations, National Chengchi University	Director, Hung Ching Development & Construction Co. Ltd.; Director, Sino Horizon Holdings Limited; Director, Meiko Cultural Foundation; Dean of School of Law, Ming Chuan University
Independent Director	R.O.C.	Hau-Min Chu	July 24'15	■ Ph.D., Brown University Dean & Professor of Dept. of Money & Banking, National Chengchi University; President, Hsing Kuo University of Management; Director, Taiwan Futures Exchange; Managing Director, The Export-Import Bank of the R.O.C.; Director, Taiwan Financial Holding Co., Ltd.; Managing Director, Land Bank of Taiwan; Independent Managing Director, FCB	Independent Director, FFHC; Independent Director, WahLee Industrial Corp.; Independent Director, Gamma Optical Co., Ltd.; Appointed Professor of Dept. of Money & Banking, National Chengchi University; Chair Professor, Tamkang University of Science & Technology
Independent Director	R.O.C.	Dung-Chun Tsai	July 24'15	■ Ph.D., in Business Administration, University of Illinois. Professor, Dean of Institute of International Business and Dept. of Transportation & Communication Management Science, National Cheng Kung University	Professor of Dept. of Transportation & Communication Management Science and Institute of Telecommunications Management, CEO of Executive Master of Business Administration, National Cheng Kung University
Director	R.O.C.	Grace M. L. Jeng	Dec. 25'14	■ B.S., National Taiwan University SVP & General Manager of Yuan-Shan Branch; SVP & Chief of Personal Banking Business Admin. Division; EVP, FCB; Director, First Insurance Agency; Director, First Securities Investment Trust Co., Ltd.; Chairman, First Commercial Bank (USA)	Director & President, FFHC; Director, Taiwan Asset Management Corp.; Director, The First Education Foundation;
Director	R.O.C.	Chia-Yin, Hung	Apr. 28'11	■ Ph.D. in Law, National Chengchi University Member of Complaint Review Board for Government Procurement, Taipei City Government; Member of Legal Affairs Committee, MOEA; Member of Petitions and Appeals Committee, MOF	Professor, Dean of School of Law, Soochow University Supervisor, Taiwan Depository & Clearing Corporation
Director	R.O.C.	Jan-Yan Lin	Aug. 22'08	■ Ph.D. in Business Administration, National Chengchi University Dean of Academic Affairs, Kainan University; Secretary General, Chinese Professional Management Association	Professor of Dept. of Business Administration, Dean of Center for Global Taiwanese Business Studies, Chung Yuan Christian University
Director	R.O.C.	Shang-Wu Yu	Sep. 25'08	■ Ph.D., University of Birmingham, U.K. Chief Secretary for Chairperson, Fair Trade Commission, Executive Yuan; VP, Dean of College of Management, Tunghua University; Dean, College of Management and Language, Yuanpei University; Director, FFHC; Director, Global Link Securities Co., Ltd.; Dean, College of Business Management, JinWen University of Science & Technology	Independent Director, TXC Corporation; Director, Taiwan Stock Exchange; Independent Director, Taisun Holdings Co., Ltd. Dean, College of Business Management, JinWen University of Science & Technology Chair Professor, College of Management & Design, Ming Chi University of Technology
Director	R.O.C.	Lung-Fa Hsieh	Mar. 21'13	■ Ph.D., National Chengchi University; Director, REJU Construction Co. Ltd.; Supervisor, Taiwan Life Insurance Co. Ltd.; Dean, College of Management, Dayeh University; Supervisor, Taiwan Depository & Clearing Corporation; VP, Dayeh University	Independent Director, Vedan International (Holdings) Ltd.; Independent Director, Y.C.C. Parts MFG Co. Ltd.; Director, Connect secondly with limited company, headhunter of enterprise; President of Commerce Development Research Institute; Supervisor, WeShare Education & Charity Fund; Professor, Dept. of Business Administration, Chung Yuan Christian University
Director	R.O.C.	Chun-Tien Hu	July 24'15	■ Ph.D. in Economics, Princeton University Associate Professor, Professor, National Taiwan University; Research Fellow, Academia Sinica; Professor, National Kaohsiung University of Applied Science; Dean of Dept. of Economics, Chinese Culture University; Director, Bellwether International Group Ltd.; Director, Ju Hua Investment Co., Ltd.	Professor, Dept. of Economics, Chinese Culture University
Director	R.O.C.	Hwey-Jane Lin	July 24'15	■ M.A., Doctoral Program, Accounting Dept., The Wharton School, University of Pennsylvania CEO, Taiwan Accounting Education Foundation; CEO & Committee Member, Education & Training Committee, Accounting Research and Development Foundation; Committee Member, Administrative Commission of the Cable Radio and Television Development Fund, Government Information Office, Executive Yuan; Associate Professor, Dept. of Accounting, Fu Jen Catholic University; CPA; National Chiao Tung University; Associate Professor, Dept. of Accounting, National Taiwan University; Standing Supervisor, FCB; Supervisor, First-Aviva Life Insurance Co., Ltd.	Supervisor, CareerJust Accounting Service; CEO, Education & Training Committee, Accounting Research and Development Foundation Director, Taiwan Accounting Education Foundation Adjunct Associate Professor, Dept. of Accounting, National Taiwan University

Title	Nationality or Place of Registration	Name	Date of First Appointment	Education and Career Background	Other Incumbent Post
Chairman of the Board	R.O.C.	Ching-Nain Tsal	July 1'10	■ M.S., Industrial Management, National Cheng Kung University Director General, National Treasury Agency, MOF; President, Land Bank of Taiwan; Chairman, Taiwan Business Bank; Chairman, Taiwan Futures Exchange; Chairman, First Commercial Bank (USA)	Chairman, First Financial Holding Co., Ltd. (FFHC); Chairman, The First Education Foundation Chairman of the Board, Trust Association of R.O.C. Supervisor, Taiwan Stock Exchange Corporation
Managing Director	R.O.C.	Po-Chiao Chou	Sep. 9'13	■ B.S., National Cheng Kung University; VP & General Manager of Si Taihan Branch, FCB; SVP & General Manager of Accounting Dept. and General Affair Dept., FCB; EVP, FCB; Chairman, First Venture Capital Co., Ltd.; Chairman, First Financial Management Consulting Co., Ltd.; Supervisor, First Securities Inc.; Advisor & Head of Administration Management Dept. and Risk Management Dept., FFHC; EVP, FFHC; Director, The First Education Foundation	President, FCB; Director, FFHC; Director, Taiwan Small Business Integrated; Vice Chairman, The First Education Foundation; Chairman, First Commercial Bank (USA) Director, Taipei Financial Center Corporation
Managing Director	R.O.C.	Tien-Yuan Chen	Oct. 22'97	■ B.A., Tamkang University Chairman, Taiwan Coca-Cola Co., Ltd.; Director, Golden Gate Investment Co., Ltd.	Director, FFHC; Chairman, Golden Garden Investment Co., Ltd.; Chairman, Golden Gate Motor Co., Ltd.; Chairman, Golden Gate Investment Co., Ltd.; Director, The First Education Foundation
Managing Director	R.O.C.	Hsien-Feng Lee	July 13'06	■ Ph.D., Bielefeld University, Germany Advisory Committee Consultant of Council for Economic Planning and Development, Executive Yuan; Director, Farmers Bank of China	Director, FFHC; Director, Yuanfa-Polaris Research Institute; Associate Professor of Dept. of Economics, National Taiwan University; CEO, Public Economics Research Center, National Taiwan University
Independent Managing Director	R.O.C.	Du-Tsuen Uang	Aug. 25'11	■ Ph.D. in Law, National Chengchi University Commissioner, Fair Trade Commission, Executive Yuan; Associate Research Fellow, Associate Professor, Institute of International Relations, National Chengchi University	Director, Hung Ching Development & Construction Co. Ltd.; Director, Sino Horizon Holdings Limited; Director, Meiko Cultural Foundation; Dean of School of Law, Ming Chuan University
				■ Ph.D., Brown University Dean & Professor of Dept. of Money & Banking, National Chengchi University; President, Hsing Kuo University of Management; Director, Taiwan Futures Exchange; Managing Director, The Export-Import Bank of the R.O.C.; Director, Taiwan Financial Holding Co., Ltd.; Managing Director, Land Bank of Taiwan; Independent Managing Director, FCB	Independent Director, FFHC; Independent Director, WahLee Industrial Corp.; Independent Director, Gamma Optical Co., Ltd.; Appointed Professor of Dept. of Money & Banking, National Chengchi University; Chair Professor, Takming University of Science & Technology
Independent Director	R.O.C.	Dung-Chun Tsal	July 24'15	■ Ph.D. in Business Administration, University of Illinois. Professor, Dean of Institute of International Business and Dept. of Transportation & Communication Management Science, National Cheng Kung University	Professor of Dept. of Transportation & Communication Management Science and Institute of Telecommunications Management, CEO of Executive Master of Business Administration, National Cheng Kung University
Director	R.O.C.	Grace M. L. Jeng	Dec. 25'14	■ B.S., National Taiwan University SVP & General Manager of Yuan-Shan Branch; SVP & Chief of Personal Banking Business Admin. Division; EVP, FCB; Director, First Insurance Agency; Director, First Securities Investment Trust Co., Ltd.; Chairman, First Commercial Bank (USA)	Director & President, FFHC; Director, Taiwan Asset Management Corp.; Director, The First Education Foundation;
Director	R.O.C.	Chia-Yin, Hung	Apr. 28'11	■ Ph.D. in Law, National Chengchi University Member of Complaint Review Board for Government Procurement, Taipei City Government; Member of Legal Affairs Committee, MOEA; Member of Petitions and Appeals Committee, MOF	Professor, Dean of School of Law, Soochow University Supervisor, Taiwan Depository & Clearing Corporation
Director	R.O.C.	Jan-Yan Lin	Aug. 22'08	■ Ph.D. in Business Administration, National Chengchi University Dean of Academic Affairs, Kainan University; Secretary General, Chinese Professional Management Association	Professor of Dept. of Business Administration, Dean of Center for Global Taiwanese Business Studies, Chung Yuan Christian University
Director	R.O.C.	Shang-Wu Yu	Sep. 25'08	■ Ph.D., University of Birmingham, U.K. Chief Secretary for Chairperson, Fair Trade Commission, Executive Yuan; VP, Dean of College of Management, Tunghan University; Dean, College of Management and Language, Yuanpei University; Director, FFHC; Director, Global Link Securities Co., Ltd.; Dean, College of Business Management, JinWen University of Science & Technology	Independent Director, TXC Corporation; Director, Taiwan Stock Exchange; Independent Director, Talsun Holdings Co., Ltd. Dean, College of Business Management, JinWen University of Science & Technology Chair Professor, College of Management & Design, Ming Chi University of Technology
Director	R.O.C.	Lung-Fa Hsieh	Mar. 21'13	■ Ph.D., National Chengchi University; Director, REJU Construction Co. Ltd.; Supervisor, Taiwan Life Insurance Co. Ltd.; Dean, College of Management, Dayeh University; Supervisor, Taiwan Depository & Clearing Corporation; VP, Dayeh University	Independent Director, Vedan International (Holdings) Ltd.; Independent Director, Y.C.C. Parts MFG Co. Ltd.; Director, Connect secondly with limited company, headhunter of enterprise; President of Commerce Development Research Institute; Supervisor, WeShare Education & Charity Fund; Professor, Dept. of Business Administration, Chung Yuan Christian University
Director	R.O.C.	Chun-Tien Hu	July 24'15	■ Ph.D. in Economics, Princeton University Associate Professor, Professor, National Taiwan University; Research Fellow, Academia Sinica; Professor, National Kaohsiung University of Applied Science; Dean of Dept. of Economics, Chinese Culture University; Director, Bellwether International Group Ltd.; Director, Jiu Hua Investment Co., Ltd.	Professor, Dept. of Economics, Chinese Culture University
Director	R.O.C.	Hwey-Jane Lin	July 24'15	■ M.A., Doctoral Program, Accounting Dept., The Wharton School, University of Pennsylvania CEO, Taiwan Accounting Education Foundation; CEO & Committee Member, Education & Training Committee, Accounting Research and Development Foundation; Committee Member, Administrative Commission of the Cable Radio and Television Development Fund, Government Information Office, Executive Yuan; Associate Professor, Dept. of Accounting, Fu Jen Catholic University; CPA; National Chiao Tung University; Associate Professor, Dept. of Accounting, National Taiwan University; Standing Supervisor, FCB; Supervisor, First-Aviva Life Insurance Co., Ltd.	Supervisor, CareerJust Accounting Service; CEO, Education & Training Committee, Accounting Research and Development Foundation Director, Taiwan Accounting Education Foundation Adjunct Associate Professor, Dept. of Accounting, National Taiwan University

February 28, 2017

Title	Nationality or Place of Registration	Name	Date of First Appointment	Education and Career Background	Other Incumbent Post
Director	R.O.C.	Hsiao-Ling Tseng	July 26'12	■ LL.B., Fu Jen Catholic University Lawyer of Lord's International Law Office; AVP & Deputy Manager of Chien-Kuo Branch, Special Asset Management Division, FCB; SAVP & Deputy General Manager of Taoyuan Branch, FCB	SAVP & Deputy General Manager of San-Chung-Pu Branch, FCB; Director, First Investment Limited; President, First Commercial Bank Industrial Union; Member of Labor Funds Supervisory Committee, Ministry of Labor
Standing Supervisor	R.O.C.	Ming-Yuan Chiu	Oct. 24'13	■ Ph. D., Bulacan State University Professor, Director of Accounting Office, Dean of Academic Affairs Dept. and General Affair Dept., Southern Taiwan University of Science and Technology; President, Tung Fang Design Institute	Standing Supervisor, Association of Private Universities and Colleges of Taiwan; President, Ching Kuo Institute of Management and Health Professor, Graduate School of Health Industry Management
Supervisor	R.O.C.	Yih-Cherng Yang	July 19'00	■ M.S., National Taiwan University Director, FCB; Managing Director, Standing Supervisor, China Bills Finance Corp.; Director, Amcad Biomed Corporation	President, Taiwan Small Business Integrated Assistance Center; Director, Taiwan Incubator SME Development Corporation; Supervisor, Yiu Hwa Management Consultant Co., Ltd.; Independent Director, Amcad Biomed Corporation
Supervisor	R.O.C.	Liang Chen	June 30'11	■ MBA, Finance, Bernard M. Baruch College, The City University of New York Vice President, International Investments, Oppenheimer & Co. Inc.; Executive Director & Head of Asia, Investment Banking, Paine Webber Inc.; Director, Taiwan Financial Holding Co., Ltd.	Chairman, Peak Capital Co., Ltd.
Supervisor	R.O.C.	Da-Bai Shen	Aug. 23'12	■ Ph.D., Tulane University, USA External Reviewer, Securities Listing Review Committee, Taiwan Stock Exchange; Member and Convenor of Clearing Committee, Taiwan Futures Exchange; Director, Center for Business Innovation and Incubation, Soochow University; Member of Investment Review Committee, National Development Fund, Executive Yuan; Director, APFC Ltd.; Director, Supervisor, SolidMizard Co., Ltd.; Director, Pili International Multimedia Co., Ltd.; Independent Director, Hualien Media International Co., Ltd.	Supervisor, APFC Ltd.; Independent Director, Pili International Multimedia Co., Ltd.; Supervisor, Grand Cathay Venture Capital II Co., Ltd.; Professor of Accounting Dept., Soochow University

February 28, 2017

Executive Officers

Title	Nationality or Place of Registration	Name	Date of First Appointment	Education and Career Background	Other Incumbent Post
President	R.O.C.	Po-Chiao Chou	Sep. 9'13	■ B.S., National Cheng Kung University VP & General Manager of SI Taiwan Br.; SVP & General Manager of Accounting Dept. and General Affair Dept.; Executive Vice President, FCB	Director, FFHC; Managing Director, FCB; Chairman, First Commercial Bank (USA); Vice Chairman, The First Education Foundation; Director, Taiwan Small Business Integrated; Director, Taipei Financial Center Corporation
EVP	R.O.C.	Ying Wu	Sep. 6'12	■ B.S., National Chengchi University Supervisor, First Venture Capital Co., Ltd.; Supervisor, First Financial Management Consulting Co., Ltd. Chairman & Director, First P&C Insurance Agency Co., Ltd.; Chairman & Director, First Insurance Agency Co., Ltd.	Director, First-Aviva Life Insurance Co., Ltd. Director of Business Development Committee, Trust Association of R.O.C.
EVP	R.O.C.	Huey-Chin Hung	June 27'14	■ B.A., National Chengchi University SVP & Head of Kaohsiung District Center, Credit Approval Division and Credit Analysis Division, FCB	Advisor & Head of Risk Management Department, FFHC; Supervisor, First Securities Investment Trust; Director, Taiwan Asset Management Corp.
EVP	R.O.C.	Miao-Fen Tuan	Dec. 24'15	■ MBA, The Chinese University of Hong Kong SVP & Head of Corporate Banking Business Admin. Division, FCB; Supervisor, Financial Information Service Co., Ltd.	Director, First Securities Inc.; Supervisor, Taiwan Small Business Integrated Assistance Foundation
EVP	R.O.C.	Shang-Shing Chiang	Dec. 24'15	■ B.A., Tamkang University SVP & Head of International Banking Division, FCB; Chairman of International Finance Committee, The Bankers Association of the Republic of China	EVP, Chief Compliance Officer, FFHC; Supervisor, FCB Leasing Co., Ltd.; Supervisor, FCB International Leasing, Ltd.; Supervisor, FCB Leasing (Xiamen) Ltd.; Director, First Commercial Bank (USA)
EVP	R.O.C.	Chia-Hsiang Lee	Oct. 28'16	■ MBA, University of Texas at Dallas SVP & General Manager of New York Branch, FCB	Director, First Commercial Bank (USA); Chairman of International Finance Committee, The Bankers Association of the Republic of China; Head of Overseas Business Admin. Division, FCB
EVP	R.O.C.	Pei-Wen Liu	Nov. 30'16	■ PhD, National Cheng Kung University	Supervisor, Financial Information Service Co., Ltd.; Member of Banking Automation Committee, The Bankers Association of the Republic of China
EVP	R.O.C.	Chao-Chung Chou	Dec. 16'16	■ EMBA, Dayeh University SVP & General Manager of Phnom Penh Branch, FCB	Director, First Venture Capital Co., Ltd.; Director, First Consulting Co., Ltd.
Chief Auditor	R.O.C.	Shiow-Ling Wu	Apr. 27'17	■ B.L., National Chengchi University VP & Head of International Banking Division; SVP & General Manager of Singapore Branch; SVP & Head of Auditing Division, FCB	Supervisor, First Securities Investment Trust Co., Ltd.


March 17, 2017

Main Shareholders of Sole Owner FFHC

Shareholders	Holding %
Ministry of Finance	11.49
Bank of Taiwan	7.45
Hua Nan Bank	2.56
Civil Servants' Retirement Fund	2.20
Chunghwa Post Co., Ltd.	1.76
Taiwan Tobacco & Liquor Corporation	1.32
Vanguard Emerging Markets Stock Index Fund	1.31
Government of Singapore	1.21
Dimensional Emerging Markets Value Fund	1.19
Vanguard Total International Stock Index Fund, A Series of Vanguard Star Funds	0.87

February 28, 2017

រចនាសម្ព័ន្ធធនាគារពាណិជ្ជកម្ម សាខាភ្នំពេញ



របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលធនាគារពាណិជ្ជកម្ម មានភាពរីករាយក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៦។

សកម្មភាពជាគោល

ធនាគារពាណិជ្ជកម្មសាខាភ្នំពេញ ប្រតិបត្តិការដោយគោរពតាមច្បាប់ និង បញ្ញត្តិធនាគារជាតិនៃកម្ពុជា ជាពិសេសគឺផ្ដោតទៅលើការផ្តល់កំរៃ និងសេវាកម្មផ្នែកធនាគារផ្សេងៗ ចំពោះសហគ្រាសខ្នាតតូច និងមធ្យម ក្នុងគោលបំណងរួមចំណែកស្ថាបនាសេដ្ឋកិច្ចជាតិ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ត្រូវបានបង្ហាញដូចខាងក្រោម៖

សមទ្ធផលធនាគារ	២០១៦	២០១៥	ទឹកប្រាក់កើនរឹម	កើនរឹមជា%
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ជា%
ចំនូលសរុប	១៩,៥១៩,១៥៣	១៩,៣៨២,១៨៦	៥,១៣៦,៩៦៧	៣៥.៧២%
សំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ	២,២៤១,២១៨	៥៩៧,៥៤៨	១,៦៤៣,៦៧០	២៧៥.០៧%
ចំណេញបន្ទាប់ពីដកពន្ធរួច	១៤,៣១៥,៣០០	១០,៨៥៩,៣២៧	៣,៤៥៥,៩៧៣	៣១.៨២%
ឥណទាន និងបុរេប្រទាន	៤១៧,០២៧,៥៩០	៣០៣,៧២៦,៣៥១	១១៣,៣០១,២៣៩	៣៧.៣០%
ប្រាក់បញ្ញើពីអតិថិជន និងធនាគារ	២៥៩,០៨៣,៤៧៦	២១៣,៣៦៦,១០៤	៤៥,៧១៧,៣៧២	២១.៤៣%
ទាយដ្ឋាន និងយថាភាព	៩២,២៤០,៣៨៤	៦២,៤៩៥,១៧១	២៩,៧៤៥,២១៣	៤៧.៦០%
ទ្រព្យសកម្មសរុប	៥៦៥,១៧២,២៨៧	៤២៣,៤១៦,១៥៤	១៤១,៧៥៦,១៣៣	៣៣.៤៨%

ភាគលាភ និងការបំបែកមូលធន

អនុលោមតាមប្រកាសស្តីពីការកំណត់ជាថ្មីនូវដើមទុនចុះបញ្ជី និងលក្ខណសុំអាជ្ញាប័ណ្ណ និងប្រកាសស្តី ពីការគណនាមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ចេញផ្សាយដោយធនាគារជាតិ នៃកម្ពុជា នៅក្នុងកំឡុងឆ្នាំ ២០១៦ ធនាគារបានបង្កើនដើមទុនចំនួន ៩,០០០,០០០.០០ ដុល្លារអាមេរិក ពីចំនួន ៤១ លានដុល្លារអាមេរិក ទៅចំនួន ៥០ លានដុល្លារអាមេរិក។ ការ

បង្កើនដើមទុននេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦។

អភិបាលកិច្ចរបស់ធនាគារ

ធនាគារ បានប្តេជ្ញារក្សានូវស្តង់ដារខ្ពស់ក្នុងការអនុវត្តន៍អភិបាលកិច្ចរបស់ខ្លួន ព្រមទាំង ជំហរនៃកិច្ចប្រតិបត្តិអាជីវកម្មជីវ័យមាំក្នុងការធានាអោយបាននូវនិរន្តរភាពនៃការវិវត្តន៍របស់ ធនាគារ និងការពារ ផលប្រយោជន៍ចំពោះភាគីដែលពាក់ព័ន្ធទាំងអស់។

គោលនយោបាយនៃការគ្រប់គ្រងផ្ទៃក្នុង

ដើម្បីពង្រឹង និងការពារការក្លែងបន្លំក្នុងកសាង ក៏ដូចជាទប់ស្កាត់ការធ្វើបញ្ជីក្លែងក្លាយអោយមានប្រសិទ្ធភាពខ្ពស់ ធនាគារបានកំណត់ និង រៀបចំគោលការណ៍សន្សំកម្មផ្ទៃក្នុងរបស់ខ្លួន ដើម្បីត្រួតពិនិត្យរាល់ ប្រតិបត្តិការ និងការអនុវត្តន៍អាជីវកម្មរបស់ខ្លួន។ ការត្រួតពិនិត្យជាពិសេស គឺត្រូវបានធ្វើឡើងជារៀងរាល់ខែ ដោយស្របទៅតាមគោលការណ៍ស្នាក់ការមេ។

ក្រមសីលធម៌

ធនាគារ បានដាក់ចេញនូវបទបញ្ជាទាំងឡាយ ដើម្បីដឹកនាំបុគ្គលិកទាំងអស់ឆ្ពោះទៅកាន់ឥរិយាបថដែលប្រកបដោយក្រមសីលធម៌ ដោយផ្អែកទៅលើគោលការណ៍សំខាន់ៗ ដូចជា៖

- គ្មានភាពរើសអើងគ្នា
- ជៀសវាងការធ្វើឲ្យប៉ះទង្គិចដល់ផលប្រយោជន៍ធនាគារ
- សមភាពចំពោះបុគ្គលិក និង អតិថិជនគ្រប់រូប
- រក្សានូវការសំងាត់នៃទិន្នន័យរបស់ធនាគារ និង អតិថិជន
- ជៀសវាងនូវការកេណ្ឌប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈប្រតិបត្តិការធនាគារ។
-

ទស្សនៈធនាគារ

- ផ្តល់ជូននូវសេវាកម្មជ័យជំនះ និងមានប្រសិទ្ធភាព ទំនាក់ទំនងល្អ ហើយនិងភាពស្មោះត្រង់ចំពោះអតិថិជន និងបុគ្គលគ្រប់រូប
- ជំរុញឲ្យបុគ្គលិកសកម្ម និង មានលក្ខណៈល្អប្រពៃ តាមរយៈការបង្កើនប្រាក់បៀវត្សន៍ប្រាក់
- បុព្វលាភ រង្វាន់ អត្ថប្រយោជន៍បន្ថែម និងរៀបចំពិធីជប់លៀង ពិធីកំសាន្ត រឺដំណើរកំសាន្ត
- កំឡុងឱកាសបុណ្យទានផ្សេងៗ
- ពង្រឹងការបណ្តុះបណ្តាលបុគ្គលិកក្នុងផ្នែកថ្មីៗ
- ជំរុញឲ្យមានវិន័យល្អ

- ផ្តល់ជូននូវសេវាថ្មីៗ សំរាប់អតិថិជនយើង
- សិក្សាស្រាវជ្រាវអ្វីដែលថ្មី ហើយនិងសិក្សាអំពីការគ្រប់គ្រងហានិភ័យ។

ការគ្រប់គ្រងហានិភ័យ

គ្រប់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ សុទ្ធតែប្រឈមនឹងហានិភ័យ ក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ហានិភ័យចំបងៗ មានដូចជា៖ ហានិភ័យឥណទាន និងហានិភ័យប្រតិបត្តិការ។ ការគ្រប់គ្រងហានិភ័យរបស់ធនាគារគឺ ផ្អែកលើគោលនយោបាយគ្រប់គ្រងហានិភ័យ និងគោលដៅប្រតិបត្តិការអាជីវកម្ម ដែលត្រូវបានកំណត់ និងអនុម័តដោយក្រុមប្រឹក្សាភិបាល។ ទន្ទឹមនឹងនេះ គោលនយោបាយនេះត្រូវបានណែនាំ និងចែករំលែកដល់បុគ្គលិកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់។

ការពិពណ៌នាអំពីហានិភ័យ

សកម្មភាពប្រតិបត្តិការរបស់ធនាគារ

- ទទួលបញ្ញើជាមូលប្បទានប្បទានបត្រ
- ទទួលបញ្ញើសន្សំ
- ទទួលបញ្ញើមានកាលកំណត់
- ប្តូរប្រាក់
- ទទួលបំរើសេវាកម្មផ្ទេរប្រាក់ចេញ-ចូលក្រៅប្រទេស
- ផ្តល់ឥណទានរយៈពេលខ្លី និងវែង
- ផ្តល់សេវាលិខិតឥណទាន
- ផ្តល់សេវាធានារបស់ធនាគារ
- ផ្តល់សេវាហិរញ្ញប្បទាន
- សាក្សីក្នុងការទិញ និងលក់អចលនទ្រព្យ
- Syndicate loan
- សេវាកម្ម E-Banking ៖ ដំណាក់ទី១: ស្វែងរកព័ត៌មានរបស់អតិថិជន, ពិនិត្យអត្រាការប្រាក់, ប្រាក់បញ្ញើ និងអត្រាប្តូរប្រាក់

ដំណាក់ទី២: ការផ្ទេរប្រាក់អតិបរមា ៥,០០០.០០ដុល្លារអាមេរិក ពីម្ចាស់គណនីមួយទៅម្ចាស់មួយទៀតនៅក្នុងធនាគារ ពីពាណិជ្ជ ទីមួយ និងមិនកំណត់បរិមាណនៃការផ្ទេរប្រាក់រវាងគណនី ផ្សេងៗរបស់ម្ចាស់គណនីតែមួយនៅក្នុងធនាគារពាណិជ្ជ ទីមួយសាខាភ្នំពេញ។

- ដំណាក់ទី៣ : - ការផ្ទេរប្រាក់ទៅក្រៅស្រុកប្រចាំថ្ងៃ ត្រូវបានបង្កើន អតិបរមាពី៥,០០០ ដុល្លារអាមេរិក ទៅ ១០០,០០០ ដុល្លារអាមេរិកសំរាប់អតិថិជនជារូបវន្តបុគ្គល និង៥០,០០០ ដុល្លារអាមេរិក សំរាប់អតិថិជនជានីតិបុគ្គល
- ការផ្ទេរប្រាក់ក្នុងស្រុកប្រចាំថ្ងៃ សំរាប់អតិថិជនជារូបវន្តបុគ្គល និង នីតិបុគ្គលគឺមិនមានការកំណត់។
- សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតដែលអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា។

គោលដៅប្រតិបត្តិការអាជីវកម្ម

១. គោលដៅហិរញ្ញវត្ថុ

ធនាគារបានបន្តជំហរដ៏ថេរមួយ ជាមួយការរីកចម្រើនគុណភាពខាងទ្រព្យសកម្មរបស់ធនាគារ ព្រមទាំងលទ្ធភាពនៃប្រាក់ចំណេញត្រូវបានរំពឹងថានឹងកើនឡើងផងដែរ។ ជាងនេះទៅទៀត ធនាគារនឹងបន្តកម្មវិធីកំណែទម្រង់រចនាសម្ព័ន្ធដើម្បីពង្រឹងដល់ប្រយោជន៍អង្គភាព។ ជាមួយគ្នានេះដែរ ធនាគារក៏កំពុងព្យាយាមធ្វើឲ្យកាន់តែប្រសើរឡើងនូវដំណើរការអាជីវកម្មព្រមទាំងបង្កើតនិងបន្តការណែនាំការអនុវត្តន៍សេវាកម្មចាត់ទុកអតិថិជនជាចំបង។ ធនាគារនឹងបន្តពង្រឹងភាពរីកចម្រើនចំបងរបស់ខ្លួនខាងវិស័យហិរញ្ញប្បទាន និងកម្មវិធីពាណិជ្ជកម្ម ពិសេស កម្មវិធីសំរាប់ សហគ្រាសធុនតូច និងមធ្យម ព្រមទាំងកម្មវិធី រោងចក្រ ក្នុងគោលបំណងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពបង្កើនប្រាក់ចំណូលរបស់ខ្លួន។ កន្លងមកនេះ ធនាគារបានសម្រេចបាននូវប្រាក់ចំណេញសុទ្ធ ១៤.៣២ លានដុល្លារអាមេរិកសំរាប់ ការិយបរិច្ឆេទ ឆ្នាំ ២០១៦។ ធនាគាររំពឹងថា នឹងសម្រេចបាននូវប្រាក់ចំណេញសុទ្ធបន្ទាប់ពីដកពន្ធច្បាប់បរិមាណទឹកប្រាក់ ១៦.០៣ លានដុល្លារអាមេរិក នាឆ្នាំ ២០១៧ ខាងមុខ។

២. គោលដៅអតិថិជន

ធនាគារបានជំរុញប្រព័ន្ធប្រតិបត្តិការតាមលក្ខណៈវិមជ្ឈការដូចជា៖ ការដក- ដាក់ប្រាក់ ការប្រមូលនិងដាត់ទាត់មូលប្បទានប័ត្រ ព្រមទាំងការផ្ទេរប្រាក់ - ល-។ ជាងនេះទៅទៀត ដំណើរប្រតិបត្តិការផ្សេង ៗទៀត ត្រូវបានកែលម្អអោយកាន់តែប្រសើរឡើងដើម្បី

បំពេញតម្រូវការអតិថិជន និង ផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដ៏ឆាប់រហ័ស និងមានភាពងាយស្រួលនឹង ចក្ខុវិស័យធនាគារ ដែលចែងថា៖ “ អតិថិជនជាចំបង សេវាកម្មជាអាទិភាព ។ ”

៣. ផែនការអាជីវកម្មសំរាប់ឆ្នាំបន្ទាប់

នៅឆ្នាំ ២០១៦ ធនាគារបានសម្រេចនូវគោលដៅសំខាន់ៗពីរគឺ ៖ ការបង្កើត សាខារងពីរកន្លែងបន្ថែមទៀត គឺ ធនាគារពាណិជ្ជកម្ម សាខារង ជ្រោយចង្វារ និង ធនាគារពាណិជ្ជកម្ម សាខារងមានជ័យ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ហើយនិងក្នុងខែឧសភា ធនាគារមានរៀបចំឯកសារ និងផ្តល់ឥណទានអន្តរធនាគារជូន ធនាគារពាណិជ្ជកម្ម នាខែឧសភា។ បច្ចុប្បន្ននេះ ធនាគារយើងមានសាខាចំនួនមួយ និងសាខារងចំនួនប្រាំមួយ ដែលផ្តល់នូវភាពងាយស្រួលក្នុងការបំរើសេវាកម្មជូនអតិថិជន នៅក្នុងរាជធានីភ្នំពេញ ។ ក្រៅពីនេះ ធនាគារបានរួមចំណែកជាផ្នែកមួយនៅក្នុងសង្គមកម្ពុជា ក្នុងការងារស្ម័គ្រចិត្តផ្តល់ថ្នាំសង្គ្រោះ និង ពិគ្រោះយោបល់ ជូនប្រជាជននៅខេត្តពោធិសាត់ នាខែសីហា ។ ធនាគារ បានបរិច្ចាគសំភារៈទៅមជ្ឈមណ្ឌលកុមារកំព្រាទីក្រុងភ្នំពេញ នាខែធ្នូ។ នៅឆ្នាំបន្ទាប់នេះ ធនាគារនឹងបន្តពង្រីកបន្ថែមបណ្តាញសេវាកម្ម និង មានគំរោងបើកសាខារងនៅក្រុងសៀមរាប។ រួមជាមួយគ្នានេះ ធនាគារកំពុងបន្តអភិវឌ្ឍបន្ថែមលើប្រព័ន្ធកុំព្យូទ័រ ដើម្បីសម្រេចតាមតម្រូវការរបស់ ប្រព័ន្ធទូរទាត់រហ័ស អោយបានមុនចុងឆ្នាំ ២០១៧ ។ ទន្ទឹមនឹងនេះ ធនាគារនឹងធ្វើការកែប្រែលើគោលការណ៍ណែនាំ ស្តីពីការប្រឆាំងសំអាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ ដោយមានវត្តមាននៅប្រទេសកម្ពុជា រយៈពេលច្រើនជាង១៨ឆ្នាំ កន្លងមកនេះ ធនាគារយើងនៅតែបន្តអនុវត្តនូវទំនួលខុសត្រូវសង្គម ហើយនឹងបន្តផ្តល់ការប្រឹក្សាយោបល់ដោយស្ម័គ្រចិត្ត និងកាន់តែយកចិត្តទុកដាក់បន្ថែមទៀតចំពោះ ប្រជាជននៅតាមបណ្តាលខេត្តនានាក្នុងប្រទេសកម្ពុជា ដែលកំពុងតែមានតម្រូវការក្នុងវិស័យនេះ ។

ការផ្លាស់ប្តូរសំខាន់ៗប្រចាំឆ្នាំ

នៅខែមករា ឆ្នាំ ២០១៦ Chang Shih Hsin ជាអនុប្រធាន និងនាយកគ្រប់គ្រងរង នៅធនាគារពាណិជ្ជកម្ម សាខា ភ្នំពេញ បានបញ្ចប់អាណត្តិការងាររបស់ខ្លួន។ បន្ទាប់ មក នៅខែឧសភា ឆ្នាំ ២០១៦ ធនាគារពាណិជ្ជកម្ម ទីស្នាក់ការកណ្តាល បានចាត់តាំងលោក Wang Sheng Wen ជាជំនួយការ ប្រធានជាន់ខ្ពស់ មកជំនួយលោក Ko Chung Wang ដែលជាជំនួយ

ការប្រធានជាន់ខ្ពស់ ទទួលបន្ទុកគ្រប់គ្រងទូទៅនៅធនាគារពាណិជ្ជកម្ម សាខារងចំការមន ដែលបានបញ្ចប់អាណត្តិការងាររបស់ខ្លួន នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៦។ នៅ ខែកក្កដា ឆ្នាំ២០១៦ លោក **Chang Chih An** ជាអនុប្រធាន និងនាយកគ្រប់គ្រងរង ដែលបានបញ្ចប់ អាណត្តិការងាររបស់ខ្លួន ហើយមានការចាត់តាំង និងផ្ទេរការងារជូនលោក **Li Chun Hui** ជា អនុប្រធាន និង នាយកគ្រប់គ្រងរង ទទួលបន្ទុកគ្រប់គ្រងទូទៅនៅធនាគារពាណិជ្ជកម្ម សាខារង អូឡាំពិក ។ រីឯលោក **Hung Sz Shian** និង លោក **Yang Chia Wei** ជាជំនួយការ ប្រធានជាន់ខ្ពស់ ទទួលបន្ទុកគ្រប់គ្រងនៅធនាគារពាណិជ្ជកម្ម សាខារងអូឡាំពិក និងសាខា រងចោមចៅ ។ ធនាគារពាណិជ្ជកម្ម បានចាត់តាំងលោក **Yang Tsung Hsun** ជាអនុប្រធាន និងនាយកគ្រប់គ្រងរង ទទួលបន្ទុកផ្នែកប្រតិបត្តិការ នៃធនាគារពាណិជ្ជកម្ម សាខាភ្នំពេញ នៅខែកញ្ញា ឆ្នាំ ២០១៦។ នៅខែធ្នូ ឆ្នាំ២០១៦ លោក **ChienWen Cheng** ត្រូវបានធនាគារពាណិជ្ជកម្ម ទីស្នាក់ការកណ្តាលចាត់តាំងមកធ្វើជាអគ្គ នាយកគ្រប់គ្រងទូទៅ ធនាគារពាណិជ្ជកម្ម សាខាភ្នំពេញ ។

ធនាគារ ពាណិជ្ជកម្ម អាស៊ាន

(ចុះបញ្ជីអាជីវកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ហិរញ្ញវត្ថុ

និង

សេចក្តីវាយតម្លៃរបស់សវនករឯករាជ្យ

សម្រាប់កាលបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
របាយការណ៍ហិរញ្ញវត្ថុ និង សេចក្តីរាយការណ៍របស់សវនករឯករាជ្យ
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

មាតិកា

	ទំព័រ
1. របាយការណ៍របស់គណៈគ្រប់គ្រង	1 - 4
2. សេចក្តីរាយការណ៍របស់សវនករឯករាជ្យ	5 - 6
3. តារាងតុល្យការ	7 - 8
4. គណនីលទ្ធផល	9
5. របាយការណ៍ចរន្តមូលនិធិម្ចាស់ភាគហ៊ុន	10
6. របាយការណ៍ចរន្តសាច់ប្រាក់	11
7. កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ	12 - 51

របាយការណ៍នេះមានផ្នែកមួយនៅខាងក្រោយដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា
 ដែលជាផ្នែកដោយឡែកពីរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ (ទំព័រទី I ដល់ទំព័រទី XV)។

របាយការណ៍របស់គណៈគ្រប់គ្រង

យើងខ្ញុំជាគណៈគ្រប់គ្រងមានកិត្តិយសដាក់ជូនពិនិត្យនូវរបាយការណ៍ប្រចាំឆ្នាំ និងរបាយការណ៍ហិរញ្ញវត្ថុរបស់ **ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ** (លំដាប់នេះតទៅហៅកាត់ថា “សាខាធនាគារ”) សំរាប់ ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016។

សកម្មភាពចម្បង

សកម្មភាពចម្បងរបស់សាខាធនាគារ រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពធនាគារ និង ការផ្តល់ សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត ។

លទ្ធផលនៃប្រតិបត្តិការ និង ភាគលាភ

លទ្ធផលនៃប្រតិបត្តិការសំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ត្រូវបានបង្ហាញក្នុងតារាងលទ្ធផលនៅ ទំព័រទី 9 ។

សាខាធនាគារ ពុំបានប្រកាស ឬ បានបង់លាភការទេ សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 នេះ។

ដើមទុនសាខាធនាគារ

ក្នុងកំឡុងឆ្នាំ 2016, សាខាធនាគារបានបង្កើនដើមទុនចំនួន 9 លានដុល្លារអាមេរិក ពីចំនួន 41 លានដុល្លារអាមេរិក ទៅចំនួន 50 លានដុល្លារអាមេរិក ដោយផ្ទេរពីគណនីលទ្ធផលបង្ក ។ ការបង្កើនដើមទុននេះត្រូវបានអនុម័ត យល់ព្រមដោយ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ 2016។

ទុនបំរុង និង សំវិធានធន

គណនីទុនបំរុង និងសំវិធានធននៅក្នុងឆ្នាំនេះ ពុំមានការផ្លាស់ប្តូរជាសំខាន់ទេ ដោយឡែកតែអ្វីដែលមានបង្ហាញ ក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

បំណុលជាប់សង្ស័យ និង ពិបាកទាញ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងបានចាត់វិធាន ការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា វិធានការត្រូវបានធ្វើឡើងទាក់ទងទៅនឹងការធ្វើសំវិធានធនចំពោះ បំណុលដែលជាប់សង្ស័យ និងមានការជឿជាក់ថាសំវិធានធនគ្រប់គ្រាន់ ត្រូវបានកំណត់ឡើងសំរាប់បំណុលដែល ជាប់សង្ស័យ ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងបណ្តាលអោយចំនួន សំវិធានធនចំពោះបំណុលជាប់សង្ស័យ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារមានភាពមិនគ្រប់គ្រាន់ រហូតដល់កំរិតទឹកប្រាក់សំខាន់ណាមួយនោះទេ ។

ទ្រព្យសកម្ម

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារត្រូវបានរៀបចំឡើង គណៈគ្រប់គ្រងបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មដែលមិនអាចលក់បាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា អោយបានស្មើនឹងតម្លៃកត់ត្រានៅក្នុងបញ្ជីគណនេយ្យរបស់សាខាធនាគារ ត្រូវបានកាត់បន្ថយអោយនៅស្មើនឹងតម្លៃដែលគិតថានឹងអាចលក់បានលើទីផ្សារ ។

មកដល់ថ្ងៃចេញរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើអោយប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារមានភាពមិនត្រឹមត្រូវដុំឡើយ ។

វិធីសាស្ត្រនៃការវាយតម្លៃ

មកដល់ថ្ងៃចេញរបាយការណ៍នេះ គណៈគ្រប់គ្រងពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើអោយប៉ះពាល់ដល់ការអនុវត្តវិធីសាស្ត្រដែលមានកន្លងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងទ្រព្យអកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារមានភាពមិនត្រឹមត្រូវ ឬ មិនសមស្របធំដុំនោះទេ ។

ផែនទ្រព្យអកម្ម និងទ្រព្យអកម្មផ្សេងៗទៀត

មកដល់ថ្ងៃចេញរបាយការណ៍នេះ គឺពុំមាន ៖

- (ក) ការដាក់បញ្ចាំទ្រព្យសកម្មណាមួយរបស់សាខាធនាគារ ដែលកើតមានឡើងនៅដំណាច់ការិយបរិច្ឆេទសំរាប់ធានាចំពោះបំណុលរបស់បុគ្គលណាមួយ ឬ
- (ខ) ផែនទ្រព្យអកម្មណាមួយកើតមានឡើងចំពោះសាខាធនាគារ ចាប់តាំងពីដំណាច់ការិយបរិច្ឆេទ ក្រៅពីប្រតិបត្តិការអាជីវកម្មធម្មតារបស់សាខាធនាគារ ។

តាមយោបល់របស់គណៈគ្រប់គ្រង គឺពុំមានផែនទ្រព្យអកម្ម ឬ ទ្រព្យអកម្មផ្សេងៗទៀតរបស់សាខាធនាគារដែលត្រូវមានកាតព្វកិច្ចអនុវត្ត ឬ អាចនឹងត្រូវមានកាតព្វកិច្ចអនុវត្ត បន្ទាប់ពីថ្ងៃបញ្ចប់បញ្ជីនៃការិយបរិច្ឆេទ ដែលនឹងមានការប៉ះពាល់ ឬ អាចនឹងមានការប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សាខាធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដល់កំណត់ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

មកដល់ថ្ងៃចេញរបាយការណ៍នេះ គណៈគ្រប់គ្រងនៃសាខាធនាគារពុំបានដឹងពីហេតុការណ៍ណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារដែលនឹងបណ្តាលអោយ មានតួលេខណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានចំនួនមិនត្រឹមត្រូវធំដុំណាមួយនោះឡើយ។

ប្រការមិនធម្មតា

តាមយោបល់របស់គណៈគ្រប់គ្រង លទ្ធផលនៃប្រតិបត្តិការអាជីវកម្មរបស់សាខាធនាគារក្នុងការិយបរិច្ឆេទនេះពុំមានការប៉ះពាល់ធំដុំ ដោយប្រការ, កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្ត និងមិនធម្មតានោះទេ។

គណៈគ្រប់គ្រងមានមតិថា ពុំមានប្រការ, កិច្ចការជំនួញ ឬព្រឹត្តិការណ៍ណាមួយ ដែលមានលក្ខណៈជាសារវន្តនិងមិនធម្មតា ដែលកើតមានឡើងនៅក្នុងចន្លោះពេលរវាងថ្ងៃបិទបញ្ជីនៃការិយបរិច្ឆេទ និងថ្ងៃចេញរបាយការណ៍នេះ ដែលអាចនាំអោយប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់សាខាធនាគារក្នុងឆ្នាំដែលបានរាយការណ៍នេះ។

សមាជិកគណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រងដែលនៅបំរើការក្នុងការិយបរិច្ឆេទ និង នៅថ្ងៃចេញរបាយការណ៍នេះ មាននាមដូចតទៅ ៖

លោក Chien Wen Cheng	អនុប្រធាន និងនាយកគ្រប់គ្រង (តែងតាំងនៅថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ2016)
លោក Chou Chao Chung	អនុប្រធាន និងនាយកគ្រប់គ្រង
លោក Chang Shih Hsin	អនុប្រធាន និងនាយកគ្រប់គ្រងរង (លាលែងនៅថ្ងៃទី 29 ខែ មករា ឆ្នាំ2016)
លោក Chang Yuan Ming	ជំនួយការប្រធានជាន់ខ្ពស់
លោក Hsu Wei Sen	ជំនួយការប្រធានជាន់ខ្ពស់
លោក Chen Jen Yu	ជំនួយការប្រធានជាន់ខ្ពស់
លោក Lin Chung Yuan	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Yang Po Jen	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Yang Tsung Hsun	អនុប្រធាន និងនាយកគ្រប់គ្រងរង (តែងតាំងនៅថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2016)
លោក Wang Sheng Wen	ជំនួយការប្រធានជាន់ខ្ពស់ (តែងតាំងនៅថ្ងៃទី 20 ខែ ឧសភា ឆ្នាំ 2016)
លោក Ko Chung Wang	ជំនួយការប្រធានជាន់ខ្ពស់ (លាលែងនៅថ្ងៃទី 17 ខែ មិថុនា ឆ្នាំ 2016)
លោក Chuang Chen Yun	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Yang Chia Wei	ជំនួយការប្រធានជាន់ខ្ពស់ (តែងតាំងនៅថ្ងៃទី 21 ខែ កក្កដា ឆ្នាំ 2016)
លោក Chang Chih An	អនុប្រធាន និងនាយកគ្រប់គ្រងរង (លាលែងនៅថ្ងៃទី 27 ខែ កក្កដា ឆ្នាំ2016)
លោក Li Chun Hui	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Hung SzShian	ជំនួយការប្រធានជាន់ខ្ពស់ (តែងតាំងនៅថ្ងៃទី 28 ខែ កក្កដា ឆ្នាំ 2016)
លោក Hsieh Feng Chen	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Chiang Jung Hua	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Tsai Po Jen	ជំនួយការប្រធានជាន់ខ្ពស់
លោក Liu Ben Hao	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Kuo Shang Chen	ជំនួយការប្រធានជាន់ខ្ពស់
លោក Chiu Chi Yuan	អនុប្រធាន និងនាយកគ្រប់គ្រងរង
លោក Chen Chung Ying	ជំនួយការប្រធានជាន់ខ្ពស់

ភាគហ៊ុនកាន់កាប់ដោយគណៈគ្រប់គ្រង

សមាជិកគណៈគ្រប់គ្រងដែលនៅបំរើការនាចុងការិយបរិច្ឆេទនេះ មិនមានភាគហ៊ុននៅក្នុងសាខាធនាគារទេ ។

អត្ថប្រយោជន៍របស់គណៈគ្រប់គ្រង

នៅក្នុងនិងរហូតដល់ចុងការិយបរិច្ឆេទនេះ ពុំមានការព្រមព្រៀងណាមួយដែលមានសាខាធនាគារចូលរួមជា គូភាគី ក្នុងគោលបំណងជួយដល់គណៈគ្រប់គ្រងរបស់សាខាធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយការទិញយក ភាគហ៊ុន ឬលិខិតបំណុល ពីសាខាធនាគារឬពីក្រុមហ៊ុនដទៃទៀតទេ ។

ចាប់ពីថ្ងៃបិទបញ្ជីការិយបរិច្ឆេទមុន ពុំមានសមាជិកគណៈគ្រប់គ្រងណាមួយនៃសាខាធនាគារដែលបានទទួល ឬមាន សិទ្ធិនឹងទទួលបាននូវអត្ថប្រយោជន៍ណាមួយ តាមរយៈការចុះកិច្ចសន្យាដែលបានធ្វើឡើងរវាងសាខាធនាគារនិងគណៈគ្រប់គ្រង ឬរវាងសាខាធនាគារនិងក្រុមហ៊ុនភ្នាក់ព័ន្ធជាមួយនឹងគណៈគ្រប់គ្រងនោះ ឬជាមួយនឹងក្រុមហ៊ុនដែល គណៈគ្រប់គ្រងនោះជាសមាជិក, ឬក៏ជាមួយក្រុមហ៊ុនដែលគណៈគ្រប់គ្រងនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុ សំខាន់ជាមួយ, ដោយឡែកតែប្រតិបត្តិការដូចមានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងមានភារកិច្ចធ្វើការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុប្រចាំការិយបរិច្ឆេទនីមួយៗ ត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃ ស្ថានភាពហិរញ្ញវត្ថុរបស់សាខាធនាគារ នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 និងលទ្ធផលហិរញ្ញវត្ថុ និង ស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបិទបញ្ជីនេះ។ ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះតម្រូវអោយគណៈគ្រប់គ្រង៖

- ក) អនុវត្តគោលការណ៍គណនេយ្យសមស្របដែលផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និង ប្រកបដោយការប្រុងប្រយ័ត្ន ហើយបន្ទាប់នោះធ្វើការអនុវត្តគោលការណ៍ទាំងនេះជានិច្ចកាល,
- ខ) គោរពតាមបទបង្ហាញតម្រូវដោយស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ហើយប្រសិនបើការស្វែងរកទិដ្ឋភាពពិតប្រាកដតម្រូវអោយប្រើវិធានដទៃទៀតដែលខុសពីវិធានមុនៗ វិធានថ្មីនេះត្រូវបានបង្ហាញ និង ពន្យល់អោយបានច្បាស់លាស់ និង កំណត់បរិមាណនៃការប្រែប្រួលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ,
- គ) រក្សាទុកនូវបញ្ជីគណនេយ្យអោយបានត្រឹមត្រូវនិងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអោយមានប្រសិទ្ធភាព,
- ឃ) រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីមិនសមរម្យក្នុងការសន្មតថា សាខាធនាគារនឹងបន្តធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួននាពេលអនាគត, និង
- ង) ត្រួតពិនិត្យ និងដឹកនាំសាខាធនាគារអោយមានប្រសិទ្ធភាព លើកលែងការសំរេចដែលមានសារៈសំខាន់ ដែលប៉ះពាល់ដល់ប្រតិបត្តិការ និងដំណើរការសាខាធនាគារ, ហើយត្រូវប្រាកដថាកិច្ចការនេះត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

គណៈគ្រប់គ្រងធានាអះអាងក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុថា សាខាធនាគារបានអនុវត្តនូវវាល់តម្រូវការដូចមានចែងខាងលើ ។


សេចក្តីអនុម័តរបស់គណៈគ្រប់គ្រង

ក្នុងនាមជាគណៈគ្រប់គ្រងរបស់ **ធនាគារ ពាណិជ្ជកម្ម កម្ពុជា** សាខាភ្នំពេញ យើងខ្ញុំធ្វើសេចក្តីអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារដែលមានភ្ជាប់ ដែលត្រូវបានរៀបចំឡើងយ៉ាងត្រឹមត្រូវដើម្បីចង្អុលបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់សាខាធនាគារ នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 និងលទ្ធផលហិរញ្ញវត្ថុ និងស្ថានភាពចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃខាងលើ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

ចុះហត្ថលេខាក្នុងនាមគណៈគ្រប់គ្រងដោយ ៖



លោក Chien Wen Cheng
អនុប្រធាននិងនាយកគ្រប់គ្រង


លោក Lin Chung Yuan
អនុប្រធាននិងនាយកគ្រប់គ្រង

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគទុនិក
 និង គណៈគ្រប់គ្រង ធនាគារ ពាណិជ្ជកម្ម កម្ពុជា**

មតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ **ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ** (លំដាប់នេះតទៅហៅកាត់ថា “សាខាធនាគារ”) ដែលមានតារាងតុល្យការនាការិយបរិច្ឆេទចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ 2016 ព្រមទាំងគណនីលទ្ធផល, របាយការណ៍ចរន្តមូលនិធិរបស់ភាគទុនិក, របាយការណ៍ចរន្តសាច់ប្រាក់នៃឆ្នាំខាងលើ, និងកំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដោយមានគោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ។

យើងខ្ញុំមានមតិថា របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់នេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ នៃស្ថានភាពហិរញ្ញវត្ថុរបស់សាខាធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 និង ប្រសិទ្ធភាពហិរញ្ញវត្ថុ និងចរន្តសាច់ប្រាក់សំរាប់ការិយបរិច្ឆេទដែលបានបញ្ចប់នាថ្ងៃខាងលើ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និង គោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

មូលដ្ឋាននៃមតិរបស់សវនករឯករាជ្យ

យើងខ្ញុំបានធ្វើសវនកម្មគណនេយ្យ ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងស្ថិតក្រោមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងផ្នែកនៃ **ការទទួលខុសត្រូវរបស់សវនករសម្រាប់សវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ** នៃរបាយការណ៍របស់យើងខ្ញុំ។ យើងមានឯករាជ្យភាពពីសាខាធនាគារ ដោយអនុលោមតាមលក្ខខណ្ឌតម្រូវវិជ្ជាជីវៈ ដែលពាក់ព័ន្ធទៅនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ហើយយើងបានបំពេញការទទួលខុសត្រូវផ្សេងទៀតរបស់យើងនៅក្នុងវិជ្ជាជីវៈស្របតាមតម្រូវការទាំងនេះ។ យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្ម ដែលយើងខ្ញុំបានទទួលមានភាពគ្រប់គ្រាន់ និងសមហេតុសមផល ដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិរបស់យើងខ្ញុំ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងលើរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និង ការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុដោយយោងទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា និងជាអ្នកទទួលខុសត្រូវលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងមួយដែលចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលគ្មានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការកំលែងបន្ត ឬ ការភាន់ច្រឡំ) ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះការវាយតម្លៃសមត្ថភាពរបស់សាខាធនាគារ ដើម្បីបន្តនិរន្តរភាពនៃដំណើរការអាជីវកម្ម, បង្ហាញតាមការពាក់ព័ន្ធនូវករណីដែលទាក់ទងទៅនឹងនិរន្តរភាពនៃដំណើរការអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មគណនេយ្យ លើកលែងតែគណៈគ្រប់គ្រងមានបំណងដើម្បីជម្រះបញ្ជីសាខាធនាគារ ឬដើម្បីបញ្ឈប់ប្រតិបត្តិការអាជីវកម្ម ឬមិនមានជម្រើសណាផ្សេងពីនេះ ។

ថ្នាក់ដឹកនាំផ្នែកអភិបាលកិច្ចទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារ។ (តទៅទំព័របន្ទាប់)



**របាយការណ៍របស់សវនករឯករាជ្យជូនចំពោះភាគទុនិក
 និង គណៈគ្រប់គ្រង ធនាគារ ពាណិជ្ជកម្ម កម្ពុជា (ភីអិចស៊ីស)**

ការទទួលខុសត្រូវរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបានការធានាដោយសមហេតុផលថារបាយការណ៍ហិរញ្ញវត្ថុទាំងមូល ពុំមានកំហុសឆ្គងជាសារវន្ត (ដូចជាកំហុសឆ្គងដោយសារការក្លែងបន្លំ ឬ ការកាន់ច្រឡំ) និងដើម្បីចេញរបាយការណ៍សវនកម្មដែលរួមបញ្ចូលទាំងមតិយោបល់របស់យើងខ្ញុំ។ ការធានាដោយសមហេតុផល គឺជាការធានាដែលមានកម្រិតខ្ពស់ ប៉ុន្តែមិនមែនជាការធានាមួយដែលថា សវនកម្មធ្វើឡើងស្របតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា តែងតែរកឃើញកំហុសឆ្គងជាសារវន្តណាមួយនៅពេលដែលវាកើតឡើងឡើយ។ កំហុសឆ្គងអាចកើតឡើងពីការបន្លំ ឬកាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងមួយ ឬកំហុសឆ្គងជាច្រើន, ពួកវាអាចនឹងត្រូវបានគេរំពឹងដោយសមរម្យថា នឹងមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ផ្នែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

ម៉ូរីសុង កាក និង អាសូស្យែ
 ក្រុមហ៊ុនគណនេយ្យជំនាញ និង សវនកម្មប្រតិស្រុត



ហាន សក្កិសម
 ភាគទុនិកថ្នាក់ដឹកនាំ



ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
តារាងតុល្យការ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

		2016		2015
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្ម				
សាច់ប្រាក់	4	21,535,524	86,938,911	13,667,641
សមតុល្យជាមួយធនាគារ	5	72,765,680	293,755,050	66,510,396
ឥណទាន និងបុរេប្រទានចំពោះអតិថិជន	6	417,027,590	1,683,540,381	303,726,351
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	7	49,543,349	200,006,500	36,849,630
ទ្រព្យសកម្មផ្សេងទៀត	8	2,036,509	8,221,387	1,829,697
ទ្រព្យសកម្មអរូបី	9	13,031	52,607	-
អចលនទ្រព្យ	10	1,371,062	5,534,977	802,368
ពន្ធពន្យារពេលសកម្ម	24	879,542	3,550,711	30,061
សរុបទ្រព្យសកម្ម		565,172,287	2,281,600,524	423,416,144
ទ្រព្យអកម្ម និង ដើមទុន				
ទ្រព្យអកម្ម				
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ	11	144,506,050	583,370,924	126,466,239
ប្រាក់បញ្ញើរបស់ធនាគារ	12	114,577,426	462,549,069	86,899,865
កំរើយៈពេលខ្លី	13	205,500,000	829,603,500	145,000,000
អនុបំណុល	14	20,000,000	80,740,000	-
បំណុលផ្សេងៗ	15	1,675,874	6,765,504	1,259,360
សំវិធានធនពន្ធលើប្រាក់ចំណេញ	16	3,542,899	14,302,683	2,735,942
សរុបទ្រព្យអកម្ម		489,802,249	1,977,331,680	362,361,406

(តទៅទំព័របន្ទាប់)

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
តារាងតុល្យការ
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 (ត្រីមាសទី 4 ឆ្នាំ 2016)

		2016		2015
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនការិយាល័យកណ្តាល				
ដើមទុនសាខា	17	50,000,000	201,850,000	41,000,000
លទ្ធផលបង្ក		25,370,038	102,418,844	20,054,738
សរុបដើមទុនការិយាល័យកណ្តាល		75,370,038	304,268,844	61,054,738
សរុបទ្រព្យអកម្ម និង ដើមទុន		565,172,287	2,281,600,524	423,416,144
កិច្ចសន្យាឥណទាន	25	92,240,384	372,374,431	62,495,171

អនុញ្ញាតអោយបេក្ខវត្សរ៍ផ្សាយ និងចុះហត្ថលេខា
ក្នុងនាមគណៈគ្រប់គ្រងរបស់សាខាធនាគារ



លោក Chien Wen Cheng
 អនុប្រធាននិងនាយកគ្រប់គ្រង



លោក Lin Chung Yuan
 អនុប្រធាននិងនាយកគ្រប់គ្រង

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

កំណត់សំគាល់ដែលមានភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
គណនីលទ្ធផល
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016


		2016		2015
	កំណត់ សំគាល់	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការប្រាក់	18	25,969,067	104,837,124	18,885,672
ចំណាយការប្រាក់	19	(4,147,244)	(16,742,423)	(2,728,087)
ចំណូលពីការប្រាក់សុទ្ធ		21,821,823	88,094,701	16,157,585
ចំណូលពីថ្លៃឈ្នួល និងកម្រៃជើងសារ	20	2,493,197	10,065,036	2,008,389
ចំណូលពីប្រតិបត្តិការផ្សេងៗ	21	62,202	251,109	189,619
ចំណាយលើបុគ្គលិក	22	(2,091,608)	(8,443,821)	(1,740,436)
ចំណាយរំលស់		(349,702)	(1,411,747)	(260,089)
ចំណាយប្រតិបត្តិការផ្សេងៗ	23	(2,416,759)	(9,756,458)	(1,972,882)
លទ្ធផលមុនសំវិធានធនសំរាប់ឥណទានបាត់បង់		19,519,153	78,798,820	14,382,186
សំវិធានធនសំរាប់ឥណទានបាត់បង់	6	(2,241,218)	(9,047,797)	(597,548)
លទ្ធផលមុនបង់ពន្ធ		17,277,935	69,751,023	13,784,638
ចំណាយបង់ពន្ធ	24	(2,962,635)	(11,960,157)	(2,925,311)
លទ្ធផលក្រោយបង់ពន្ធ		14,315,300	57,790,866	10,859,327

អនុញ្ញាតអោយបញ្ជាក់ផ្សព្វផ្សាយ និងចុះហត្ថលេខា
ក្នុងនាមគណៈគ្រប់គ្រងរបស់សហគមន៍



លោក Chien Wen Cheng
 អនុប្រធាននិងនាយកគ្រប់គ្រង

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017



លោក Lin Chung Yuan
 អនុប្រធាននិងនាយកគ្រប់គ្រង

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

កំណត់សំគាល់ដែលមានភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

ធនាគារ ពាណិជ្ជកម្ម កម្ពុជា សាខាភ្នំពេញ
របាយការណ៍បណ្តេញលិខិតស្រាវជ្រាវ
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	ដើមទុនសាខា ដុល្លារអាមេរិក	លទ្ធផលបង្ក ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2015	38,000,000	15,195,411	53,195,411
ផ្ទេរទៅដើមទុន	3,000,000	(3,000,000)	-
ភាគលាភបង់ក្នុងឆ្នាំ	-	(3,000,000)	(3,000,000)
លទ្ធផលនៃការិយបរិច្ឆេទ	-	10,859,327	10,859,327
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2015	41,000,000	20,054,738	61,054,738
សមតុល្យនៅថ្ងៃទី 1 មករា ឆ្នាំ 2016	41,000,000	20,054,738	61,054,738
ផ្ទេរទៅដើមទុន	9,000,000	(9,000,000)	-
លទ្ធផលនៃការិយបរិច្ឆេទ	-	14,315,300	14,315,300
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2016	50,000,000	25,370,038	75,370,038
សមតុល្យនៅថ្ងៃទី 31 ធ្នូ ឆ្នាំ 2016 (ពាន់រៀល)	201,850,000	102,418,844	304,268,844

កំណត់សំគាល់ដែលមានភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

ធនាគារ ពាណិជ្ជកម្ម ខេត្តកំពង់ចាម
របាយការណ៍បណ្តោះអាសន្នសាច់ប្រាក់
តារាងរាយការណ៍បណ្តោះអាសន្នថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បណ្តោះអាសន្នសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ (កំណត់សំគាល់ 25)	(65,445,406)	(264,203,103)	(40,739,674)
បណ្តោះអាសន្នសាច់ប្រាក់ពីសកម្មភាពវិនិយោគ			
ការទិញអចលនទ្រព្យ (កំណត់សំគាល់ 10)	(931,427)	(3,760,171)	(214,643)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ	(931,427)	(3,760,171)	(214,643)
បណ្តោះអាសន្នសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ			
ភាគលាភបង់ក្នុងឆ្នាំ	-	-	(3,000,000)
សាច់ប្រាក់ទទួលបានពីប្រាក់កម្ចី	367,500,000	1,483,597,500	235,000,000
ការទូទាត់សងប្រាក់កម្ចី	(287,000,000)	(1,158,619,000)	(165,000,000)
សាច់ប្រាក់សុទ្ធបានពីសកម្មភាពហិរញ្ញវត្ថុ	80,500,000	324,978,500	67,000,000
បំរែបំរួលសាច់ប្រាក់ និងសាច់ប្រាក់សមមូល	14,123,167	57,015,226	26,045,683
សាច់ប្រាក់ និងសាច់ប្រាក់សមមូល ៖			
នៅដើមការិយបរិច្ឆេទ	80,178,037	323,678,735	54,132,354
នៅចុងការិយបរិច្ឆេទ (កំណត់សំគាល់ 26)	94,301,204	380,693,961	80,178,037

កំណត់សំគាល់ដែលមានភ្ជាប់ត្រូវបានជាមួយរបាយការណ៍នេះ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

1. ព័ត៌មានទូទៅ

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ លំដាប់នេះតទៅហៅកាត់ថា (“សាខាធនាគារ”) ត្រូវបានបង្កើតឡើងនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី 23 ខែ កញ្ញា ឆ្នាំ 1998 ដោយមានបញ្ជីការពាណិជ្ជកម្មលេខ Co. 126Br/1998 ហើយសាខាធនាគារបានទទួលនូវអាជ្ញាប័ណ្ណអចិន្ត្រៃយ៍លេខ 03 ពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ 2006។

សកម្មភាពចម្បងរបស់សាខាធនាគារ រួមមានការធ្វើប្រតិបត្តិការអាជីវកម្មលើរាល់សកម្មភាពធនាគារ និងការផ្តល់សេវាកម្មហិរញ្ញវត្ថុដែលពាក់ព័ន្ធផ្សេងៗទៀត ។

ធនាគារ ពាណិជ្ជកម្ម គឺជាទីចាត់ការធំរបស់សាខាធនាគារ ដែលបានបង្កើតឡើង និងចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីក្នុងផ្សារហ៊ុននៅកោះតៃវ៉ាន់។

ទីស្នាក់ការចុះបញ្ជីរបស់សាខាធនាគារមានទីតាំងនៅអគារលេខ 66, មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា ។

សាខាធនាគារមានបុគ្គលិកចំនួន 95 នាក់នៅថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2016 (ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2015 មានចំនួន 85 នាក់)។

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានអនុញ្ញាតអោយចេញផ្សព្វផ្សាយដោយក្រុមប្រឹក្សាភិបាលនៅ ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017។

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ

គោលការណ៍គណនេយ្យចម្បងដែលបានកំណត់ និងអនុវត្តនៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ មានដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានគេអនុវត្តដូចៗគ្នាចំពោះគ្រប់ការិយបរិច្ឆេទទាំងអស់ដែលបានបង្ហាញលើកលែងតែមានលក្ខខណ្ឌតម្រូវណាមួយចែងផ្ទុយពីនេះ ។

2.1 មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារ ត្រូវបានរៀបចំឡើងតាមសន្មតិកម្មតម្លៃដើម ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងបទបញ្ញត្តិទាំងឡាយរបស់ធនាគារជាតិនៃកម្ពុជា។ គោលការណ៍ទាំងនេះត្រូវអោយវាស់វែងឧបករណ៍ហិរញ្ញវត្ថុដោយប្រើតម្លៃយោង ដោយមានការកាត់បន្ថយសំវិធានធនសំរាប់ការចុះតម្លៃ ។ វិធាននេះមានលក្ខណៈខុសពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលត្រូវអោយវាស់វែងឥណទាន និងគណនីត្រូវទទួលដោយប្រើវិធីសាស្ត្រថ្លៃដើមរំលស់ (amortised cost) ដោយប្រើអត្រាការប្រាក់ពិតប្រាកដចំពោះរាល់លំអៀងរវាងតម្លៃដើមគ្រា និងតម្លៃដល់កាលកំណត់ ដោយកាត់បន្ថយសំវិធានធនសំរាប់ការចុះតម្លៃ ឬការប្រមូលឥណទានមកវិញមិនបាន ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារកិច្ចបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តពិទំព័រមុន)

2.1 មូលដ្ឋាននៃការរៀបចំ (តពិទំព័រមុន)

ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ ដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា ដែលមានការកែតម្រូវដោយគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា តម្រូវអោយគណៈគ្រប់គ្រងធ្វើការប៉ាន់ប្រមាណយ៉ាងប្រសើរ និង ធ្វើការសន្មតដោយសមហេតុផល ដែលមានឥទ្ធិពលលើការរាយការណ៍តួលេខនៃរបាយការណ៍ហិរញ្ញវត្ថុ និងកំណត់សំគាល់ ។ ការប៉ាន់ប្រមាណទាំងនេះមានមូលដ្ឋានលើព័ត៌មានដែលបានទទួលត្រឹមថ្ងៃបិទបញ្ជី និងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រងលើព្រឹត្តិការណ៍ និងសកម្មភាពបច្ចុប្បន្ន ។ ដូច្នេះ លទ្ធផលជាក់ស្តែងចុងក្រោយអាចមានភាពខុសគ្នាពីការប៉ាន់ប្រមាណទាំងនោះ ។

របាយការណ៍ហិរញ្ញវត្ថុដែលមានភ្ជាប់ ត្រូវបានរៀបចំឡើងសំរាប់រង្វង់សមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ របាយការណ៍ហិរញ្ញវត្ថុនេះ ពុំមានគោលបំណងធ្វើការបង្ហាញពីស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលនៃប្រតិបត្តិការអាជីវកម្ម ស្ថានភាពចរន្តសាច់ប្រាក់ ដោយអនុលោមទៅតាមគោលការណ៍គណនេយ្យ និងការអនុវត្តគណនេយ្យដែលទទួលស្គាល់ជាទូទៅនៅប្រទេស និងរង្វង់សមត្ថកិច្ចដោយឡែកពីប្រទេសកម្ពុជាទេ ។

2.2 មូលដ្ឋាននៃការសរុប

របាយការណ៍ហិរញ្ញវត្ថុរួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ការិយាល័យកណ្តាល និងសាខារបស់ខ្លួនបន្ទាប់ពីធ្វើការលុបបំបាត់នៃសមតុល្យ និងប្រតិបត្តិការអន្តរសាខាសំខាន់ៗ។

2.3 ក្រុមខណ្ឌស្តង់ដារគណនេយ្យថ្មី

នៅថ្ងៃទី 28 ខែ សីហា ឆ្នាំ 2009 ក្រុមប្រឹក្សាជាតិគណនេយ្យ ដោយផ្អែកតាមប្រកាសលេខ 068 សហវ-ប្រក ចុះថ្ងៃទី 8 ខែ មករា ឆ្នាំ 2009 របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសដាក់អោយប្រើប្រាស់នូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”) ដែលផ្អែកលើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិទាំងមូល។ ស្ថាប័នដែលមានការទទួលខុសត្រូវជាសាធារណៈត្រូវតែរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយយោងតាមស្តង់ដារ CIFRS សំរាប់ដើមការិយបរិច្ឆេទ ឬបន្ទាប់ពីការិយបរិច្ឆេទថ្ងៃទី 1 ខែ មករា ឆ្នាំ 2012។

នៅថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2012 ក្រុមប្រឹក្សាជាតិគណនេយ្យ បានជូនដំណឹងដល់ ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុអំពីការពន្យារការអនុវត្ត CIFRS រហូតដល់ការិយបរិច្ឆេទចាប់ផ្តើម ឬបន្ទាប់ពីថ្ងៃទី 01 ខែ មករា ឆ្នាំ 2016ដើម្បីអនុញ្ញាតឱ្យធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុមានការផ្សព្វផ្សាយស្តង់ដារទាំងអស់នោះទៅកាន់បុគ្គលិករបស់ពួកគេ។

ធនាគារ ពាណិជ្ជិកមួយ សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តពិទំព័រមុន)

2.3 ក្របខណ្ឌស្តង់ដារគណនេយ្យថ្មី (តពិទំព័រមុន)

នៅថ្ងៃទី 20 ខែតុលា ឆ្នាំ 2015 សមាគមធនាគារនៅកម្ពុជា (ហៅកាត់ថា “ABC”) ដោយលើកឡើងពីការមិនបាន ត្រៀមខ្លួនរួចរាល់របស់ធនាគារភាគច្រើនក្នុងការអនុវត្ត CIFRS បានធ្វើសំណើទៅធនាគារជាតិនៃកម្ពុជា សុំពន្យា ពេលការអនុវត្តស្តង់ដារ CIFRS សម្រាប់រយៈពេលបីឆ្នាំទៀត រហូតដល់ឆ្នាំ 2019។ ដោយផ្អែកលើសំណើនេះ ធនាគារជាតិនៃកម្ពុជាបានស្នើ នៅថ្ងៃទី 16 ខែ វិច្ឆិកា ឆ្នាំ 2015 ទៅក្រុមប្រឹក្សាជាតិគណនេយ្យ ដើម្បីពន្យាពេល ការអនុវត្តស្តង់ដារ CIFRS រហូតដល់ឆ្នាំ 2019 ដោយមានការអនុញ្ញាតអោយប្រើប្រាស់មុនបាន។ ក្រុមប្រឹក្សា ជាតិគណនេយ្យ បានចេញសេចក្តីប្រកាសមួយចុះថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2016 បានយល់ព្រមពន្យាពេលការអនុវត្ត នៃ CIFRS រហូតដល់ឆ្នាំ 2019។

បទដ្ឋានគណនេយ្យបច្ចុប្បន្ន គឺខុសគ្នាទៅនឹង CIFRS នៅក្នុងវិស័យជាច្រើន។ ដូច្នេះ ការដាក់អោយប្រើប្រាស់នូវ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា និងមានផលប៉ះពាល់ជាសារវន្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ។ សាខាធនាគារនឹងវាយតម្លៃពីផលប៉ះពាល់នៃការដាក់អោយប្រើប្រាស់នូវស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជាដំបូង ហើយការអនុវត្តស្តង់ដារនេះនឹងត្រូវកែប្រែជាចាំបាច់ ក្នុងករណីដែលកើតឡើង។

2.4 ការបកស្រាយរូបិយប័ណ្ណបរទេស

ក. រូបិយប័ណ្ណមុខងារ និង រូបិយប័ណ្ណដែលត្រូវបង្ហាញ

ធាតុទាំងអស់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សាខាធនាគារ ត្រូវបានគេវាស់វែងដោយប្រើប្រាស់រូបិយប័ណ្ណ នៃ សេដ្ឋកិច្ចជាចំបង ដែលសាខាធនាគារប្រតិបត្តិ (“រូបិយប័ណ្ណមុខងារ”) ។

សាខាធនាគារមានប្រតិបត្តិការភាគច្រើន ជាប្រាក់ដុល្លារអាមេរិក និងធ្វើការកាត់ត្រាបញ្ជីគណនេយ្យរបស់ខ្លួន និង បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណដែលត្រូវ បង្ហាញ ពីព្រោះរូបិយប័ណ្ណនេះឆ្លុះបញ្ចាំងភាពជាក់ស្តែង នៃសកម្មភាពសេដ្ឋកិច្ចទៅតាមប្រតិបត្តិការនិងកាលៈទេសៈរបស់សាខាធនាគារ។

អនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា តារាងតុល្យការ គណនីលទ្ធផល របាយការណ៍ចរន្តមូលនិធិ ភាគទុនិក របាយការណ៍ចរន្តសាច់ប្រាក់ និងកំណត់សំគាល់ផ្សេងៗ ជារូបិយប័ណ្ណបរទេសនៅចុងការិយបរិច្ឆេទ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់ជាផ្លូវការដែល បានប្រកាសដោយធនាគារជាតិនៃកម្ពុជា នៅ ចុងការិយបរិច្ឆេទនេះ ពោលគឺ 1 ដុល្លារអាមេរិក ស្មើនឹង 4,037 រៀល (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015 ស្មើនឹង 4,050 រៀល)។ តួលេខជាប្រាក់រៀលនេះត្រូវបានរៀបចំដើម្បីអនុលោមទៅតាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា ចំពោះ ការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុតែប៉ុណ្ណោះ ហើយមិនត្រូវយកមកបកស្រាយថាជាកូលេខដែលត្រូវបាន ឬអាច ត្រូវបាន ឬនាពេលអនាគតនឹងត្រូវបានប្តូរទៅជាប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នេះ ឬ អត្រាផ្សេងៗទៀត បានឡើយ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តពីទំព័រមុន)

2.4 ការបកស្រាយរូបិយប័ណ្ណបរទេស

ខ. ប្រតិបត្តិការ និង សមតុល្យ

ទ្រព្យសកម្ម និងអកម្ម ជាបរិយប័ណ្ណផ្សេងពីប្រាក់ដុល្លារ ត្រូវបានប្តូរទៅជាដុល្លារអាមេរិក ដោយប្រើអត្រាប្តូរប្រាក់ជា ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជានៅចុងការិយបរិច្ឆេទ។ រាល់ប្រតិបត្តិការចំណូល- ចំណាយជាបរិយប័ណ្ណបរទេស ក្រៅពីប្រាក់ដុល្លារ ត្រូវបានប្តូរទៅជាដុល្លារអាមេរិកដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការ។ ភាពខុសគ្នានៃអត្រា ប្តូរប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងគណនីលទ្ធផល។

2.5 សាច់ប្រាក់ និង សាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់សុទ្ធ, សមតុល្យនៅធនាគារជាតិដែលមិនមានការទប់ ស្កាត់ និងសមតុល្យនៅធនាគារនានា ដែលមានភាពងាយស្រួលក្នុងការប្តូរទៅជាសាច់ប្រាក់ក្នុងរយៈពេលតិចជាង 3 ខែ ហើយអាចមានហានិភ័យតិចតួចនៃការផ្លាស់ប្តូរតំលៃរបស់វា។

2.6 ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល

ប្រាក់តំកល់តាមច្បាប់ រួមមានមូលនិធិបំរុង និងប្រាក់តំកល់នៅធនាគារជាតិនៃកម្ពុជា ដោយអនុលោមទៅតាម ច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ។ ប្រាក់តំកល់តាមច្បាប់មិនអាចយកមកប្រើប្រាស់សំរាប់ប្រតិបត្តិការ ប្រចាំថ្ងៃទេ ហើយពុំត្រូវបានចាត់ទុកជាចំណែកនៃសាច់ប្រាក់ និងសាច់ប្រាក់សមមូល ក្នុងការគណនារបាយ ការណ៍ចរន្តសាច់ប្រាក់ ។

2.7 ឥណទាន និងបុរេប្រទានចំពោះអតិថិជន

ឥណទានដែលបានផ្តល់ដោយសាខាធនាគារ តាមរយៈការប្រគល់ប្រាក់ដោយផ្ទាល់ទៅអតិថិជននៅថ្ងៃកំណត់ ត្រូវ បានចំណាត់ថ្នាក់ជាឥណទាន និងបុរេប្រទាន ហើយត្រូវបានកត់ត្រាយោងតាមសមតុល្យដែលនៅសល់ និងការ ប្រាក់ ដោយដកចេញនូវសំវិធានធនលើឥណទានដែលបាត់បង់ និងតួលេខនៃកំរើដែលលុបចោល ។ ការប្រាក់ព្យួរ ទុកសំដៅទៅការប្រាក់បង្កលើឥណទាន ដែលបានធ្វើចំណាត់ថ្នាក់ជា ក្រោមស្តង់ដារ ជាប់សង្ស័យ ឬ ឥណទាន បាត់បង់ ។

ឥណទានត្រូវបានលុបចោលនៅពេលដែលសាខាធនាគារមិនមានភាពជឿជាក់ណាមួយថា នឹងអាចប្រមូលបាន មកវិញ។ ការប្រមូលមកវិញនូវឥណទានដែលបានលុបចោលនៅក្នុងការធ្វើសំវិធានធនសំរាប់ ការិយបរិច្ឆេទមុន ត្រូវបានបង្ហាញដាច់ដោយឡែកពីគ្នាជាមួយនឹងបំរែបំរួលសុទ្ធនៅពេលធ្វើសំវិធានធនចំពោះឥណទាន និង បុរេប្រ ទានជាប់សង្ស័យ នៅក្នុងគណនីលទ្ធផល ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារកិច្ចបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តពីទំព័រមុន)

2.8 សំវិធានធនលើឥណទានបាត់បង់

សំវិធានធនលើឥណទានបាត់បង់សង្ខេបត្រូវបានផ្អែកតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតាមប្រកាសលេខ ធ7-09-074 ចុះថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ 2009 និងត្រូវបានធ្វើឡើងចំពោះហានិភ័យជាក់លាក់លើឥណទាននីមួយៗ ដែលត្រូវបានវាយតម្លៃ និងចាត់ថ្នាក់ជា ឥណទានធម្មតា, ឃ្លាំមើល, ក្រោមស្តង់ដារ, ជាប់សង្ស័យ និង បាត់បង់។

សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាតម្រូវឲ្យមានការចាត់ថ្នាក់ និងកំរិតសំវិធានធនដូចតទៅ៖

ចំណាត់ថ្នាក់	ហួសកាលកំណត់	ប្រភេទនៃការធ្វើសំវិធានធន	កំរិតសំវិធានធន
ធម្មតា	ដំណើរការដោយអនុលោមតាមកិច្ចសន្យា (តែតិចជាង 30 ថ្ងៃ)	សំវិធានធនទូទៅ	1%
ឃ្លាំមើល	ពី 30 ថ្ងៃ (តែតិចជាង 90 ថ្ងៃ)	សំវិធានធនជាក់លាក់	3%
ក្រោមធម្មតា	ពី 90 ថ្ងៃ (តែតិចជាង 180 ថ្ងៃ)	សំវិធានធនជាក់លាក់	20%
ជាប់សង្ស័យ	ពី 180 ថ្ងៃ (តែតិចជាង 360 ថ្ងៃ)	សំវិធានធនជាក់លាក់	50%
បាត់បង់	ពីមួយឆ្នាំ	សំវិធានធនជាក់លាក់	100%

អនុលោមទៅតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទានហួសកាលកំណត់ត្រូវបានកំណត់ថាប្រាក់ដើមសរុបនៅសល់ នៅពេលដែលប្រាក់ដើម ឬការប្រាក់ហួសកាលកំណត់ ។

2.9 កិច្ចសន្យាឥណទានក្រៅតារាងតុល្យការ

ក្នុងដំណើរការនៃមុខជំនួញធម្មតារបស់ខ្លួន សាខាធនាគារបានធ្វើកិច្ចសន្យាឥណទានក្រៅតារាងតុល្យការផ្សេងៗ ដូចជាឥណទានតាមកិច្ចសន្យា លិខិតឥណទាន និងលិខិតធានា ។ គោលការណ៍គណនេយ្យ និងសំវិធានធនសំរាប់ខ្ទង់ទាំងនេះមានលក្ខណៈដូចគ្នានឹងគោលការណ៍ដូចមានចែងសំរាប់ឥណទាន និងបុរេប្រទានចំពោះអតិថិជនខាងលើ។ សំវិធានធនជាក់លាក់ត្រូវបានធ្វើឡើងចំពោះខ្ទង់ឥណទានក្រៅតារាងតុល្យការ ល្អិតណាការខាតបង់អាចកើតមាន ។

2.10 ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀត ត្រូវបានកត់ត្រាយោងនូវតំលៃដើម ។

2.11 ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមបញ្ចូល អាជ្ញាប័ណ្ណប្រព័ន្ធ និង កម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយដទៃទៀត ត្រូវបានកត់ត្រាតាមតម្លៃដើមដោយដកបន្ថយនូវរំលស់បង្គរ ។ អាជ្ញាប័ណ្ណប្រព័ន្ធ និង កម្មវិធីកុំព្យូទ័រដែលបានទិញត្រូវបានកត់ត្រាជាទ្រព្យសកម្មដោយផ្អែកលើមូលដ្ឋាននៃថ្លៃដើមទិញ ហើយអាចយកទៅប្រើប្រាស់បាន ។

ទ្រព្យសកម្មអរូបី ត្រូវបានធ្វើរំលស់តាមវិធីសាស្ត្ររំលស់ស្មើភាគ ក្នុងអត្រា 33% ប្រចាំឆ្នាំ ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តពិធីកម្ម)

2.12 អចលនទ្រព្យ

អចលនទ្រព្យត្រូវបានកត់ត្រាតាមតម្លៃដើម ដករំលស់បូកយោង និង ការខាតបង់ដោយការថយចុះតម្លៃ។ តម្លៃដើមរាប់បញ្ចូលចំណាយផ្សេងៗ ដែលទាក់ទងផ្ទាល់នឹងការទិញអចលនទ្រព្យ ។ តាមករណីជាក់ស្តែង ថ្លៃដើមបន្តបន្ទាប់ត្រូវបានបញ្ចូលទៅក្នុងតម្លៃយោង ឬ ទទួលស្គាល់ជាទ្រព្យសកម្មមួយផ្សេងទៀត តែនៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគតដែលពាក់ព័ន្ធជាមួយនឹងទ្រព្យនោះនឹងហូរចូលមកសាខាធនាគារ និង ថ្លៃដើមនៃធាតុនោះអាចត្រូវបានវាស់វែងដោយជឿទុកចិត្តបាន។ រាល់ការជួសជុល និងការថែទាំត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលនៅក្នុងការិយបរិច្ឆេទដែលការជួសជុល និង ថែទាំនោះបានកើតឡើង ។

បន្ទុករំលស់ត្រូវបានគណនាតាមវិធីសាស្ត្ររំលស់ថេរ ដើម្បីកាត់បន្ថយតម្លៃទ្រព្យសកម្ម តាមរយៈអាយុកំណត់របស់វាដែលអាចប្រើប្រាស់បានក្នុងអត្រារំលស់ប្រចាំឆ្នាំដូចតទៅ ៖

កែលំអអគារ	20%
កុំព្យូទ័រ និងបរិក្ខារព័ត៌មានវិទ្យា	20% ទៅ 33%
សំភារៈការិយាល័យ និងសង្ហារឹម	12.5% ទៅ 20%

តម្លៃយោងរបស់ទ្រព្យសកម្មត្រូវបានកាត់បន្ថយភ្លាមមកត្រឹមតម្លៃអាចស្រង់មកបានវិញរបស់វាប្រសិនបើតម្លៃយោងមានចំនួនធំជាងតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបាន ។ តម្លៃអាចស្រង់មកវិញបាន គឺជាតម្លៃខ្ពស់ជាងគេរវាងតម្លៃសមស្របដកចេញសោហ៊ុយលក់និង តម្លៃប្រើប្រាស់របស់វា ។

ធាតុនៃអចលនទ្រព្យនីមួយៗត្រូវបានឈប់ទទួលស្គាល់នៅពេលមានការលក់ឬដកចេញរបស់វា ឬ នៅពេលពុំមានអត្ថប្រយោជន៍សេដ្ឋកិច្ចទៅអនាគត ដែលត្រូវបានរំពឹងទុកពីការប្រើប្រាស់របស់វា ឬ ការលក់ ឬដកចេញរបស់វា។ ភាពខុសគ្នារវាងទឹកប្រាក់លក់ពិត(ប្រសិនបើមាន) និង តម្លៃពិតគណនេយ្យត្រូវបានកត់ត្រាក្នុងគណនីលទ្ធផល។

2.13 សំវិធានបង្កើនទ្រព្យសកម្មពុំមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណា ដែលមិនមានអាយុកាលប្រើប្រាស់កំណត់មិនត្រូវបានគេធ្វើរំលស់ទេ និង ត្រូវ បានគេធ្វើតេស្តប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្មដែលត្រូវធ្វើរំលស់ ត្រូវបានគេត្រួតពិនិត្យដើម្បីកំណត់ការថយចុះតម្លៃនៅពេលដែលព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃចុះបញ្ជីនឹងមិនអាចស្រង់មកវិញបាន។ ការខាតបង់លើការ រថយចុះតម្លៃត្រូវបានទទួលស្គាល់តាមចំនួនលំអៀងតម្លៃចុះបញ្ជីនៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់បានមកវិញប្រសិនបើតម្លៃចុះបញ្ជីធំជាងតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់បានមកវិញ គឺជាតម្លៃ មួយណាដែលខ្ពស់ជាងរវាងតម្លៃទីផ្សារនៃទ្រព្យនោះ ដកចំណាយដើម្បីលក់ និងតម្លៃកំពុងប្រើប្រាស់ ។

ការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ ត្រូវបានដាក់ចូលជាចំណាយនៅក្នុងគណនីលទ្ធផល នៅក្នុងការិយបរិច្ឆេទដែលវាកើតឡើង ។ ការកាត់ត្រាបញ្ជ្រាស់ នៃការខាតបង់បណ្តាលមកពីការថយចុះតម្លៃត្រូវបានទទួលស្គាល់នៅក្នុងកំរិតតម្លៃដែលនៅសល់ ដោយមិនលើសពីតម្លៃក្នុងបញ្ជីដែលបានកំណត់ ដកសំវិធានធន និង រំលស់ដែលមុនពេលទទួលស្គាល់ការខាតបង់នេះ ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សាករិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តពីទំព័រមុន)

2.14 ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ

ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារ គឺត្រូវបានបង្ហាញទៅតាមតំលៃនៃប្រាក់បញ្ញើ ។

2.15 ប្រាក់កំរើ

ប្រាក់កំរើ ត្រូវបានទទួលស្គាល់ដំបូងតាមមូលដ្ឋានថ្លៃដើម ហើយបន្ទាប់មកត្រូវបានបង្ហាញតាមថ្លៃដើមនៅសល់ ។

2.16 ចំណូល និង ចំណាយការប្រាក់

ចំណូលបានមកពីការប្រាក់លើការអោយខ្ចីចងការ និងបុរេប្រទានចំពោះអតិថិជន និងប្រាក់បញ្ញើ នៅធនាគារជាតិ នៃកម្ពុជា ព្រមទាំងធនាគារនានា ត្រូវបានទទួលស្គាល់លើមូលដ្ឋានប្រាក់បង្គរ ។

ចំពោះគណនីឥណទាន ដែលបានចាត់ថ្នាក់ថាពុំមានដំណើរការសង ការកត់ត្រាចំណូលពីការប្រាក់ត្រូវបានផ្អាក រហូតដល់មានសំណងជាសាច់ប្រាក់វិញ ។ គណនីឥណទាន និង បុរេប្រទាន ត្រូវបានចាត់ថ្នាក់ជាឥណទានពុំមាន ដំណើរការសង ក្នុងករណីសំណងមានការយឺតយ៉ាវចាប់ពី 90 ថ្ងៃឡើងទៅ ។

ចំណាយការប្រាក់ លើប្រាក់បញ្ញើ និងប្រាក់កំរើត្រូវបានទទួលស្គាល់តាមមូលដ្ឋានប្រាក់បង្គរ ។

2.17 ចំណូលកម្រៃឈ្នួល និងប្រាក់កម្រៃលើសារ

ចំណូលកម្រៃពីកិច្ចសន្យាឥណទាន និងកម្រៃជើងសារ ត្រូវបានទទួលស្គាល់លើមូលដ្ឋានជាក់ស្តែង តាមប្រតិបត្តិ ការនៅពេលដែលសេវាត្រូវបានបំពេញ និង សំរេចបានចប់សព្វគ្រប់ ។

ចំណូលកម្រៃឈ្នួលលើឥណទានតាមកិច្ចសន្យា និងលិខិតធានាលើសេវាផ្សេងៗដែលបានផ្តល់អោយអតិថិជន ត្រូវបានទទួលស្គាល់ជាចំណូលដោយផ្អែកទៅលើការបែងចែកតាមកាលវេលា ។

កម្រៃលើសេវា និងកម្រៃលើប្រតិបត្តិការត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលសេវាត្រូវបានបំពេញអោយ អតិថិជន ។

2.18 ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញសំរាប់ការិយបរិច្ឆេទរួមមាន ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ និង ពន្ធពន្យារ ពេល។ ពន្ធត្រូវបានទទួលស្គាល់ជាចំណាយក្នុងគណនីលទ្ធផល លើកលែងតែខ្ទង់មួយចំនួនត្រូវបានកត់ត្រា ដោយផ្ទាល់ទៅលើខ្ទង់មូលនិធិម្ចាស់ភាគហ៊ុន នៅក្នុងករណីនេះ ចំណាយពន្ធត្រូវបានកត់ត្រានៅក្នុងខ្ទង់មូលនិធិ ម្ចាស់ភាគហ៊ុន។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារកិច្ចបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

2. គោលការណ៍គណនេយ្យសង្ខេបសំខាន់ៗ (តព៌ទ៌ំព៌រមុន)

2.18 ពន្ធលើប្រាក់ចំណេញ (តព៌ទ៌ំព៌រមុន)

ពន្ធលើប្រាក់ចំណេញនៃការិយបរិច្ឆេទ គឺជាពន្ធដែលត្រូវបានគណនាតាមមូលដ្ឋានប្រាក់ចំណេញជាប់ពន្ធ ដោយគណនាតាមអត្រាពន្ធជាធរមាន ឬអត្រាពន្ធដែលគិតថាជាធរមាននៅថ្ងៃបិទបញ្ជី ដោយអនុលោមទៅតាមច្បាប់សារពើពន្ធនៃកម្ពុជា និងនិយ័តភាពទាំងឡាយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ។

ពន្ធពន្យារពេលត្រូវបានគណនា ទៅលើភាពលំអៀងជាបណ្តោះអាសន្ន រវាងមូលដ្ឋានគិតពន្ធនៃតម្លៃយោងនៃទ្រព្យសកម្ម និងអកម្ម ធៀបនឹង ងតំលៃដែលបានរាយការណ៍ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ តម្លៃដែលបានកំណត់ចំពោះពន្ធពន្យារពេលមានមូលដ្ឋានលើការព្យាករណ៍លើការសំរេចបាន ឬការទូទាត់នៃតម្លៃយោងនៃ ទ្រព្យសកម្ម និងអកម្ម ដោយប្រើអត្រាពន្ធដែលបានកំណត់នៅថ្ងៃបិទបញ្ជី។

ពន្ធពន្យារពេល-សកម្ម ត្រូវបានទទួលស្គាល់តែក្នុងករណីដែលរំពឹងថា នឹងមានលទ្ធផលចំណេញជាប់ពន្ធនាពេលអនាគត ដើម្បីកាត់កងជាមួយពន្ធសកម្មពន្ធពន្យារពេលនោះ។ ពន្ធពន្យារពេល-សកម្ម ត្រូវបានកាត់បន្ថយក្នុងករណីដែលលែងមានការរំពឹងថាអត្ថប្រយោជន៍ពន្ធនោះអាចនឹងប្រើប្រាស់បានទៀត ។

2.19 សំវិធានធន

សំវិធានធនត្រូវបានកត់ត្រា ល្អិតណាសាខាធនាគារមាននៅបច្ចុប្បន្ននូវកាតព្វកិច្ចស្របច្បាប់ ឬ វាទរហិត ដែលបានកើតឡើង ជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដោយត្រូវប្រើប្រាស់ធនធានសេដ្ឋកិច្ចដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនប្រាក់នៃកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ប្រមាណបានដោយគួរអោយជឿជាក់បាន ។

2.20 ការជួលទៅតាមកិច្ចសន្យាប្រតិបត្តិការ

ការជួល ដែលចំណែកហានិភ័យជាក់លាក់ និងផលកម្មសិទ្ធិ ត្រូវបានរក្សាទុកដោយភាគីម្ចាស់ទ្រព្យ ត្រូវបានចាត់ថ្នាក់ជាការជួលតាមកិច្ចសន្យាប្រតិបត្តិការ ។ ការទូទាត់ដែលបានធ្វើឡើងក្នុងក្របខ័ណ្ឌ នៃការជួលទៅតាមកិច្ចសន្យាប្រតិបត្តិការ ត្រូវបានកត់ត្រាក្នុងគណនីលទ្ធផលជាចំណាយស្មើភាគ សំរាប់កំឡុងពេលនៃកិច្ចសន្យាជួល ។

2.21 ភាគីសម្ព័ន្ធហិរញ្ញវត្ថុ

ភាគីនីមួយៗត្រូវបានសំគាល់ជាសម្ព័ន្ធហិរញ្ញវត្ថុរវាងគ្នា ល្អិតណាភាគីណាមួយអាចត្រួតត្រាភាគីមួយទៀត ឬអាចជះឥទ្ធិពលលើភាគីមួយទៀត ក្នុងសេចក្តីសំរេចចិត្តលើកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងកិច្ចប្រតិបត្តិការអាជីវកម្ម។

ក្នុងក្របខ័ណ្ឌនៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និយមន័យនៃសម្ព័ន្ធហិរញ្ញវត្ថុរាប់បញ្ចូលបុគ្គលទាំងឡាយដែលកាន់កាប់ដោយផ្ទាល់ ឬដោយប្រយោល 10 ភាគរយ យ៉ាងតិចនៃដើមទុន ឬ សិទ្ធិបោះឆ្នោត ហើយរាប់បញ្ចូលបុគ្គលណាដែលចូលរួមក្នុងការអភិបាល, ការដឹកនាំ, ការគ្រប់គ្រង ឬ ការត្រួតពិនិត្យផ្ទៃក្នុងរបស់សាខាធនាគារ ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

3 ការវិនិច្ឆ័យ និង ការប៉ាន់ប្រមាណលើគណនេយ្យ

ការប៉ាន់ប្រមាណ និង ការវិនិច្ឆ័យត្រូវបានធ្វើការវាយតម្លៃជាបន្តបន្ទាប់ ផ្អែកលើបទពិសោធន៍កន្លងមក និងកត្តាផ្សេងៗ ដូចជាការរំពឹងទុកនូវហេតុការណ៍នាពេលអនាគត ដែលគេជឿថាមានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ ។ ការប៉ាន់ប្រមាណគណនេយ្យទាំងនេះអាចខុសពីលទ្ធផលជាក់ស្តែង។ ការប៉ាន់ប្រមាណ និង សន្មត់ទៅលើហានិភ័យជាសារវន្ត ដែលបណ្តាលអោយមានការកែតម្រូវធំៗ ចំពោះតម្លៃក្នុងបញ្ជីដែលនៅសល់នៃទ្រព្យសកម្ម និងទ្រព្យអកម្មនៅក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ និងត្រូវបានធ្វើការពិភាក្សាដូចខាងក្រោម ៖

(ក) ការខាតបង់លើការអន់ថយ នៃឥណទាន និងបុរេប្រទាន

សាខាធនាគារត្រូវបានតម្រូវអោយគោរពតាមការបែងចែកចំណាត់ថ្នាក់ឥណទាននិងសំវិធានធនតាម ប្រកាសលេខ ធ7-09-074.ប្រ.ក. ចុះថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ2009 ស្តីពីការបែងចែកចំណាត់ថ្នាក់ ទ្រព្យសកម្ម និងសំវិធានធននៅក្នុងធនាគារ និង ស្ថាប័នហិរញ្ញវត្ថុ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ។ ធនាគារជាតិនៃកម្ពុជាតម្រូវអោយធនាគារពាណិជ្ជកម្មទាំងឡាយធ្វើចំណាត់ថ្នាក់ឥណទានបុរេប្រទាន និង ទ្រព្យសកម្មប្រហាក់ប្រហែលរបស់ខ្លួនជា 5 ថ្នាក់ ហើយកំរិតអប្បបរមានៃសំវិធានធនជាក់លាក់តាម បទបញ្ញត្តិត្រូវបានធ្វើឡើង ដោយអាស្រ័យលើការធ្វើចំណាត់ថ្នាក់ពាក់ព័ន្ធ ដោយមិនគិតដល់ទ្រព្យសកម្មដែលត្រូវបានដាក់ជាវត្ថុធានា។ ក្នុងគោលបំណងបែងចែកចំណាត់ថ្នាក់ឥណទាន តម្រូវឱ្យសាខាធនាគារពិចារណាទៅលើហានិភ័យ និងកត្តាពាក់ព័ន្ធទាំងអស់ដែលអាចប៉ះពាល់ដល់លទ្ធភាពសងរបស់អ្នកខ្ចី ។

(ខ) ពន្ធលើប្រាក់ចំណេញ

ពន្ធត្រូវបានគេគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ។ ទោះជាយ៉ាងណាក៏ដោយ បទបញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការសំរេចជាចុងក្រោយលើចំនួនពន្ធនឹងធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យចុងក្រោយដោយអាជ្ញាធរពន្ធដារ ។

នៅពេលដែលលទ្ធផលពន្ធចុងក្រោយ ខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង ភាពលំអៀងនេះនឹងធ្វើអោយប៉ះពាល់ដល់ពន្ធលើប្រាក់ចំណេញ និងសំវិធានធនលើពន្ធពន្យារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុ ដែលការកំណត់ពន្ធបានធ្វើឡើង ។

(គ) អចលនទ្រព្យ

គណនេយ្យលើអចលនទ្រព្យពាក់ព័ន្ធនឹងការប៉ាន់ប្រមាណ ដើម្បីកំណត់អាយុកាលប្រើប្រាស់ដែលរំពឹងទុករបស់វា។ ការកំណត់អាយុកាលប្រើប្រាស់របស់អចលនទ្រព្យ គឺផ្អែកតាមការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង។

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

4 សាច់ប្រាក់

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ - ដុល្លារអាមេរិក	15,302,620	61,776,677	10,094,148
សាច់ប្រាក់ - រៀល	192,971	779,024	150,893
មូលប្បទានប័ត្រមិនទាន់បានទូទាត់	6,039,933	24,383,210	3,422,600
	<u>21,535,524</u>	<u>86,938,911</u>	<u>13,667,641</u>

5 សមតុល្យជាមួយធនាគារ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើនៅធនាគារក្នុងប្រទេស ៖			
ធនាគារជាតិនៃកម្ពុជា	29,254,153	118,099,016	15,344,563
ធនាគារ កាណាឌីយ៉ា ភីអិលស៊ី	290	1,171	300
ធនាគារ អេស៊ីលីដា ភីអិលស៊ី	920	3,714	-
ធនាគារ ភ្នំពេញពាណិជ្ជ	-	-	5,000,000
	<u>29,255,363</u>	<u>118,103,901</u>	<u>20,344,863</u>
ប្រាក់បញ្ញើនៅធនាគារក្រៅប្រទេស ៖			
ធនាគារ Deutsche Bank	14,366,443	57,997,330	31,729,211
ធនាគារ FCB Taiwan	20,271,165	81,834,693	4,171,768
ធនាគារ New York Mellon	1,382,792	5,582,331	4,630,913
ធនាគារ FCB New York Branch	8,608	34,750	334,263
ធនាគារ FCB Hong Kong Branch	7,403,628	29,888,446	5,218,385
ធនាគារ FCB Los Angeles Branch	3,236	13,064	8,607
ធនាគារ FCB London Branch	55,561	224,300	54,330
ធនាគារ FCB Tokyo Branch	18,884	76,235	18,056
	<u>43,510,317</u>	<u>175,651,149</u>	<u>46,165,533</u>
	<u>72,765,680</u>	<u>293,755,050</u>	<u>66,510,396</u>

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយនបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

5. សមតុល្យជាមួយធនាគារ (តព័ទ្ធជាមុន)

ការវិភាគបន្ថែមមានដូចខាងក្រោម ៖

	2016		2015
ក) វិភាគតាមកាលកំណត់ ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងអំឡុងពេលមួយខែ	68,314,138	275,784,175	60,261,260
ពីមួយខែទៅបីខែ	4,451,542	17,970,875	6,249,136
	<u>72,765,680</u>	<u>293,755,050</u>	<u>66,510,396</u>
ខ) វិភាគតាមប្រភេទរូបិយប័ណ្ណ ៖			
ប្រាក់រៀល	551,857	2,227,847	216,773
ប្រាក់ចិន យ៉ន	130,471	526,711	-
ប្រាក់ជប៉ុន យេន	18,884	76,235	-
ប្រាក់អឺរ៉ូ	55,561	224,300	-
ដុល្លារអាមេរិក	72,008,907	290,699,957	66,293,623
	<u>72,765,680</u>	<u>293,755,050</u>	<u>66,510,396</u>
គ) តាមអត្រាការប្រាក់(ក្នុងមួយឆ្នាំ) ៖		2016	2015
ធនាគារនៅក្នុងព្រះរាជាណាចក្រកម្ពុជា		0.46% - 1.50%	0.11% - 3.70%
ធនាគារនៅក្រៅព្រះរាជាណាចក្រកម្ពុជា		0%	0.08% - 0.28%

6 ឥណទាន និងបុរេប្រទានចំពោះអតិថិជន

	2016		2015
ឥណទានពាណិជ្ជកម្ម ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានរយៈវិបារូបន៍	1,822,380	7,356,948	993,180
ឥណទានរយៈពេលខ្លី	142,847,000	576,673,339	130,282,000
ឥណទានរយៈពេលវែង	272,281,401	1,099,200,016	174,111,162
មូលនិធិទំនុកចិត្ត	5,103,264	20,601,877	1,405,000
ឥណទានអ្នកប្រើប្រាស់	1,255,866	5,069,931	982,314
ឥណទាន និងបុរេប្រទានដុល	423,309,911	1,708,902,111	307,773,656
សំវិធានធនសំរាប់ឥណទានអាចបាត់បង់	(6,282,321)	(25,361,730)	(4,047,305)
ឥណទាននិងបុរេប្រទាន-សុទ្ធ	<u>417,027,590</u>	<u>1,683,540,381</u>	<u>303,726,351</u>

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

6. ឥណទាន និងបុរេប្រទានចំពោះអតិថិជន (តពិច័យមុន)

បម្រែបម្រួលនៃសំវិធានធនលើឥណទាន និងបុរេប្រទានបាត់បង់មានដូចខាងក្រោម ៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
នាដើមការិយបរិច្ឆេទ	4,047,305	16,338,970	3,481,278
សំវិធានធនបន្ថែមក្នុងការិយបរិច្ឆេទ	2,241,218	9,047,797	597,548
ការលុបចេញពីបញ្ជីក្នុងការិយបរិច្ឆេទ	(6,202)	(25,037)	(31,521)
	<u>2,235,016</u>	<u>9,022,760</u>	<u>566,027</u>
នាចុងការិយបរិច្ឆេទ	<u>6,282,321</u>	<u>25,361,730</u>	<u>4,047,305</u>

ការវិភាគបន្ថែមលើឥណទាននិងបុរេប្រទានចំពោះអតិថិជន មានដូចតទៅ ៖

	2016		2015
(ក) វិភាគតាមកាលកំណត់សង ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងកំឡុងពេលមួយខែ	4,203,361	16,968,968	4,322,180
ពីពីរខែទៅបីខែ	23,070,077	93,133,901	16,196,659
ពីបួនខែទៅប្រាំមួយខែ	49,651,884	200,444,656	47,115,564
ពីប្រាំពីរខែទៅដប់ពីរខែ	74,957,324	302,602,717	66,256,264
ពីមួយឆ្នាំទៅបីឆ្នាំ	37,690,359	152,155,979	13,581,238
ពីបួនឆ្នាំទៅប្រាំឆ្នាំ	53,061,510	214,209,316	47,001,279
លើសពីប្រាំឆ្នាំ	180,675,396	729,386,574	113,300,472
	<u>423,309,911</u>	<u>1,708,902,111</u>	<u>307,773,656</u>

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

6. ឥណទាន និងបុរេប្រទានចំពោះអតិថិជន (តពិទ្ធិជំរុញ)

	2016		2015
(ខ) ការវិភាគតាមចំណាត់ថ្នាក់ឥណទាន ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទានធម្មតា៖			
- មានវត្តមាន (*)	408,141,788	1,647,668,398	301,460,881
- ពុំមានវត្តមាន	8,575,000	34,617,275	4,075,000
ឥណទានឃ្លាំមើល៖			
- មានវត្តមាន	3,969,095	16,023,237	119,118
ឥណទានក្រោមធម្មតា៖			
- មានវត្តមាន	820,851	3,313,775	310,000
ឥណទានជាប់សង្ស័យ៖			
- មានវត្តមាន	-	-	1,773,657
ឥណទានខាតបង់៖			
- មានវត្តមាន	1,803,177	7,279,426	35,000
	<u>423,309,911</u>	<u>1,708,902,111</u>	<u>307,773,656</u>

(*) ឥណទានដែលមានធានា តំណាងឱ្យឥណទានដល់អតិថិជនដែលត្រូវបានធានាដោយប្លង់រឹង។

	2016		2015
(គ) វិភាគតាមផ្នែកសេដ្ឋកិច្ច ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សេវាកម្ម	102,559,866	414,034,179	86,409,465
កាត់ដេរ	30,059,130	121,348,708	25,652,400
សណ្ឋាគារ និងភោជនីយដ្ឋាន	32,704,680	132,028,793	35,062,080
នាំចូល	37,380,220	150,903,948	28,885,380
លក់ដុំ និងលក់រាយ	80,138,830	323,520,457	47,017,420
អគារ និងការសាងសង់	21,779,550	87,924,043	11,316,070
អាជីវកម្មសេវាដឹកជញ្ជូន	40,709,000	164,342,233	26,158,690
សម្ភារសំណង់	16,421,200	66,292,384	9,688,040
ស្ថាប័នហិរញ្ញវត្ថុ	13,250,000	53,490,250	-
ផលិតកម្ម	9,684,190	39,095,075	5,504,290
គ្រឿងអលង្ការ	7,963,700	32,149,457	3,883,530
កសិកម្ម	5,221,569	21,079,474	1,573,809
ដឹកជញ្ជូន និងស្តុកទំនិញ	1,863,090	7,521,294	901,120
ឥណទានផ្តល់ដល់បុគ្គលិក	1,255,866	5,069,931	982,314
នាំចេញ	440,890	1,779,873	589,960
ផ្សេងៗ	21,878,130	88,322,012	24,149,088
	<u>423,309,911</u>	<u>1,708,902,111</u>	<u>307,773,656</u>

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

6. ឥណទាន និងបុរេប្រទានចំពោះអតិថិជន (តពិទ្ធិជំរុញ)

	2016 ដុល្លារអាមេរិក	ពាន់រៀល	2015 ដុល្លារអាមេរិក
(យ) វិភាគតាមប្រភេទរូបិយប័ណ្ណ ៖			
ដុល្លារអាមេរិក	<u>423,309,911</u>	<u>1,708,902,111</u>	<u>307,773,656</u>
(ង) វិភាគតាមការស្នាក់នៅ ៖			
និវាសនជន	<u>423,309,911</u>	<u>1,708,902,111</u>	<u>307,773,656</u>
(ច) វិភាគតាមសម្ព័ន្ធភាគី ៖			
អតិថិជនខាងក្រៅ	422,054,045	1,703,832,180	306,791,342
ឥណទានផ្តល់ដល់បុគ្គលិក	<u>1,255,866</u>	<u>5,069,931</u>	<u>982,314</u>
	<u>423,309,911</u>	<u>1,708,902,111</u>	<u>307,773,656</u>
(ឆ) វិភាគតាមហានិភ័យ៖			
ហានិភ័យធំ (*)	12,209,441	49,289,513	19,691,334
មិនមានហានិភ័យធំ	<u>411,100,470</u>	<u>1,659,612,597</u>	<u>288,082,322</u>
	<u>423,309,911</u>	<u>1,708,902,110</u>	<u>307,773,656</u>

(*) នៅកាលបរិច្ឆេទថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 សាខាធនាគារមានហានិភ័យធំជាងកត្តាជន ចំនួនពីរ ដែលលើស 10% នៃមូលនិធិផ្ទាល់សុទ្ធ ។ ទោះបីយ៉ាងណាក៏ដោយ ពុំមានហានិភ័យធំណាមួយ យដែលមានអត្រាលើស 20% ភាគរយមូលនិធិផ្ទាល់សុទ្ធ និងការប្រមូលផ្តុំហានិភ័យទាំងនេះ មិនលើសដែនកំណត់ពិដាន 300% នៃមូលនិធិ ផ្ទាល់សុទ្ធរបស់សាខាធនាគារ។

(ជ) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ ៖	2016 %	2015 %
ឥណទានរយៈវិបារូបន៍	6.00% - 8.00%	6.00% - 8.00%
ឥណទានមានកាលកំណត់	5.25% - 11.00%	5.25% - 11.00%
ឥណទានផ្តល់ឱ្យបុគ្គលិក	3.00% - 3.85%	2.50% - 3.50%
មូលនិធិទំនុកចិត្ត	6.80%	6.80%

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

7 ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់តំកល់លក្ខន្តិកៈ	5,000,000	20,185,000	4,100,000
ប្រាក់បំរុងកាតព្វកិច្ច	44,543,349	179,821,500	32,749,630
	<u>49,543,349</u>	<u>200,006,500</u>	<u>36,849,630</u>

ក. ប្រាក់តំកល់លក្ខន្តិកៈ

ស្របទៅតាមបទបញ្ញត្តិនៃប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-01-136 ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001, សាខាធនាគារត្រូវរក្សានៅធនាគារជាតិនៃកម្ពុជា នូវប្រាក់តំកល់លក្ខន្តិកៈចំនួន 10 ភាគរយនៃដើមទុន។ ប្រាក់តំកល់នេះមិនសំរាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់សាខាធនាគារទេ គឺនឹងត្រូវប្រគល់អោយ សាខាធនាគារវិញ នៅពេលដែល សាខាធនាគារស្ម័គ្រចិត្តបញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ប្រាក់តំកល់នេះទទួលបានកម្រៃការប្រាក់តាមអត្រា 1/4 នៃ LIBOR ក្នុងរយៈពេល 6 ខែម្តង។

ខ. ប្រាក់បំរុងកាតព្វកិច្ច

ប្រាក់បំរុងកាតព្វកិច្ចលើប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា ត្រូវស្របទៅនឹងបទបញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ 7-012-140 ចុះថ្ងៃទី 27 កញ្ញា ឆ្នាំ 2012។ ប្រកាសខាងលើតំរូវអោយ សាខាធនាគាររក្សាទុកនៅធនាគារជាតិនៃកម្ពុជា នូវប្រាក់បំរុងកាតព្វកិច្ច នៃប្រាក់បញ្ញើអតិថិជន និង ប្រាក់កម្ចី ជាមធ្យម ប្រចាំថ្ងៃ យ៉ាងហោចណាស់ស្មើនឹង 8 ភាគរយជាប្រាក់រៀល និង 12,5 ភាគរយជារូបិយប័ណ្ណបរទេស។ ប្រាក់តំកល់ជារូបិយប័ណ្ណបរទេសចំនួន 4,5 ភាគរយ មានអត្រាការប្រាក់ តាមប្រកាស ស្តីពីការកំណត់អត្រាការប្រាក់លើប្រាក់បញ្ញើមានកាលកំណត់ ប្រាក់បញ្ញើទុនបម្រុងកាតព្វកិច្ច និងប្រាក់តម្កល់ធានាលើដើមទុនជារូបិយប័ណ្ណ ដុល្លារអាមេរិក ដោយឡែកចំនួន 8 ភាគរយ ដែលនៅសល់ និងប្រាក់តំកល់ជាប្រាក់រៀលមានអត្រាការប្រាក់សូន្យភាគរយ ។

គ. ប្រាក់តំកល់នៅធនាគារកណ្តាលទទួលបានការប្រាក់ (ក្នុងមួយឆ្នាំ)ដូចតទៅ ៖

	2016	2015
ប្រាក់តំកល់លក្ខន្តិកៈ	0.2% - 0.22%	0.11% - 0.18%
8 ភាគរយនៃ ប្រាក់បំរុងកាតព្វកិច្ចជារូបិយប័ណ្ណបរទេស	Nil	Nil
4,5 ភាគរយនៃ ប្រាក់បំរុងកាតព្វកិច្ចជារូបិយប័ណ្ណបរទេស	0.21% - 0.38%	0.11% - 0.18%

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

8 ទ្រព្យសកម្មផ្សេងៗទៀត

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវទទួល	1,540,055	6,217,202	1,083,277
បញ្ញើធានា	318,897	1,287,387	566,369
ចំណាយបង់មុន	127,557	514,948	130,051
មូលធនវិនិយោគ (*)	50,000	201,850	50,000
	<u>2,036,509</u>	<u>8,221,387</u>	<u>1,829,697</u>

(*) មូលធនវិនិយោគ គឺតំណាងអោយការវិនិយោគភាគហ៊ុន ក្នុងក្រុមហ៊ុនឈ្មោះ Credit Bureau (Cambodia) Co. Ltd (CBC) ដើម្បីបង្កើតការិយាល័យឥណទានឯកជន នៅកម្ពុជាតាមរយៈសមាគមធនាគារនៅកម្ពុជា។ ទឹកប្រាក់វិនិយោគនេះមិនមានការប្រាក់ទេ ។

9 ទ្រព្យសកម្មអរូបី

	2016	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រព័ន្ធនិងកម្មវិធីកុំព្យូទ័រ:		
ថ្លៃដើម		
នាថ្ងៃទី 1 មករា 2016	-	-
ទិញបន្ថែម	14,122	57,011
នាថ្ងៃទី 31 ធ្នូ 2016	14,122	57,011
រំលស់បង្គរ		
នាថ្ងៃទី 1 មករា 2016	-	-
ទាយជួនក្នុងការិយបរិច្ឆេទ	1,091	4,404
នាថ្ងៃទី 31 ធ្នូ 2016	1,091	4,404
តម្លៃពិត	<u>13,031</u>	<u>52,607</u>

ធនាគារ ពាណិជ្ជកម្ម កម្ពុជា សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

10 អចលនទ្រព្យ

ថ្ងៃដើម	កែលំអអគារ ដុល្លារអាមេរិក	កុំព្យូទ័រ និង បរិក្ខារព័ត៌មានវិទ្យា ដុល្លារអាមេរិក	បរិក្ខារ ការិយាល័យ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	សរុប ពាន់រៀល
នាថ្ងៃទី 1 មករា 2016	785,559	614,195	713,622	2,113,376	8,531,699
ទិញបន្ថែម	321,007	259,891	336,407	917,305	3,703,160
នាថ្ងៃទី 31 ធ្នូ 2016	1,106,566	874,086	1,050,029	3,030,681	12,234,859
រំលស់បង្គុប					
នាថ្ងៃទី 1 មករា 2016	472,617	393,787	444,604	1,311,008	5,292,539
ទាយជួនក្នុងការិយបរិច្ឆេទ	116,606	121,994	110,011	348,611	1,407,343
នាថ្ងៃទី 31 ធ្នូ 2016	589,223	515,781	554,615	1,659,619	6,699,882
តម្លៃពិត					
នាថ្ងៃទី 31 ធ្នូ 2016	517,343	358,305	495,414	1,371,062	5,534,977
នាថ្ងៃទី 31 ធ្នូ 2015	312,942	220,408	269,018	802,368	3,249,590
ទាយជួនក្នុងឆ្នាំ 2015	72,487	119,087	68,518	260,092	1,053,373

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

11 ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីសន្សំ	99,316,815	400,941,982	84,766,945
គណនីមានកាលកំណត់	24,218,347	97,769,467	22,570,916
គណនីចរន្ត	18,587,792	75,038,916	17,719,196
គណនីកក់ទុក	2,383,096	9,620,559	1,409,182
	<u>144,506,050</u>	<u>583,370,924</u>	<u>126,466,239</u>

ការវិភាគបន្ថែមអំពីប្រាក់បញ្ញើមានដូចខាងក្រោម ៖

	2016		2015
(ក) វិភាគតាមកាលកំណត់សង ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងរយៈពេលមួយខែ	124,472,550	502,495,684	109,309,103
ពីពីរខែទៅបីខែ	4,581,571	18,495,802	6,965,155
ពីបួនខែទៅប្រាំមួយខែ	5,200,724	20,995,323	1,815,005
ពីប្រាំពីរខែទៅដប់ពីរខែ	10,251,205	41,384,115	8,376,976
	<u>144,506,050</u>	<u>583,370,924</u>	<u>126,466,239</u>

(ខ) វិភាគតាមប្រភេទអតិថិជន ៖

សហគ្រាស	55,035,137	222,176,848	53,410,622
ឯកត្តជន	89,470,913	361,194,076	73,055,617
	<u>144,506,050</u>	<u>583,370,924</u>	<u>126,466,239</u>

(គ) វិភាគតាមការស្នាក់នៅ ៖

និវាសនជន	<u>144,506,050</u>	<u>583,370,924</u>	<u>126,466,239</u>
----------	--------------------	--------------------	--------------------

(ឃ) វិភាគតាមប្រភេទរូបិយប័ណ្ណ ៖

ប្រាក់រៀល	93,869	378,949	89,349
យន្តចិន	1,865	7,529	2,202
ដុល្លារអាមេរិក	144,410,316	582,984,446	126,374,688
	<u>144,506,050</u>	<u>583,370,924</u>	<u>126,466,239</u>

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

11. ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ (តពិទ្ធិព័រមុន)

(ង) វិភាគតាមអត្រាការប្រាក់ប្រចាំឆ្នាំ៖	2016	2015
	% ក្នុងមួយឆ្នាំ	% ក្នុងមួយឆ្នាំ
គណនីសន្សំ	0.40%	0.40%
គណនីមានកាលកំណត់	1.00% - 2.50%	1.10% - 2.50%

គណនីកក់ទុក មិនទទួលបានការប្រាក់ឡើយ ហើយត្រូវបានរក្សាទុកជាបន្ទាត់ពាណិជ្ជកម្ម និងលិខិតធានាចំពោះអចិន្ត្រៃយ៍។

12 ប្រាក់បញ្ញើរបស់ធនាគារ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
គណនីចរន្ត	83,805	338,321	58,805
គណនីសន្សំ	3,119,695	12,594,209	295,560
គណនីមានកាលកំណត់	111,373,926	449,616,539	86,545,500
	<u>114,577,426</u>	<u>462,549,069</u>	<u>86,899,865</u>

ការវិភាគបន្ថែមអំពីប្រាក់បញ្ញើមានដូចខាងក្រោម ៖

(ក) វិភាគតាមកាលកំណត់សង ៖	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងរយៈពេលមួយខែ	50,324,348	203,159,393	8,354,365
ពីពីរខែទៅបីខែ	64,253,078	259,389,676	61,545,500
ពីបួនខែទៅប្រាំមួយខែ	-	-	17,000,000
	<u>114,577,426</u>	<u>462,549,069</u>	<u>86,899,865</u>

(ខ) វិភាគតាមសម្ព័ន្ធភាគី ៖

សម្ព័ន្ធភាគី	83,805	338,321	58,805
ពុំមែនសម្ព័ន្ធភាគី	114,493,621	462,210,748	86,841,060
	<u>114,577,426</u>	<u>462,549,069</u>	<u>86,899,865</u>

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

12. ប្រាក់បញ្ញើរបស់ធនាគារ (តព៌ទ្ធកម្ម)

	2016		2015
(យ) វិភាគតាមប្រភេទរូបិយប័ណ្ណ ៖	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដុល្លារអាមេរិក	114,577,426	462,549,069	86,899,865
(ង) វិភាគតាមការស្នាក់នៅ ៖			
និវាសនជន	114,493,621	462,210,748	86,841,060
អនិវាសនជន	83,805	338,321	58,805
	114,577,426	462,549,069	86,899,865

(ច) គណនីសន្សំ និង គណនីមានកាលកំណត់ ទទួលបានការប្រាក់ដូចខាងក្រោម ៖

	2016	2015
	% ក្នុងមួយឆ្នាំ	% ក្នុងមួយឆ្នាំ
គណនីសន្សំ	0.40%	0.40%
គណនីមានកាលកំណត់	1.20%-1.70%	1.28% - 2.10%

13 ប្រាក់កម្ចីរយៈពេលខ្លី

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
FCB Operating Business Unit-OBU	115,000,000	464,255,000	80,000,000
ធនាគារ FCB Hong Kong Branch	90,500,000	365,348,500	55,000,000
ធនាគារ FCB Singapore Branch	-	-	10,000,000
	205,500,000	829,603,500	145,000,000

ប្រាក់កម្ចីរខាងលើមិនមានការធានា និងមានអត្រាការប្រាក់ ចាប់ពី 0,60% ទៅ 1,98% ក្នុងមួយទៅមួយឆ្នាំ (ឆ្នាំ 2015: 0,50% ទៅ 1,36% ក្នុងមួយឆ្នាំ)។

ការវិភាគបន្ថែមអំពីប្រាក់កម្ចីររយៈពេលខ្លីមានដូចខាងក្រោម ៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក្នុងរយៈពេលមួយខែ	26,000,000	104,962,000	25,000,000
ពីពីរខែទៅបីខែ	60,500,000	244,238,500	48,000,000
ពីបួនខែទៅប្រាំមួយខែ	94,000,000	379,478,000	72,000,000
ពីប្រាំពីរខែទៅដប់ពីរខែ	25,000,000	100,925,000	-
	205,500,000	829,603,500	145,000,000

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

14 អនុបំណុល

អនុបំណុល តំណាងឱ្យប្រាក់កម្ចីគ្មានការធានារយៈពេលវែងពីធនាគារពាណិជ្ជកម្ម - ការិយាល័យកណ្តាល តាមកិច្ចព្រមព្រៀងចុះថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2016 ដោយមានលក្ខខណ្ឌដូចខាងក្រោមនេះ ៖

តំណទានសរុប	20,000,000 ដុល្លារអាមេរិក
កាលកំណត់	10 ឆ្នាំចាប់ពីថ្ងៃទី 1 ខែមិថុនា ឆ្នាំ 2016
ប្រាក់ដើមត្រូវសង	នៅកាលបរិច្ឆេទកំណត់សង ហើយ ចំនួនប្រាក់កម្ចីនេះនឹងត្រូវសង តែបន្ទាប់ពីម្ចាស់បំណុលដែលមានធានា និងមានការធានាទាំងអស់ផ្សេងទៀត ត្រូវបានសងគ្រប់ចំនួន។
ការប្រាក់ត្រូវសង	ការប្រាក់នឹងត្រូវបង់ជារៀងរាល់ 6 ខែ និងបានគណនានៅលើមូលដ្ឋានពិតប្រាកដ នៃថ្ងៃក្នុងមួយឆ្នាំ 360 ថ្ងៃ។
អត្រាការប្រាក់	អត្រាការប្រាក់សម្រាប់ប្រាក់កម្ចីទាំងមូល គឺ TAIFX 6 ខែក្នុងមួយឆ្នាំ (TAIFX មានន័យថាអត្រាការប្រាក់ប្រចាំឆ្នាំ អនុវត្តសម្រាប់រយៈពេលការប្រាក់ នីមួយៗ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុនTaipei Forex Inc.)

នៅថ្ងៃទី 2 កញ្ញា ឆ្នាំ 2016 សាខាធនាគារ បានទទួលការយល់ព្រមពីធនាគារជាតិនៃកម្ពុជាដែលអនុញ្ញាតឱ្យបញ្ចូលអនុបំណុលខាងលើ នៅក្នុងដើមទុនថ្នាក់ទី II សម្រាប់គោលបំណងនៃការគណនាមូលនិធិផ្ទាល់សុទ្ធ។

15 ទ្រព្យអកម្មផ្សេងៗ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ការប្រាក់ត្រូវបង់លើប្រាក់កម្ចី	879,704	3,551,365	453,875
ការប្រាក់ត្រូវបង់លើប្រាក់បញ្ញើអតិថិជន	285,890	1,154,138	276,055
ពន្ធត្រូវបង់	442,105	1,784,778	449,538
គណនីបង្គរ និងគណនីត្រូវទូទាត់ផ្សេងៗ	68,175	275,223	79,892
	<u>1,675,874</u>	<u>6,765,504</u>	<u>1,259,360</u>

16 សំវិធានធនពន្ធលើប្រាក់ចំណេញ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យនៅដើមការិយបរិច្ឆេទ	2,735,942	11,044,998	2,071,525
សំវិធានធនក្នុងការិយបរិច្ឆេទ	3,812,116	15,389,512	2,932,420
ពន្ធបានបង់ក្នុងការិយបរិច្ឆេទ	(3,005,159)	(12,131,827)	(2,268,003)
	<u>3,542,899</u>	<u>14,302,683</u>	<u>2,735,942</u>

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

17 ដើមទុនសាខាធនាគារ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ដើមទុនសាខាធនាគារ	50,000,000	201,850,000	41,000,000

សាខាធនាគារបានបង្កើនដើមទុនចំនួន 9 លានដុល្លារអាមេរិក ពីចំនួន 41 លានដុល្លារអាមេរិក ទៅចំនួន 50លានដុល្លារអាមេរិក។ ការបង្កើនដើមទុននេះ ត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី23 ខែ ធ្នូ ឆ្នាំ 2016។

ក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ដើមទុនលក្ខន្តិកៈរបស់សាខាធនាគារ មានចំនួន 50 លានដុល្លារអាមេរិក សមមូលនឹង 201,850,000,000 រៀល (អត្រាប្តូរប្រាក់ 4,037 ក្នុង1ដុល្លា)។ ដើមទុនលក្ខន្តិកៈនេះមានចំនួន 100 ភាគហ៊ុន ក្នុងមួយហ៊ុនមានតំលៃ 500,000 ដុល្លារអាមេរិក។ ចំនួនភាគហ៊ុនទាំងអស់ត្រូវបានបង់គ្រប់ចំនួន។

ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ7-016-117 លើតម្រូវការដើមទុនថ្មី និងលក្ខខណ្ឌសំរាប់ការអនុម័តអាជ្ញាប័ណ្ណរបស់ធនាគារ ដែលតម្រូវអោយធនាគារជាសាខាធនាគារបរទេស ដែលមិនមានចំណាត់ថ្នាក់វិនិយោគត្រូវមានដើមទុនអប្បបរមាយ៉ាងតិច 300 ពាន់លានរៀល (សមមូល 75 លានដុល្លារអាមេរិក)។ លក្ខខណ្ឌតម្រូវលើមូលធនថ្មីនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេលពីរឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2016 ។ នៅថ្ងៃចេញរបាយការណ៍នេះ សាខាធនាគារមិនទាន់បានគោរពតាមប្រកាសខាងលើទេ។ គណៈគ្រប់គ្រងមានជំនឿថាសាខាធនាគារនេះនឹងបំពេញតាមតម្រូវការរបស់ NBC បានដើមទុនមុនថ្ងៃកំណត់។

18 ចំណូលពីការប្រាក់

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាននិងបុរេប្រទានទៅអតិថិជន	25,727,859	103,863,368	18,402,783
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	193,819	782,447	467,005
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	47,389	191,309	15,884
	25,969,067	104,837,124	18,885,672

19 ចំណាយការប្រាក់

ចំណាយការប្រាក់កើតឡើងនៅលើប្រាក់បញ្ញើរបស់អតិថិជនជា ធនាគារ និងមិនមែនធនាគារ។

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
បំណុលរយៈពេលខ្លី	1,832,632	7,398,335	1,001,240
គណនីសន្សំ មានកាលកំណត់	1,963,304	7,925,858	1,401,962
គណនីសន្សំ	351,308	1,418,230	324,885

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	<u>4,147,244</u>	<u>16,742,423</u>	<u>2,728,087</u>
--	------------------	-------------------	------------------

20 ចំណូលពីផ្ទៃក្នុង និងកម្រៃសេវា

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សេវាបង្កើនសាច់ប្រាក់ចេញចូល	1,142,678	4,612,991	1,181,961
កម្រៃឥណទាននិងសេវាផ្សេងៗទៀត	1,094,577	4,418,807	655,939
ទូរស័ព្ទ, ទូរសារ, តេលិច	111,678	450,844	101,237
កម្រៃផ្សេងៗទៀត	144,264	582,394	69,252
	<u>2,493,197</u>	<u>10,065,036</u>	<u>2,008,389</u>

21 ចំណូលពីប្រតិបត្តិការផ្សេងៗ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលពីការវិនិយោគ	9,900	39,966	28,512
ចំណូលផ្សេងៗ	52,302	211,143	151,835
អត្រាប្តូរប្រាក់	-	-	9,272
	<u>62,202</u>	<u>251,109</u>	<u>189,619</u>

22 ចំណាយបុគ្គលិក

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	1,020,458	4,119,589	823,050
អត្ថប្រយោជន៍បន្ថែម - គណៈគ្រប់គ្រង	647,021	2,612,024	543,949
អត្ថប្រយោជន៍ផ្សេងៗ	424,129	1,712,208	373,437
	<u>2,091,608</u>	<u>8,443,821</u>	<u>1,740,436</u>

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

23 ចំណាយលើប្រតិបត្តិការផ្សេងៗ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សោហ៊ុយជួលទីតាំងការិយាល័យ	631,429	2,549,079	538,644
ចំណាយពន្ធផ្សេងៗ	897,798	3,624,411	770,907
ចំណាយលើថ្លៃអាជ្ញាប័ណ្ណ	206,206	832,454	152,623
ថ្លៃទំនាក់ទំនងសាធារណៈ ទីផ្សារ និងផ្សាយ	106,935	431,697	43,730
ចំណាយធានារ៉ាប់រង	81,303	328,220	86,786
សោហ៊ុយទឹកភ្លើង	79,042	319,093	59,003
សោហ៊ុយទំនាក់ទំនង	64,476	260,290	48,487
សោហ៊ុយធ្វើដំណើរ និងការកំសាន្ត	44,983	181,596	40,822
ចំណាយសម្ភារៈការិយាល័យ	54,892	221,599	34,724
សោហ៊ុយវិជ្ជាជីវៈ	44,376	179,146	38,929
ចំណាយលើការជួសជុល និងថែទាំ	8,605	34,738	6,370
អត្រាប្តូរប្រាក់	5,398	21,792	-
ចំណាយដទៃទៀត	191,316	772,343	151,857
	<u>2,416,759</u>	<u>9,756,458</u>	<u>1,972,882</u>

24 ពន្ធលើប្រាក់ចំណេញ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណាយពន្ធលើប្រាក់ចំណេញ	3,812,116	15,389,512	2,932,420
ពន្ធពន្យារពេល	(849,481)	(3,429,355)	(7,109)
	<u>2,962,635</u>	<u>11,960,157</u>	<u>2,925,311</u>

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារៈសំខាន់បំផុតថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

24. ពន្ធលើប្រាក់ចំណេញ (ត្រូវបានកំណត់)

ក. ការផ្ទៀងផ្ទាត់រវាងពន្ធលើប្រាក់ចំណេញ

ការផ្ទៀងផ្ទាត់រវាងពន្ធលើប្រាក់ចំណេញត្រូវបានគណនាតាមអត្រា 20 ភាគរយនៃពន្ធលើប្រាក់ចំណេញ ដែលត្រូវបានបង្ហាញក្នុងគណនីលទ្ធផលដូចរៀបរាប់ខាងក្រោម ៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណេញមុនបង់ពន្ធ	17,277,935	69,751,024	13,784,638
ពន្ធលើប្រាក់ចំណេញក្នុងអត្រា 20 ភាគរយ	3,455,587	13,950,205	2,756,928
ចំណាយមិនអាចកាត់កងបាន	356,679	1,439,913	175,492
កែតម្រូវ នៃឆ្នាំមុន	(150)	(606)	-
ពន្ធលើប្រាក់ចំណេញ	3,812,116	15,389,512	2,932,420

ខ. ពន្ធពន្យារពេល

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ពន្ធពន្យារពេលសកម្ម	879,542	3,550,711	30,061

ចលនាក្នុងខ្ទង់ពន្ធពន្យារពេលមានដូចខាងក្រោម ៖

	រំលស់	សំវិធានធន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមមតុល្យដើមគ្រា 01 មករា 2015	22,952	-	22,952
(ដក)/បូកចូលគណនីលទ្ធផល	7,109	-	7,109
សមមតុល្យចុងគ្រា 31 ធ្នូ 2015	30,061	-	30,061
សមមតុល្យដើមគ្រា 01 មករា 2016	30,061	-	30,061
(ដក)/បូកចូលគណនីលទ្ធផល	(7,767)	857,248	849,481
សមមតុល្យចុងគ្រា 31 ធ្នូ 2016	22,294	857,248	879,542

ការគណនាពន្ធលើប្រាក់ចំណេញត្រូវបានអោយមានការត្រួតពិនិត្យនិងអនុម័តដោយអគ្គនាយកដ្ឋានពន្ធដារ។

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបន្ថែមទី 31 ខែ ធ្នូ ឆ្នាំ 2016

25 ចរន្តសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
លទ្ធផលមុនបង់ពន្ធ	17,277,935	69,751,024	13,784,638
និយ័តកម្ម ៖			
រំលស់លើអចលនទ្រព្យ (កំណត់សំគាល់10)	349,702	1,411,747	260,092
សំវិធានធនឥណទានបាត់បង់(កំណត់សំគាល់6)	2,241,218	9,047,797	597,548
ការកាត់ចេញឥណទានបាត់បង់	(6,202)	(25,037)	(31,521)
លទ្ធផលមុនការផ្លាស់ប្តូរទុនចល័ត	19,862,653	80,185,531	14,610,757
ការប្រែប្រួលទ្រព្យសកម្ម ៖			
ឥណទាននិងបុរេប្រទានចំពោះអតិថិជន	(115,536,255)	(466,419,861)	(84,542,359)
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	(12,693,719)	(51,244,544)	(11,520,182)
ទ្រព្យសកម្មផ្សេងៗ	(206,812)	(834,900)	(668,135)
ការប្រែប្រួលទ្រព្យអកម្ម ៖			
ប្រាក់បញ្ញើរបស់អតិថិជន	18,039,811	72,826,717	14,368,774
ប្រាក់បញ្ញើរបស់ធនាគារ	27,677,561	111,734,314	28,471,869
បំណុល និង ទ្រព្យអកម្មផ្សេងៗ	416,514	1,681,467	807,605
សាច់ប្រាក់ប្រើក្នុងប្រតិបត្តិការអាជីវកម្ម	(62,440,247)	(252,071,276)	(38,471,671)
ពន្ធដែលបានបង់ (កំណត់សំគាល់ 16)	(3,005,159)	(12,131,827)	(2,268,003)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ	(65,445,406)	(264,203,103)	(40,739,674)

26 សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សាច់ប្រាក់ (កំណត់សំគាល់4)	21,535,524	86,938,911	13,667,641
សមតុល្យជាមួយធនាគារ(កំណត់សំគាល់ 5)	72,765,680	293,755,050	66,510,396
	<u>94,301,204</u>	<u>380,693,961</u>	<u>80,178,037</u>

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយមធ្យមប្រចាំថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

27 កិច្ចសន្យាប្រាក់កម្ចីត្រូវបានបញ្ចប់ និងប្រាក់កម្ចីត្រូវបានបង់ប្រាក់

(ក) កិច្ចសន្យាឥណទាន

ក្នុងដំណើរការនៃមុខជំនួញធម្មតារបស់ខ្លួន សាខាធនាគារបានធ្វើកិច្ចសន្យាផ្សេងៗ ដែលមានឧបាស្រ័យតាមផ្លូវច្បាប់។ ពុំមានការខាតបង់ជាសារវន្តបណ្តាលមកពីប្រតិបត្តិការនោះទេ នៅចុងឆ្នាំនេះ, កិច្ចសន្យាដែលកើតឡើងពីឧបករណ៍ហិរញ្ញវត្ថុតាមតុលការបស់សាខាធនាគារ មានដូចខាងក្រោម ៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
សមតុល្យមិនទាន់ប្រើប្រាស់របស់ឥណទាន	81,496,700	329,002,178	60,950,909
លិខិតឥណទាន	8,705,448	35,143,894	1,182,091
ការធានារបស់ធនាគារ	1,869,000	7,545,153	39,300
ផ្សេងៗ	169,236	683,206	322,871
	<u>92,240,384</u>	<u>372,374,431</u>	<u>62,495,171</u>

(ខ) កិច្ចសន្យាជួលប្រតិបត្តិការ

សាខាធនាគារមានជាប់កិច្ចសន្យាជួលអាគារ សំរាប់ប្រើប្រាស់ជាការិយាល័យរបស់ខ្លួន ដែលកិច្ចសន្យានៅសល់មានបង្ហាញជាទឹកប្រាក់ដូចតទៅ ៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
តិចជាងមួយឆ្នាំ	627,984	2,535,171	581,184
លើសពីមួយឆ្នាំ តែតិចជាងប្រាំឆ្នាំ	1,250,419	5,047,942	1,399,603
លើសពីប្រាំឆ្នាំ	869,600	3,510,575	879,200
	<u>2,748,003</u>	<u>11,093,688</u>	<u>2,859,987</u>

(គ) យថាភាពលើពន្ធ

ពន្ធត្រូវបានគេគណនា តាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទបញ្ញត្តិពន្ធដារ។ ទោះជាយ៉ាងណា ការអនុវត្តច្បាប់ពន្ធដារ និងបទបញ្ញត្តិផ្នែកពន្ធដារ ចំពោះប្រតិបត្តិការមួយចំនួនអាចត្រូវបកស្រាយដោយខុសពីគ្នានៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារ។ ការវិនិច្ឆ័យរបស់សាខាធនាគារលើប្រតិបត្តិការជំនួញរបស់ខ្លួនអាចមានភាពខុសគ្នាពីការវិនិច្ឆ័យដែលធ្វើឡើងនៅពេលមានការត្រួតពិនិត្យដោយមន្ត្រីពន្ធដារ។

ប្រសិនបើគណនេយ្យកម្មប្រតិបត្តិការណាមួយត្រូវបានជំទាស់ដោយមន្ត្រីពន្ធដារ នោះសាខាធនាគារនឹងរងការកំណត់ពន្ធបន្ថែម, ការផាកពិន័យ និងការប្រាក់យឺតយ៉ាវដែលអាចមានសារៈសំខាន់។ ការកំណត់ពន្ធឡើងវិញដោយរដ្ឋបាលសារពើពន្ធអាចធ្វើទៅបានក្នុងរយៈពេលបីឆ្នាំនិងបន្តបានរហូតដល់រយៈពេលដប់ឆ្នាំ។

ធនាគារ ពាណិជ្ជកម្ម អាស៊ាន កម្ពុជា
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារកិច្ចបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

28 ប្រតិបត្តិការសំខាន់ៗជាមួយភាគីសម្ព័ន្ធហិរញ្ញវត្ថុ

(ក) ប្រតិបត្តិការភាគីសម្ព័ន្ធហិរញ្ញវត្ថុ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ចំណូលការប្រាក់			
FCB Hong Kong Branch	1,793	7,238	2,679
	<u>1,793</u>	<u>7,238</u>	<u>2,679</u>
ចំណាយការប្រាក់			
ធនាគារ FCB Hong Kong Branch	814,915	3,289,812	603,800
FCB Operating Business Unit-OBU	1,011,300	4,082,618	349,773
ធនាគារ FCB Singapore Branch	6,416	25,901	47,667
	<u>1,832,631</u>	<u>7,398,331</u>	<u>1,001,240</u>
អត្ថប្រយោជន៍សម្រាប់អ្នកគ្រប់គ្រង			
ប្រាក់ខែសម្រាប់អ្នកគ្រប់គ្រង	517,794	2,090,334	411,429
អត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកគ្រប់គ្រង	1,039,645	4,197,047	892,188
	<u>1,557,439</u>	<u>6,287,381</u>	<u>1,303,617</u>

(ខ) សមតុល្យភាគីសម្ព័ន្ធហិរញ្ញវត្ថុ

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារ			
ធនាគារ FCB Taiwan- Head Office	20,271,165	81,834,693	4,171,768
ធនាគារ FCB Hong Kong Branch	7,403,628	29,888,446	5,218,385
ធនាគារ FCB New York Branch	8,608	34,750	334,263
ធនាគារ FCB Los Angeles Branch	3,236	13,064	8,607
ធនាគារ FCB London Branch	55,561	224,300	54,330
ធនាគារ FCB Tokyo Branch	18,884	76,235	18,056
	<u>27,761,082</u>	<u>112,071,488</u>	<u>9,805,409</u>

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារាយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

28. ប្រតិបត្តិការសំខាន់ៗជាមួយភាគីសម្ព័ន្ធហិរញ្ញវត្ថុ (ត្រីមីនីស្រប)

	2016 ដុល្លារអាមេរិក	ពាន់រៀល	2015 ដុល្លារអាមេរិក
ប្រាក់បញ្ញើ ពីធនាគារផ្សេងៗ			
គណនីត្រូវទទាត់ទៅឱ្យទីចាត់ការធំ- គណនីចរន្ត	83,805	338,321	58,805
បំណុលរយៈពេលខ្លី			
FCB Operating Business Unit-OBU	115,000,000	464,255,000	80,000,000
ធនាគារ FCB Hong Kong Branch	90,500,000	365,348,500	55,000,000
ធនាគារ FCB Singapore Branch	-	-	10,000,000
	205,500,000	829,603,500	145,000,000
អនុបំណុល			
ធនាគារ FCB Taiwan – Head Office	20,000,000	80,740,000	-
	20,000,000	80,740,000	-

29 ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ការងារគ្រប់គ្រងហានិភ័យរបស់សាខាធនាគារគឺដើម្បីធ្វើការកំណត់អត្តសញ្ញាណរាល់ហានិភ័យចម្បងៗ គ្រប់គ្រងតួនាទីរបស់ហានិភ័យ និងធ្វើការកំណត់ការបែងចែកមូលធនសំរាប់គ្រប់គ្រងហានិភ័យទាំងនោះ។ ហានិភ័យកើតឡើងពីសកម្មភាពអាជីវកម្មដែលសាខាធនាគារជួបប្រទះមាន ហានិភ័យប្រតិបត្តិការ ហានិភ័យហិរញ្ញវត្ថុ ៖ ហានិភ័យទីផ្សារ (រួមមានហានិភ័យអត្រាប្តូរប្រាក់ និងហានិភ័យអត្រាការប្រាក់) ហានិភ័យសាច់ប្រាក់ងាយស្រួល និងហានិភ័យឥណទាន។ ខាងក្រោមនេះ គឺជាគោលនយោបាយ និងគោលការណ៍ ណែនាំដែលសាខាធនាគារ យកមកប្រើប្រាស់ដើម្បីគ្រប់គ្រងហានិភ័យទាំងឡាយដែលពាក់ព័ន្ធនឹងសកម្មភាពអាជីវកម្មរបស់ខ្លួន

29.1 ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការខាតបង់ដែលអាចកើតមានឡើងដោយសារតែកង្វះខាត ឬបរា ជ័យនៃដំណើរគ្រប់គ្រងហានិភ័យប្រតិបត្តិការ ដោយសារតែមនុស្ស និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង ឬ បណ្តាលមកពីកត្តាខាងក្រៅ។ ហានិភ័យនេះត្រូវបានចាត់ចែងតាមរយៈការបង្កើតនូវដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការ , ការត្រួតពិនិត្យ និង ការរាយការណ៍ឱ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្មតាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រ ដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងគណៈគ្រប់គ្រង។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ ការប្រព្រឹត្ត តាមគណនេយ្យ និងការក្លែងបន្លំ ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

29.1 ហានិភ័យប្រតិបត្តិការ (តពិទំព័រមុន)

ការគ្រប់គ្រងលើហានិភ័យ ប្រតិបត្តិការរបស់សាខាធនាគារ តម្រូវឱ្យបង្កើតរចនាសម្ព័ន្ធតួនាទី និងវិធីសាស្ត្រ នៃការគ្រប់គ្រងរបស់អង្គភាពឱ្យបានច្បាស់លាស់។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើន ត្រូវបានអនុវត្តរួមមាន ការបង្កើតអាជ្ញាធរសំរាប់ចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការធ្វើអោយមានប្រសិទ្ធភាពនៃនីតិវិធី និងឯកសារដោយធានានូវការអនុលោមតាមបទបញ្ញត្តិ និងតម្រូវការច្បាប់។ ច្បាប់និងនីតិវិធីត្រូវបានត្រួតពិនិត្យឡើងវិញជាទៀងទាត់ដើម្បីដោះស្រាយលើហានិភ័យប្រតិបត្តិការនៃអាជីវកម្មរបស់សាខាធនាគារ។

29.2 ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់សាខាធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាននិងបុរេប្រទាន។

កត្តាចម្បងដែលនាំឱ្យមានហានិភ័យឥណទាន កើតចេញតាមរយៈការផ្តល់ឥណទានដល់អតិថិជន។ ចំនួនទឹកប្រាក់នៃការប៉ះពាល់ឥណទាននេះ គឺត្រូវបានតំណាងដោយចំនួនយោងនៃទ្រព្យសកម្មនៅលើតារាងតុលការ។ សកម្មភាពផ្តល់ឥណទាន ត្រូវបានណែនាំដោយគោលការណ៍ឥណទានរបស់សាខាធនាគារដើម្បីធានាថា គោលបំណងនៃប្រាក់កម្ចីទាំងអស់ទទួលបានជោគជ័យ។ ឧទាហរណ៍ អតិថិជនឥណទានមានលទ្ធភាព និងទ្រព្យសម្បត្តិសង ហើយហានិភ័យឥណទានត្រូវបានបែងចែកយ៉ាងល្អ។ គោលការណ៍ឥណទានកត់ត្រានូវគោលការណ៍ប្រាក់កម្ចី ទ្រព្យបញ្ចាំ និងដំណើរការអនុម័តឥណទាន ដោយរួមបញ្ចូលទាំងប្រព័ន្ធចំណាត់ថ្នាក់ផ្ទៃក្នុង និងនីតិវិធី ដែលអនុវត្តដើម្បីធានាអះអាងក្នុងការគោរពទៅតាមការណែនាំរបស់ធនាគារជាតិនៃកម្ពុជា។

(ក) ការវាស់វែងហានិភ័យឥណទាន

សាខាធនាគារបានបង្កើតគោលនយោបាយហានិភ័យឥណទាន ដែលរៀបចំឡើងដើម្បីត្រួតត្រានូវការធានារ៉ាប់រងសកម្មភាពហានិភ័យ។ នីតិវិធីនៃការកំណត់កម្រិតហានិភ័យ ការត្រួតពិនិត្យ ការប្រើប្រាស់ និងការគ្រប់គ្រងឥណទានត្រូវបានអនុវត្តឡើងផ្អែកតាមកម្មវិធីឥណទាន ដែលបានរៀបចំគំរោងសំរាប់ផលិតផល ឬសំណុំឥណទានពិសេសរួមបញ្ចូលទាំងទីផ្សារគោលដៅ កាលកំណត់និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី ដែលនៅក្រោមផលិតផលឥណទានដែលនឹងត្រូវបានវាស់វែងនិងផ្តល់អោយ។ សាខាធនាគារក៏បានធានាថា ខ្លួនមានការបែងចែកតួនាទីដាច់ស្រឡះរវាងអ្នកផ្តើមឥណទានអ្នកវាយតម្លៃ និងអ្នកអនុម័តឥណទានផងដែរ។

កម្រិតហានិភ័យត្រូវបានពិនិត្យ និងកែសម្រួលប្រចាំឆ្នាំ និងក្នុងករណីទី(1) ការផ្លាស់ប្តូរលក្ខណៈ និងរយៈពេលសងប្រាក់ និងការពន្យារពេលសងប្រាក់ ទី(2) ការសងប្រាក់មិនទៀងទាត់និងបទល្មើសផ្សេងៗនិងទី (3) ព័ត៌មានមិនអំណោយផលទាក់ទិននឹងកូនបំណុល ឬប្រតិបត្តិការ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រីមីនីម៉ាល់)

29.2 ហានិភ័យឥណទាន (ត្រីមីនីម៉ាល់)

(ខ) ការគ្រប់គ្រងកំរិតហានិភ័យនិងគោលការណ៍គ្រប់គ្រងហានិភ័យ

សាខាធនាគារគ្រប់គ្រង កំរិត និងត្រួតពិនិត្យការប្រមូលផ្តុំហានិភ័យឥណទាននៅពេលដែលពួកគេរកឃើញ ជាពិសេសទៅលើដៃគូជាបុគ្គល ជាក្រុម ព្រមទាំងទៅលើឧស្សាហកម្ម។

ការប្រឈមមុខនឹងហានិភ័យឥណទាន ត្រូវបានគ្រប់គ្រងតាមរយៈការវិភាគជាទៀតទាត់នូវសមត្ថភាពឯកត្តជនអ្នកខ្ចី និង ឯកត្តជនអ្នកខ្ចីសក្តានុពល នៃកាតព្វកិច្ចក្នុងការសងត្រលប់នូវការប្រាក់ និងប្រាក់ដើម ព្រមទាំងតាមរយៈការពិនិត្យឡើងវិញនូវកម្រិតផ្តល់ឥណទានដែលសមស្រប។ វាក៏ត្រូវបានគ្រប់គ្រងជាផ្នែកតាមរយៈការទទួលយកនូវវត្ថុធានា និងលិខិតធានារបស់អង្គភាព ឬឯកត្តជន ក៏ដូចជាការផ្តល់ធ្វើនូវសំវិធានសំរាប់ការបាត់បង់ឥណទានផងដែរ។ ការកំណត់នូវកម្រិតនៃហានិភ័យឥណទាន តាមប្រភេទផលិតផល និងវិស័យឧស្សាហកម្ម ត្រូវបានអនុម័តដោយផ្នែកឥណទាន ។

ជាទូទៅរាល់លិខិតធានា និងលិខិតឥណទានរបស់សាខាធនាគារ ទាំងអស់សុទ្ធតែមានវត្ថុធានាជាប្រាក់បញ្ញើ ឬទ្រព្យសម្បត្តិបញ្ចាំនៅសាខាធនាគារ ហើយហេតុដូច្នេះ ជាធម្មតាសាខាធនាគារសន្មត់បានថាហានិភ័យមានកម្រិតអប្បបរមា។

(គ) គោលការណ៍សំវិធានធននិងភាពអន់ថយ

សាខាធនាគារតំរូវអោយអនុវត្តតាមការចាត់ថ្នាក់ឥណទាន និងសំវិធានធន នៃរបាយការណ៍ហិរញ្ញវត្ថុ ដោយយោងតាមប្រកាសដែលពាក់ព័ន្ធដែលមាននៅកំណត់សំគាល់លេខ 2.8 ចេញដោយធនាគារជាតិនៃកម្ពុជា។

ឥណទាន និងបុរេប្រទានដែលមានរយៈពេលហួសកំណត់សងតិចជាង 30 ថ្ងៃ មិនចាត់ថាមានភាពអន់ថយនោះទេ លើកលែងតែមានព័ត៌មានផ្ទុយពីនេះ។ កម្រិតអប្បបរមានៃសំវិធានជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើងអាស្រ័យដោយការចាត់ថ្នាក់ដែលពាក់ព័ន្ធ។ ឥណទាននិងបុរេប្រទានទាំងអស់ដែលអតិថិជនជំពាក់នៅចុងការិយបរិច្ឆេទតារាងតុល្យការត្រូវបានសាខាធនាគារផ្តល់អោយក្នុងអំឡុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សារិយបរិច្ឆេទចុងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

29.2 ហានិភ័យឥណទាន (តពិទំព័រមុន)

(ឃ) ហានិភ័យអតិបរមានៃឥណទានមុនរាប់បញ្ចូលវត្ថុធានាឬការធានាឥណទានផ្សេងៗ

ហានិភ័យឥណទានដែលកើតឡើងពីប្រតិបត្តិការណ៍ក្នុងនិងក្រៅតារាងតុល្យការមានដូចខាងក្រោម៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ហានិភ័យឥណទានទាក់ទងនឹងធាតុនៅក្នុងតារាងតុល្យការ៖			
សមតុល្យនៅធនាគារផ្សេងៗក្រៅពីធនាគារជាតិ	43,511,527	175,656,034	51,165,833
ឥណទាន និងបុរេប្រទានអោយអតិថិជន- ដុល	423,309,911	1,708,902,111	307,773,656
ទ្រព្យសកម្មផ្សេងៗ	2,036,509	8,221,387	1,829,697
	<u>468,857,947</u>	<u>1,892,779,532</u>	<u>360,769,186</u>
ហានិភ័យឥណទានទាក់ទង នឹងធាតុនៅក្រៅតារាងតុល្យការ			
ផ្នែកនៃឥណទានដែលបានអនុម័តតែមិនទាន់ប្រើប្រាស់	81,496,700	329,002,178	60,950,909
លិខិតឥណទាន	8,705,448	35,143,894	1,182,091
ការធានារបស់ធនាគារិក	1,869,000	7,545,153	39,300
ផ្សេងៗ	<u>169,236</u>	<u>683,206</u>	<u>322,871</u>
	<u>92,240,384</u>	<u>372,374,431</u>	<u>62,495,171</u>
	<u><u>561,098,331</u></u>	<u><u>2,265,153,963</u></u>	<u><u>423,264,357</u></u>

តារាងខាងក្រោមបង្ហាញអំពីហានិភ័យអតិបរមារបស់សាខាធនាគារនៅក្នុងការិយបរិច្ឆេទនៃថ្ងៃទី31 ខែ ធ្នូ ឆ្នាំ2016 ដោយមិនគិតពីវត្ថុធានាដែលមានក្នុងដៃ និងការធានាឥណទានផ្សេងៗ។ សំរាប់ទ្រព្យសកម្មនៅក្នុងតារាងតុល្យការ ហានិភ័យដែលបានលើកឡើងខាងលើនេះគឺផ្អែកទៅលើចំនួនដែលនៅសល់នៅក្នុងបញ្ជីដុល ។ ចំនួន 90% (2015: 85%) នៃឥណទានអតិបរមាសរុបគឺទទួលបានមកពីឥណទាននិងបុរេប្រទានដល់អតិថិជន ។

គណៈគ្រប់គ្រងសាខាធនាគារមានទំនុកចិត្តចំពោះលទ្ធភាពរបស់ខ្លួនក្នុងការគ្រប់គ្រង និងរក្សាអោយមានហានិភ័យឥណទានដែលកើតមានពីឥណទាននិងបុរេប្រទានកម្រិតអប្បបរមាផ្អែកលើចំណុចខាងក្រោមនេះ៖

- ប្រមាណ 98% (2015: 99%) នៃឥណទាន និងបុរេប្រទានរបស់សាខាធនាគារមានដាក់ទ្រព្យធានាដូចជា ផ្ទះរឹង ចលន ទ្រព្យ និង សាច់ប្រាក់។
- ប្រមាណ 99% (2015: 99%) នៃសំបៀតឥណទាន និងបុរេប្រទានភាគច្រើនត្រូវបានពិចារណាថាមិនទាន់ហួសពេលកំណត់ និងមិនមានភាពអន់ថយ, ហើយនិង
- សាខាធនាគារមានដំណើរការវាយតម្លៃឥណទានសមស្របជាស្រេច សំរាប់ផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជន។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

29.2 ហានិភ័យឥណទាន (តពិទំព័រមុន)

(ង) ឥណទាន និងបុរេប្រទាន

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ឥណទាននិងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ	416,716,788	1,682,285,673	305,535,881
ឥណទាននិងបុរេប្រទានដែលហួសកាលកំណត់ តែមិនទាន់មានភាពអន់ថយ	3,969,095	16,023,237	119,118
ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ	2,624,028	10,593,201	2,118,657
ចំនួនដុល	423,309,911	1,708,902,111	307,773,656
ដក ៖			
សំវិធានសំរាប់ឥណទានបាត់បង់	(6,282,321)	(25,361,730)	(4,047,305)
ចំនួនសុទ្ធ	417,027,590	1,683,540,381	303,726,351

សំរាប់គោលបំណងនៃការធ្វើសំវិធានធនឥណទាន ដោយអនុលោមទៅតាមលក្ខខណ្ឌតម្រូវរបស់ធនាគារជាតិកម្ពុជា ការស្រង់ប្រាក់ដើមត្រលប់មកវិញពីតួឯក (ក្រៅពីសាច់ប្រាក់) មិនត្រូវបានលើកយកមកធ្វើការគិតកងឡើយ។

(1) ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ និងមិនមានភាពអន់ថយ

ឥណទាន និងបុរេប្រទានដែលមិនទាន់ហួសកាលកំណត់ មិនត្រូវបានចាត់ទុកថាមានភាពអន់ថយឡើយលុះត្រាតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

(2) ឥណទាន និងបុរេប្រទានហួសកាលកំណត់តែមិនមានភាពអន់ថយ

ឥណទាន និងបុរេប្រទានដែលហួសកាលកំណត់រយៈពេលតិចជា 90 ថ្ងៃមិនត្រូវបានចាត់ទុកថា មានភាពអន់ថយឡើយ លើកលែងតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាឥណទានប្រភេទនេះត្រូវបានចាត់ថ្នាក់ជាឃ្លាំមើលដែលមានសំវិធានធនជាក់លាក់ ៣%។

(3) ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ

ឥណទាន និងបុរេប្រទានដែលមានភាពអន់ថយ គឺជាឥណទាននិងបុរេប្រទានទាំងឡាយណាដែលសាខាធនាគារកំណត់ថាមានភស្តុតាងមិនលំអៀង ហើយសាខាធនាគារមិនរំពឹងថាអាចប្រមូលប្រាក់ដើមនិងការប្រាក់ តាមកាលកំណត់នៅក្នុងលក្ខខណ្ឌកិច្ចសន្យានៃឥណទាននិងបុរេប្រទាននោះបាន។ ដោយអនុលោមទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ឥណទាននិងបុរេប្រទានដែលលិខិតកាលកំណត់រយៈពេល 90 ថ្ងៃត្រូវបានចាត់ទុកថាមានភាពអន់ថយ ហើយកម្រិតអប្បបរមានៃសំវិធានធនជាក់លាក់សំរាប់ភាពអន់ថយត្រូវបានធ្វើឡើងផ្អែកទៅលើការចាត់ថ្នាក់ ដែលពាក់ព័ន្ធលើកលែងតែមានព័ត៌មានណាមួយចង្អុលបង្ហាញផ្ទុយពីនេះ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

29.2 ហានិភ័យឥណទាន (តពិទំព័រមុន)

(ច) វត្ថុធានា

សាខាធនាគាររក្សាវត្ថុធានាសំរាប់ឥណទាន និងបុរេប្រទាន នៅក្នុងទម្រង់ជាទ្រព្យសម្បត្តិដាក់ធានា និង/ឬ របស់ធានា។ នៅក្នុងការិយបរិច្ឆេទ សាខាធនាគារមិនបានរឹបអូសទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានដាក់បញ្ចាំទេ។

ផ្អែកតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាទ្រព្យសម្បត្តិដែលរឹបអូសបាន ត្រូវលក់ចេញក្នុងរយៈពេល 1 ឆ្នាំនិងត្រូវធ្វើចំណាត់ថ្នាក់ក្នុងតារាងតុល្យការជាទ្រព្យសម្បត្តិរឹបអូស។

(ឆ) ការប្រមូលផ្តុំទ្រព្យសកម្មហិរញ្ញវត្ថុដែលមានហានិភ័យឥណទាន

ការវិភាគលើការប្រមូលផ្តុំហានិភ័យឥណទាន នាកាលបរិច្ឆេទតារាងតុល្យការបានបង្ហាញនៅកំណត់សំគាល់ទី 6 នៃរបាយការណ៍ហិរញ្ញវត្ថុ។

29.3 ហានិភ័យលើទីផ្សារ

ហានិភ័យទីផ្សារ គឺជាហានិភ័យដែលតំលៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃលិខិតុបករណ៍ និងការប្រែប្រួលដោយសារការផ្លាស់ប្តូរតំលៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើង ដោយសារស្ថានភាពបើកទូលាយនៃអត្រាការប្រាក់រូបិយប័ណ្ណ និងផលិតផលមូលធនដែលប្រឈមនឹងចលនាទីផ្សារជាក់លាក់និងទូទៅ ព្រមទាំងការប្រែប្រួលនៃអត្រា ឬតំលៃទីផ្សារ ដូចជាអត្រាប្តូររូបិយប័ណ្ណបរទេសនិងអត្រាការប្រាក់។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យនៃការឡើងចុះនៃតំលៃលិខិតុបករណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការប្រែប្រួលអត្រាប្តូររូបិយប័ណ្ណបរទេស។

សាខាធនាគារមិនមានហានិភ័យការប្តូររូបិយប័ណ្ណបរទេសដុំកំរងនោះទេ ដោយសារប្រតិបត្តិការចំបងរបស់សាខាធនាគារធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដូចនេះការវិភាគរូបិយប័ណ្ណបរទេសមិនត្រូវបានបង្ហាញឡើយ។

(ខ) ហានិភ័យលើអត្រាការប្រាក់

ហានិភ័យលើអត្រាការប្រាក់ សំដៅទៅលើការខាតបង់នូវចំណូលការប្រាក់សុទ្ធដោយសារតែការប្រែប្រួលនៃកំរិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្មនិងទ្រព្យអកម្ម។ ហានិភ័យលើអត្រាការប្រាក់ ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចំណូលលើការបណ្តាក់ទុន តម្លៃទីផ្សារ, និងតម្លៃដើមនៃមូលនិធិ។ សក្តានុពលនៃការធ្លាក់ចុះនូវចំណូលការប្រាក់សុទ្ធពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតីត្រូវបានត្រួតពិនិត្យដោយធៀបទៅនឹងកំរិតហានិភ័យដែលកំណត់ថាអាចទទួលយកបាន។

តារាងខាងក្រោមធ្វើការសង្ខេបអំពីហានិភ័យអត្រាការប្រាក់របស់ធនាគារ ដែលរាប់បញ្ចូលទ្រព្យសកម្មនិងទ្រព្យអកម្មតាមតំលៃយោង ។ (តទៅទំព័របន្ទាប់)

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រឹមទំព័រមុន)

29.3 ហានិភ័យលើទីផ្សារ (ត្រឹមទំព័រមុន)

(ខ) ហានិភ័យលើអត្រាការប្រាក់(ត្រឹមទំព័រមុន)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	ត្រឹម 1 ខែ	>1 ទៅ 3 ខែ	>3 ទៅ 6 ខែ	>6 ទៅ 12 ខែ	> 1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រាការប្រាក់
ទ្រព្យសកម្ម	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
សាច់ប្រាក់	-	-	-	-	-	-	21,535,524	21,535,524	-
សមតុល្យជាមួយធនាគារ	-	4,451,542	-	-	-	-	68,314,138	72,765,680	0.02 - 0.40
ឥណទាននិងបុរេប្រទានចំពោះអតិថិជន ៖									
- មានដំណើរការ	2,745,196	23,070,077	49,401,884	74,957,324	90,101,000	180,410,402	-	420,685,883	3.00 - 11.00
- មិនដំណើរការ	1,458,165	-	250,000	-	650,869	264,994	-	2,624,028	3.00 - 11.00
- សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	-	-	-	-	-	-	(6,282,321)	(6,282,321)	
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	21,020,000	28,523,349	49,543,349	0.11- 0.18
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	2,036,509	2,036,509	
សរុបទ្រព្យសកម្ម	4,203,361	27,521,619	49,651,884	74,957,324	90,751,869	201,695,396	114,127,199	562,908,652	
បំណុល									
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ	103,501,662	4,581,571	5,200,724	10,251,205	-	-	20,970,888	144,506,050	0.40-2.50
ប្រាក់បញ្ញើរបស់ធនាគារ	50,240,543	64,253,078	-	-	-	-	83,805	114,577,426	0.40-1.70
ប្រាក់កំចិរយៈពេលខ្លី	26,000,000	60,500,000	94,000,000	25,000,000	-	-	-	205,500,000	0.50-1.35
អនុបំណុល	-	-	-	-	-	20,000,000	-	20,000,000	1.27
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	1,675,874	1,675,874	
សរុបទ្រព្យអកម្ម	179,742,205	129,334,649	99,200,724	35,251,205	-	20,000,000	22,730,567	486,259,350	
លំអៀងការប្រាក់វេទយិតភាព2016-ដុល្លា	(175,538,844)	(101,813,030)	(49,548,840)	39,706,119	90,751,869	181,695,396	91,396,632	76,649,302	
លំអៀងការប្រាក់វេទយិតភាព2016-ពាន់រៀល	(708,650,313)	(411,019,202)	(200,028,667)	160,293,602	366,365,295	733,504,314	368,968,203	309,433,232	

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រឹមទំហំមុន)

29.3 ហានិភ័យលើទីផ្សារ (ត្រឹមទំហំមុន)

(ខ) ហានិភ័យលើអត្រាការប្រាក់(ត្រឹមទំហំមុន)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015	ក្រើម 1 ខែ	>1 ទៅ 3 ខែ	>3 ទៅ 6 ខែ	>6 ទៅ 12 ខែ	>1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	គ្មានការប្រាក់	សរុប	អត្រាការប្រាក់
ទ្រព្យសកម្ម	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	%
សាច់ប្រាក់	-	-	-	-	-	-	13,667,641	13,667,641	
សមតុល្យជាមួយធនាគារ	5,111,521	6,249,136	-	-	-	-	55,149,739	66,510,396	0.08-3.70
ឥណទាននិងបុរេប្រទានចំពោះអតិថិជន ៖						-			
- មានដំណើរការ	3,052,180	16,196,659	47,063,399	66,160,516	59,972,541	113,209,704	-	305,654,999	3.0-11.0
- មិនដំណើរការ	1,270,000	-	52,165	95,748	609,976	90,768	-	2,118,657	10.0-11.0
- សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	-	-	-	-	-	-	(4,047,305)	(4,047,305)	
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	15,879,200	20,970,430	36,849,630	0.08-0.11
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	1,829,697	1,829,697	
សរុបទ្រព្យសកម្ម	9,433,701	22,445,795	47,115,564	66,256,264	60,582,517	129,179,672	87,570,202	422,583,715	
បំណុល									
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ	90,180,725	6,965,155	1,815,005	8,376,976	-	-	19,128,378	126,466,239	0.40-2.50
ប្រាក់បញ្ញើរបស់ធនាគារក្នុងស្រុក	8,295,560	61,545,500	17,000,000	-	-	-	58,805	86,899,865	0.40-2.10
ប្រាក់កំចិរយៈពេលខ្លី	25,000,000	48,000,000	72,000,000	-	-	-	-	145,000,000	1.10-1.35
ទ្រព្យអកម្មផ្សេងៗ	-	-	-	-	-	-	1,259,360	1,259,360	
សរុបទ្រព្យអកម្ម	123,476,285	116,510,655	90,815,005	8,376,976	-	-	20,446,543	359,625,464	
លំអៀងការប្រាក់វេយ្យាបាល2015-ដុល្លា	(114,042,584)	(94,064,860)	(43,699,441)	57,879,288	60,582,517	129,179,672	67,123,659	62,958,251	
លំអៀងការប្រាក់វេយ្យាបាល2015-ពាន់រៀល	(461,872,465)	(380,962,683)	(176,982,736)	234,411,116	245,359,194	523,177,672	271,850,819	254,980,917	

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តព៌ទ្ធព័រមុន)

29.4 ហានិភ័យលើសាច់ប្រាក់ងាយស្រួល

ហានិភ័យសាច់ប្រាក់ងាយស្រួល គឺជាហានិភ័យដែលសាខាធនាគារ គ្មានលទ្ធភាពបំពេញកាតព្វកិច្ចសងប្រាក់ នៅពេលដល់កំណត់សង ដោយអតិថិជនមកដកប្រាក់បញ្ញើវិញ តម្រូវការសាច់ប្រាក់តាមការចុះកិច្ចសន្យា ឬលំហូរសាច់ប្រាក់ចេញផ្សេងៗ។

គណៈគ្រប់គ្រង ត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលក្នុងតារាងតុល្យការ និងគ្រប់គ្រងការប្រមូលផ្តុំ និងទិន្នន័យបំណុល តាមអាយុកាលកំណត់។ គណៈគ្រប់គ្រងរបស់សាខាធនាគារបានត្រួតពិនិត្យយ៉ាងហ្មត់ចត់ទៅលើចលនាសាច់ប្រាក់ចូល និងចលនាសាច់ប្រាក់ចេញ ហើយ និងភាពចន្លោះនៃអាយុកាលតាមរយៈរបាយការណ៍តាមពេលកំណត់។ ចលនានៃឥណទាន និងប្រាក់បញ្ញើរបស់អតិថិជនត្រូវបានត្រួតពិនិត្យតាមដាន ហើយតម្រូវការសាច់ប្រាក់ងាយស្រួលត្រូវបានធ្វើការកែតម្រូវ ដើម្បីកំណត់អោយច្បាស់នូវទ្រព្យសកម្មជាសាច់ប្រាក់ងាយស្រួលអោយបានគ្រប់គ្រាន់ដើម្បីបំពេញការសន្យា និងកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់សង។

តារាងខាងក្រោមគឺជាការវិភាគពីទ្រព្យសកម្មនិងបំណុលរបស់ធនាគារ តាមកាលវេលាពាក់ព័ន្ធដែលផ្អែកលើរយៈពេលនៅសល់នាកាលបរិច្ឆេទនៃតារាងតុល្យការ ទៅនឹងកាលបរិច្ឆេទកាលវេលាសន្តិភាពជាប់កិច្ចសន្យា ឬប៉ាន់ស្មាន ។ ចំនួនដែលបានបង្ហាញនៅក្នុងតារាង គឺជាលំហូរសាច់ប្រាក់តាមកិច្ចសន្យាដែលមិនធ្វើអប្បហារដែលសាខាធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួលដែលមានភ្ជាប់ជាមួយដោយផ្អែកលើលំហូរសាច់ប្រាក់រំពឹងទុកដែលមិនធ្វើអប្បហារ។

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រឹមទំហំមូល)

29.4 ហានិភ័យលើសាច់ប្រាក់ខាងស្រួល (ត្រឹមទំហំមូល)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016	ត្រឹម 1 ខែ	>1 ទៅ 3 ខែ	>3 ទៅ 6 ខែ	>6 ទៅ 12 ខែ	>1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	រៀនកាលកំណត់	សរុប
ទ្រព្យសកម្ម	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់	21,535,524	-	-	-	-	-	-	21,535,524
សមតុល្យជាមួយធនាគារ	68,314,138	4,451,542	-	-	-	-	-	72,765,680
ឥណទាននិងបុរេប្រទានចំពោះអតិថិជន ៖								
- មានដំណើរការ	2,745,196	23,070,077	49,401,884	74,957,324	90,101,000	180,410,402	-	420,685,883
- មិនដំណើរការ	1,458,165	-	250,000	-	650,869	264,994	-	2,624,028
- សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	-	-	-	-	-	-	(6,282,321)	(6,282,321)
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	-	49,543,349	49,543,349
ទ្រព្យសកម្មផ្សេងៗទៀត	1,540,189	5,326	7,311	141,452	48,000	125,070	169,161	2,036,509
សរុបទ្រព្យសកម្ម	95,593,212	27,526,945	49,659,195	75,098,776	90,799,869	180,800,466	43,430,189	562,908,652
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ	124,472,550	4,581,571	5,200,724	10,251,205	-	-	-	144,506,050
ប្រាក់បញ្ញើរបស់ធនាគារ	50,324,348	64,253,078	-	-	-	-	-	114,577,426
ប្រាក់កំរើយៈពេលខ្លី	26,000,000	60,500,000	94,000,000	25,000,000	-	-	-	205,500,000
អនុបំណុល	-	-	-	-	-	20,000,000	-	20,000,000
ទ្រព្យអកម្មផ្សេងៗ	351,192	973,910	286,909	63,863	-	-	-	1,675,874
សរុបទ្រព្យអកម្ម	201,148,090	130,308,559	99,487,633	35,315,068	-	20,000,000	-	486,259,350
សាច់ប្រាក់ងាយស្រួលសុទ្ធជាមធ្យម	(105,554,878)	(102,781,614)	(49,828,438)	39,783,708	90,799,869	160,800,466	43,430,189	76,649,302
សាច់ប្រាក់ងាយស្រួលសុទ្ធជាសរុប	(426,125,042)	(414,929,376)	(201,157,404)	160,606,829	366,559,071	649,151,481	175,327,673	309,433,232

ធនាគារ ពាណិជ្ជកម្ម ខេត្តសៀមរាប
កំណត់សំគាល់លើរបាយការណ៍ហិរញ្ញវត្ថុ
តារាងបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត្រឹមទំហំមូល)

29.4 ហានិភ័យលើសាច់ប្រាក់និងប្រាក់បញ្ញើ (ត្រឹមទំហំមូល)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2015							គ្មានកាល	សរុប
	ត្រឹម 1 ខែ	>1 ទៅ 3 ខែ	>3 ទៅ 6 ខែ	>6 ទៅ 12 ខែ	>1 ទៅ 5 ឆ្នាំ	លើសពី 5 ឆ្នាំ	កំណត់	
ទ្រព្យសកម្ម	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សាច់ប្រាក់	13,667,641	-	-	-	-	-	-	13,667,641
សមតុល្យជាមួយធនាគារ	60,261,260	6,249,136	-	-	-	-	-	66,510,396
ឥណទាននិងបុរេប្រទានចំពោះអតិថិជន ៖								
- មានដំណើរការ	3,052,180	16,196,659	47,063,399	66,160,516	59,972,541	113,209,704	-	305,654,999
- មិនដំណើរការ	1,270,000	-	52,165	95,748	609,976	90,768	-	2,118,657
- សំវិធានធនសំរាប់ឥណទានជាប់សង្ស័យ	-	-	-	-	-	-	(4,047,305)	(4,047,305)
ប្រាក់តំកល់តាមច្បាប់នៅធនាគារកណ្តាល	-	-	-	-	-	-	36,849,630	36,849,630
ទ្រព្យសកម្មផ្សេងទៀត	1,083,279	2,527	15,204	322,323	147,000	90,000	169,364	1,829,697
សរុបទ្រព្យសកម្ម	79,334,360	22,448,322	47,130,768	66,578,587	60,729,517	113,390,472	32,971,689	422,583,715
បំណុល								
ប្រាក់បញ្ញើរបស់អតិថិជនមិនមែនជាធនាគារ	109,309,103	6,965,155	1,815,005	8,376,976	-	-	-	126,466,239
ប្រាក់បញ្ញើរបស់ធនាគារ	8,354,365	61,545,500	17,000,000	-	-	-	-	86,899,865
ប្រាក់កំចិរយៈពេលខ្លី	25,000,000	48,000,000	72,000,000	-	-	-	-	145,000,000
ទ្រព្យសកម្មផ្សេងៗ	628,342	354,408	212,739	63,871	-	-	-	1,259,360
សរុបទ្រព្យសកម្ម	143,291,810	116,865,063	91,027,744	8,440,847	-	-	-	359,625,464
សាច់ប្រាក់ងាយស្រួលសុទ្ធជាមធ្យម	(63,957,450)	(94,416,741)	(43,896,976)	58,137,740	60,729,517	113,390,472	32,971,689	62,958,251
សាច់ប្រាក់ងាយស្រួលសុទ្ធជាមធ្យម	(259,027,673)	(382,387,801)	(177,782,753)	235,457,847	245,954,544	459,231,412	133,535,340	254,980,916

29. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (តពិទំព័រមុន)

29.5 ការគ្រប់គ្រងដើមទុន

សាខាធនាគារធ្វើការពិចារណាអំពីតម្រូវការធ្វើអោយមានសមតុល្យនៃប្រសិទ្ធភាព ភាពបត់បែន និងភាពគ្រប់គ្រាន់របស់ដើមទុន នៅពេលដែលគេធ្វើការកំណត់នូវភាពគ្រប់គ្រាន់របស់ដើមទុន និងនៅពេលដែលគេធ្វើការអភិវឌ្ឍផែនការគ្រប់គ្រងដើមទុននោះ។ សាខាធនាគារបរិយាយលំអិតអំពីការពិចារណាទាំងនេះ តាមរយៈដំណើរការវាយតម្លៃភាពគ្រប់គ្រាន់នៃដើមទុនផ្ទៃក្នុង និងលក្ខណៈសំខាន់ៗមួយចំនួនរួមមាន (ក) យកចិត្តទុកដាក់ ពិចារណាទៅលើទាំងកត្តាសេដ្ឋកិច្ច និងបទបញ្ញត្តិនៃដើមទុនបំរុងអប្បបរមា ដែលកំណត់ដោយធនាគារជាតិនៃកម្ពុជា (ខ) ការ ពារលទ្ធភាពរបស់សាខាធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះវាអាចបន្តផ្តល់ប្រយោជន៍ដល់ភាគទុនិក និង អត្ថប្រយោជន៍ដល់ភាគីដែលពាក់ព័ន្ធនឹងសាខាធនាគារ (គ) រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ដើមទុនលក្ខន្តិកៈរបស់សាខាធនាគារ មានចំនួន 50 លានដុល្លារអាមេរិក។ សាខាធនាគារបានអនុលោមទៅតាមតម្រូវការដើមទុនអប្បបរមាដែលកំណត់ដោយ ប្រកាសលេខ ធ7-08-193 ចុះថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ 2008 ចេញដោយធនាគារជាតិនៃកម្ពុជា។ ដើមទុនដែលត្រូវបង់ដោយភាគទុនិកត្រូវបានបង្ហាញនៅក្នុងសំគាល់លេខ 17 នៃរបាយការណ៍ហិរញ្ញវត្ថុ។

ធនាគារជាតិនៃកម្ពុជា បានចេញប្រកាសលេខ ធ7-016-117 លើតម្រូវការដើមទុនថ្មី និងលក្ខខណ្ឌសំរាប់ការអនុម័តអាជ្ញាប័ណ្ណរបស់ធនាគារ ដែលតម្រូវអោយធនាគារជាសាខាធនាគារបរទេស ដែលមិនមានចំណាត់ថ្នាក់វិនិយោគត្រូវមានដើមទុនអប្បបរមាយ៉ាងតិច 300 ពាន់លានរៀល (សមមូល 75 លានដុល្លារអាមេរិក)។ លក្ខខណ្ឌតម្រូវលើមូលធនថ្មីនេះនឹងមានប្រសិទ្ធភាពក្នុងរយៈពេលពីរឆ្នាំ ដែលចាប់ផ្តើមពីថ្ងៃទី 22 ខែមីនា ឆ្នាំ 2016 ។ នៅថ្ងៃចេញរបាយការណ៍នេះ សាខាធនាគារមិនទាន់បានគោរពតាមប្រកាសខាងលើទេ។

29.6 តម្លៃសមស្របនៃទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុ

តម្លៃសមស្របចំពោះឧបករណ៍ហិរញ្ញវត្ថុ សំដៅទៅលើតម្លៃអាចដោះដូរបានរវាងអ្នកលក់ និងអ្នកទិញ ក្នុងក្របខ័ណ្ឌនៃទីផ្សារសកម្មធម្មតា ដោយគ្មានការដាក់បង្ខំអោយលក់ ឬការជំរះបញ្ជី ។

ដោយហេតុថាទ្រព្យសកម្មនិងអកម្មហិរញ្ញវត្ថុរបស់សាខាធនាគារមួយចំនួនធំ ពុំមានការជួញដូរលើទីផ្សារសកម្មទេ តម្លៃសមស្របចំពោះឧបករណ៍ហិរញ្ញវត្ថុត្រូវបានវាយតម្លៃដោយគណៈគ្រប់គ្រងសាខាធនាគារ ដោយយោងទៅតាមប្រភេទនៃទ្រព្យសកម្មនិងអកម្មទាំងនោះ។ ផ្អែកទៅលើការប៉ាន់ស្មានរបស់គណៈគ្រប់គ្រងសាខាធនាគារ តម្លៃសមស្របចំពោះទ្រព្យសកម្មអកម្មហិរញ្ញវត្ថុ មានតម្លៃប្រហាក់ប្រហែលគ្នានឹងតម្លៃពិតគណនេយ្យរបស់វា។

30 តួលេខប្រៀបធៀប

នៅពេលដែលចាំបាច់តួលេខប្រៀបធៀបត្រូវបានចាត់ថ្នាក់ឡើងវិញដើម្បីអនុលោមតាមការបង្ហាញនាឆ្នាំបច្ចុប្បន្ន។

ផ្នែកនៃរបាយការណ៍នេះជាព័ត៌មានសំរាប់ធនាគារជាតិនៃកម្ពុជា

**ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ
ធនាគារជាតិនៃកម្ពុជា**

អនុបាតនានានិងព័ត៌មានដែលមានដូចតទៅនេះត្រូវបានដកស្រង់ពីទិន្នន័យដែលមាននៅ
ក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលបានត្រួតពិនិត្យ នាការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

សេចក្តីប្រកាសរបស់គណៈគ្រប់គ្រង


យើងខ្ញុំជាសមាជិកនៃគណៈគ្រប់គ្រង **ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ** សូមប្រកាសថា តាម យោបល់របស់យើងខ្ញុំ ព័ត៌មានហិរញ្ញវត្ថុបន្ថែមដែលមានភ្ជាប់នៅទំព័របន្ទាប់ រួមមានព័ត៌មានតម្រូវដោយប្រកាស នានានៃធនាគារជាតិនៃកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីបង្ហាញនូវទិដ្ឋភាពពិតនៃព័ត៌មានហិរញ្ញវត្ថុរបស់សាខា ធនាគាររហូតដល់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016។ ព័ត៌មាននិងទិន្នន័យដូចមាននៅទំព័របន្ទាប់ស្ថិតនៅក្រោមការទទួល ខុសត្រូវរបស់គណៈគ្រប់គ្រងសាខាធនាគារ ។

ចុះហត្ថលេខាក្នុងនាមគណៈគ្រប់គ្រងដោយ ៖




លោក Chien Wen Cheng
 អនុប្រធាននិងនាយកគ្រប់គ្រង

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017



លោក Lin Chung Yuan
 អនុប្រធាននិងនាយកគ្រប់គ្រងរង

ថ្ងៃទី 27 ខែ មីនា ឆ្នាំ 2017

ធនាគារ ពាណិជ្ជកម្ម អាស៊ាន

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

មូលនិធិផ្ទាល់សុទ្ធ

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ.7-010-182 ចុះនៅថ្ងៃទី 15 ខែ តុលា ឆ្នាំ 2010, មូលនិធិផ្ទាល់សុទ្ធរបស់សាខាធនាគារនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ត្រូវបានគណនាដូចខាងក្រោម ៖

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ខ្ទង់ត្រូវបូក "1" ដើមទុនស្នូល			
ដើមទុន	50,000,000	201,850,000	41,000,000
ទុនបំរុងដោយឡែកពីទុនបំរុងលើការវាយតម្លៃឡើងវិញ	-	-	-
បុព្វលាភភាគហ៊ុន	-	-	-
លទ្ធផលចំណេញនៃការិយបរិច្ឆេទ	14,315,300	57,790,867	10,859,327
ចំណេញរក្សាទុកសំរាប់វិនិយោគបន្ត	11,054,738	44,627,977	9,195,411
ខ្ទង់ផ្សេងៗទៀតដែលអនុញ្ញាតដោយ NBC	-	-	-
សរុប ខ្ទង់ត្រូវបូក "ក"	75,370,038	304,268,844	61,054,738
កំរិតកំណត់លើប្រាក់ចំណេញរក្សាទុក	15%		15%
<i>(អតិបរមា 20% នៃសរុបរង "ក")</i>			
ខ្ទង់ត្រូវដក "ខ"			
ភាគហ៊ុនផ្ទាល់	-	-	-
ខាតបង់រ	-	-	-
ទ្រព្យសកម្មអរូបី	13,031	52,606	-
ជំពាក់ពីភាគទុនិក អភិបាល និង ភាគីសម្ព័ន្ធហិរញ្ញវត្ថុ	-	-	-
ចំណែកដើមទុនឬទាយជួនដែលមិនទាន់បានបង់	-	-	-
ការខាតដែលកំណត់តាមគ្រាព្រាពីការខាតនាចុងការិយបរិច្ឆេទ	-	-	-
សរុប ខ្ទង់ត្រូវដក "ខ"	13,031	52,606	-
សរុបដើមទុនផ្ទាល់សុទ្ធ ៖ មូលនិធិផ្ទាល់សុទ្ធមូលដ្ឋាន (ក-ខ)	75,357,007	304,216,238	61,054,738

ធនាគារ ពាណិជ្ជកម្ម អាស៊ាន
ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតំរូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទបដិវេទនា 31 ខែ ធ្នូ ឆ្នាំ 2016

មូលនិធិផ្ទាល់សុទ្ធ (ត្រូវបានកែតម្រូវ)

	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ខ្ទង់ត្រូវបូក “ក”			
ទុនបំរុងពីការវាយតម្លៃឡើងវិញ	-	-	-
សំវិធានធនចំពោះហានិភ័យទូទៅនៃប្រតិបត្តិការធនាគារ	-	-	-
សំវិធានធនទូទៅ 1%	4,167,168	16,822,857	3,055,359
អនុបំណុល	20,000,000	80,740,000	-
ខ្ទង់ផ្សេងៗទៀតដោយមានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា	-	-	-
សរុប ខ្ទង់ត្រូវបូក “ក”	24,167,168	97,562,857	3,055,359
កំរិតកំណត់លើបំណុលបន្ទាប់បន្សំ			
(អតិបរមា 50% នៃដើមទុនថ្នាក់ទីមួយ)	27%		-
ខ្ទង់ត្រូវដក “ប”			
ភាគកម្មមូលនិធិផ្ទាល់ក្នុងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនានា	50,000	201,850	50,000
ខ្ទង់ផ្សេងៗ	-	-	-
សរុប ខ្ទង់ត្រូវដក “ប”	50,000	201,850	50,000
សរុបដើមទុនថ្នាក់ទី 2 ៖ ដើមទុនបំពេញបន្ថែម (ក - ប)	24,117,168	97,361,007	3,005,359
កំរិតកំណត់លើដើមទុនថ្នាក់ទីពីរ	32%		5%
(ដើមទុនថ្នាក់ទី 2 អតិបរមា 100% នៃដើមទុនថ្នាក់ទីមួយ)			
ប. មូលនិធិផ្ទាល់សុទ្ធ (ក + ប - ខ)	99,474,175	401,577,245	64,060,097

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ

**ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016**

អនុបាតសាច់ប្រាក់ចាយស្រួល

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ៧.០០-៣៨ ចុះនៅថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ 2000 កែតម្រូវដោយប្រកាសលេខ ៧.០៤-២០៧ ចុះនៅថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ 2004, រាល់ធនាគារត្រូវគណនា អនុបាតសាច់ប្រាក់ងាយស្រួលដែលត្រូវមានតួលេខយ៉ាងតិចបំផុត 50%។ ការគណនាលំអិតមានដូចខាងក្រោម៖

ក. តារាងបង្ហាញអនុបាត	2016		2015
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ខ្ទង់ឥណទាន ៖			
សាច់ប្រាក់	21,535,524	86,938,910	13,667,641
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា (ដោយមិនរួមបញ្ចូលនូវប្រាក់បញ្ញើតាមច្បាប់)	29,254,153	118,099,016	15,344,563
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	43,511,527	175,656,034	51,165,833
ចំណែកនៃការអោយខ្ចីទៅធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ ដែលមានកាលកំណត់នៅសល់មិនដល់មួយខែ	--	--	--
សរុបខ្ទង់ឥណទាន	94,301,204	380,693,960	80,178,037
ខ្ទង់ឥណទាន៖			
សមតុល្យឥណទានលើឥណទានប្រាក់បញ្ញើជាមួយធនាគារ ជាតិនៃកម្ពុជា, នៅធនាគារ ឬ នៅគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	83,805	338,321	58,805
ប្រាក់ខ្ចីពីធនាគារជាតិនៃកម្ពុជា និងពីធនាគារផ្សេងៗដែលមាន រយៈពេលនៅសល់មិនលើសពីមួយខែ	-	-	-
សរុបខ្ទង់ឥណទាន	83,805	338,321	58,805
ស្ថានភាពអ្នកអោយខ្ចី	94,217,399	380,355,639	80,119,232
តារាងបង្ហាញ			
សមតុល្យសាច់ប្រាក់ តំណាងឲ្យអ្នកឲ្យខ្ចី	-	-	-
ចំណែកនៃកំរើបសំអតិថិជនក្នុងរយៈពេលនៅសល់មិនដល់ ១ ខែ	4,203,361	16,968,968	4,322,180
បំណុលធនាគារក្នុងរយៈពេលនៅសល់មិនដល់រយៈពេលមួយខែ	-	-	-
	4,203,361	16,968,968	4,322,180
សរុប ក. ស្ថានភាពអ្នកអោយខ្ចី	98,420,760	397,324,607	84,441,412
ខ. តារាងបែងចែកអនុបាត			
80%នៃប្រាក់បញ្ញើមានកាលកំណត់នៅសល់មិនដល់ 1 ខែ	41,044,555	165,696,869	10,731,023
50%នៃប្រាក់បញ្ញើមានកាលកំណត់នៅសល់លើសរយៈពេល 1 ខែ	42,143,289	170,132,458	47,851,318
50%នៃប្រាក់បញ្ញើគណនីសន្សំ	51,218,255	206,768,095	42,531,253
60%នៃប្រាក់បញ្ញើគណនីចរន្ត	12,632,816	50,998,678	11,512,310
សរុប ខ	147,038,915	593,596,100	112,625,904
អនុបាតសាច់ប្រាក់ចាយស្រួល (ក/ខ)	66.94%		74.98%

ធនាគារ ពាណិជ្ជកម្ម អាស៊ាន

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

អនុបាតសាធនភាព

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ.7-00-46 ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2000, កែតម្រូវដោយប្រកាសលេខ ធ.7-04-206 ចុះនៅថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ 2004 និង ប្រកាស លេខ ធ.7-07-135 ចុះនៅថ្ងៃទី 27 ខែ សីហា ឆ្នាំ 2009, ធនាគារទាំងអស់ត្រូវពិនិត្យជាអចិន្ត្រៃយ៍នូវអនុបាតសាធនភាពរបស់ខ្លួនអោយបានសមស្រប ពោលគឺអនុបាតសាធនភាពរវាងមូលនិធិផ្ទាល់សុទ្ធ និងហានិភ័យឥណទានសរុបមិនត្រូវតិចជាង15% ឡើយ ។

ភាគយកនៃអនុបាត	ភាគរយថ្លឹង	2016		2015
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ក. មូលនិធិផ្ទាល់សុទ្ធនាថ្ងៃទី31 ខែ ធ្នូ		99,474,175	401,577,245	64,060,097
ភាគបែងនៃអនុបាត				
សាច់ប្រាក់	0%	-	-	--
ប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជា	0%	-	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី AAA ទៅ AA-	0%	-	-	-
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី A+ ទៅ A-	20%	-	-	-
ឥណទេយ្យលើធនាគារមានចំណាត់ថ្នាក់ពី AAA ទៅ AA-	20%	276,558	1,116,465	926,183
ឥណទេយ្យលើស្ថាប័នមានចំណាត់ថ្នាក់ពី BBB+ ទៅ BBB-	50%	-	-	-
ឥណទេយ្យលើធនាគារមានចំណាត់ថ្នាក់ពី A+ ទៅ A-	50%	21,063,763	85,034,409	20,767,310
ទ្រព្យសកម្មដទៃទៀត	100%	420,449,402	1,697,354,236	311,358,716
ខ្ទង់ក្រៅតារាងតុល្យការមាន ៖				
ហានិភ័យធំ	100%	-	-	-
ហានិភ័យមធ្យម	50%	84,618	341,603	161,436
ហានិភ័យទាប	20%	2,114,890	8,537,809	244,278
ខ. សរុបហានិភ័យសមតុល្យ		443,989,231	1,792,384,522	333,457,923
អនុបាតសាធនភាព (ក/ខ)		22%		19%

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ

**ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតំរូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទបង្អស់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016**

ចំណាត់ថ្នាក់ឥណទាន និង សំវិធានធនសំរាប់ឥណទានជាប់សង្ស័យនិងបាត់បង់

អនុលោមទៅតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជាលេខ ធ.7-09-074 ចុះថ្ងៃទី 25 ខែ កុម្ភៈ ឆ្នាំ 2009, ធនាគារ ទាំងអស់ត្រូវរៀបចំចំណាត់ថ្នាក់ឥណទាន និង ខ្ទង់ក្រៅតារាងតុល្យការជា 5 ថ្នាក់គឺ ៖ ធម្មតា, ឃ្លាំមើល, ក្រោមធម្មតា, ជាប់សង្ស័យ និង បាត់បង់, និងកត់ត្រាសំវិធានធនជាក់លាក់ដោយមិនគិតគូរលើប្រភេទនៃវត្ថុធានា (ដោយ ឡែកតែវត្ថុធានាជាសាច់ប្រាក់) ។ ចំណាត់ថ្នាក់ឥណទាន និង ការកត់ត្រាសំវិធានធនជាក់លាក់លើឥណទានជាប់ សង្ស័យ និងបាត់បង់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 មានតួលេខដូចខាងក្រោម ៖

	ឥណទានដុល	សំវិធានធន	បទដ្ឋានរបស់ ធនាគារជាតិ	សំវិធានធនរបស់ សាខាធនាគារ	លំអៀង
នាថ្ងៃទី 31 ខែ ធ្នូ 2016	ដុល្លារអាមេរិក	%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធម្មតា	416,716,788	1	4,167,168	4,167,168	-
ឃ្លាំមើល	3,969,095	3	119,073	119,073	-
ក្រោមធម្មតា	820,851	20	164,170	192,903	(28,733)
ជាប់សង្ស័យ	-	50	-	-	-
បាត់បង់	1,803,117	100	1,803,177	1,803,177	-
	423,309,911		6,253,588	6,282,321	(28,733)
សមមូលជាប្រាក់រៀល	ពាន់រៀល	%	ពាន់រៀល	ពាន់រៀល	ពាន់រៀល
ធម្មតា	1,682,285,673	1	16,822,857	16,822,857	-
ឃ្លាំមើល	16,023,237	3	480,698	480,698	-
ក្រោមធម្មតា	3,313,775	20	662,754	778,749	(115,995)
ជាប់សង្ស័យ	-	50	-	-	-
បាត់បង់	7,279,426	100	7,279,426	7,279,426	-
	1,708,902,111		25,245,735	25,361,730	(115,995)
	ឥណទានដុល	សំវិធានធន	បទដ្ឋានរបស់ ធនាគារជាតិ	សំវិធានធនរបស់ សាខាធនាគារ	លំអៀង
នាថ្ងៃទី 31 ខែ ធ្នូ 2015	ដុល្លារអាមេរិក	%	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធម្មតា	305,535,881	1	3,055,359	3,055,359	-
ឃ្លាំមើល	119,118	3	3,574	3,788	(214)
ក្រោមធម្មតា	310,000	20	62,000	62,000	-
ជាប់សង្ស័យ	1,773,657	50	886,829	891,158	(4,329)
បាត់បង់	35,000	100	35,000	35,000	-
	307,773,656		4,042,762	4,047,305	(4,543)

ធនាគារ ពាណិជ្ជកម្ម ខេត្តកំពង់ចាម
ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

ស្ថានភាពចំហសុទ្ធនៃរូបិយប័ណ្ណបរទេស ប្រកាសលេខ ធ7-07-134 ប្រ.ក.ថ្ងៃទី 27 ខែ សីហា ឆ្នាំ 2007

រូបិយប័ណ្ណ	ខ្ទង់ផ្សេងៗទៀតបន្ទាប់ពីដកចេញសំវិធានធន				ស្ថានភាពរូបិយប័ណ្ណចំហសុទ្ធ	រូបិយប័ណ្ណចំហសុទ្ធមូលនិធិផ្ទាល់សុទ្ធ (%)	កំរិតកំណត់ %	ភាពលើស %
	1	2	3	4	5			
	ទ្រព្យសកម្ម	ទ្រព្យអកម្មនិងមូលធន	រូបិយប័ណ្ណត្រូវទទួល	រូបិយប័ណ្ណត្រូវចំណាយ	+(វែង) ឬ - (ខ្លី)			
	+	-	+	-	(1+2+3+4)			
ដុល្លារអាមេរិក	564,177,496	(565,076,543)	90,258,963	(90,258,963)	(899,047)	-0.91%	20%	-
រៀល	789,875	(93,880)	-	-	695,995	0.70%	20%	-
យ៉ុងចិន	130,471	(1,864)	1,981,421	(1,981,421)	128,607	0.13%	20%	-
អឺរ៉ូ	55,561	-	-	-	55,561	0.06%	20%	-
យេនជប៉ុន	18,884	-	-	-	18,884	0.02%	20%	-
សរុប	565,172,287	(565,172,287)	92,240,384	(92,240,384)	-	0%	100%	0%

ធនាគារ ពាណិជ្ជកម្ម សាខាភ្នំពេញ
ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

- **ដើមទុនអប្បបរមា** (ប្រកាសលេខ ធ 7-08-193 ចុះថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ 2008)

នៅក្នុងការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 ដើមទុនលក្ខន្តិកៈរបស់សាខាធនាគារ មានចំនួន 50 លាន ដុល្លារអាមេរិក សមមូលនឹងប្រមាណ 201,850 លានរៀល (នៅថ្ងៃ ទី 31 ខែ ធ្នូ ឆ្នាំ 2015 ៖ 41 លានដុល្លារអាមេរិក)។ សាខាធនាគារបានអនុលោមទៅតាមតម្រូវការដើមទុនអប្បបរមាដែលកំណត់ដោយប្រកាសលេខ ធ 7-08-193 ចុះថ្ងៃទី 19 ខែ កញ្ញា ឆ្នាំ 2008 ចេញដោយធនាគារជាតិនៃកម្ពុជា។

សាខាធនាគារ មិនទាន់បានអនុវត្តតាមតម្រូវការដើមទុនអប្បបរមាដែលចេញដោយធនាគារជាតិនៃកម្ពុជាតាម ប្រកាសថ្មី B7-016-117 ដែលនឹងត្រូវមានប្រសិទ្ធភាពនៅខែមីនាឆ្នាំ 2018 ។

- **ឥណទានទៅសម្ព័ន្ធភាគី** (ប្រកាសលេខ ធ.7-02-146 ចុះថ្ងៃទី 7 ខែ មិថុនា ឆ្នាំ 2002)

សាខាធនាគារពុំមានឥណទានផ្តល់ដល់សម្ព័ន្ធភាគីទេ នៅក្នុងការិយបរិច្ឆេទនេះ ។

- **អចលនទ្រព្យ** (ប្រកាសលេខ ធ.7-01-186 ចុះថ្ងៃទី 8 ខែ វិច្ឆិកា ឆ្នាំ 2001)

អចលនទ្រព្យរបស់សាខាធនាគារនៅក្នុងការិយបរិច្ឆេទមានចំនួនទាបជាង 30% នៃមូលនិធិផ្ទាល់សុទ្ធសរុបរបស់ ធនាគារ ។

អនុបាតអចលនទ្រព្យរបស់ធនាគារ រួមមាន (ទ្រព្យសកម្មអរូបី និងអចលនទ្រព្យ) សំរាប់ប្រើប្រាស់ក្នុងប្រតិបត្តិ ការអាជីវកម្មរបស់ធនាគារ ធៀបជាមួយនឹងមូលនិធិផ្ទាល់សុទ្ធរបស់សាខាធនាគារ។

		2016		2015
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក
ទ្រព្យសកម្មអរូបី អចលនទ្រព្យ សំរាប់គោលបំណង	ក	1,384,093	5,587,583	802,368
របស់សាខាធនាគារក្នុងរបាយការណ៍ហិរញ្ញវត្ថុ				
មូលនិធិផ្ទាល់សុទ្ធ	ខ	99,474,175	401,577,245	64,060,097
អនុបាតអចលនទ្រព្យ	ក/ខ	1.39%		1.25%

ធនាគារ ពាណិជ្ជកម្ម កម្ពុជា
ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

ហានិភ័យឥណទាន (ប្រកាសលេខ ធ7-06-226 ចុះថ្ងៃទី 3 ខែ វិច្ឆិកា ឆ្នាំ 2006)

តាមលក្ខខណ្ឌនៃប្រកាសនេះ សាខាធនាគារត្រូវរក្សាអនុបាតនេះជាអតិបរមា 20% នៅគ្រប់ពេលវេលាទាំងអស់រវាង ហានិភ័យទូទៅរបស់ខ្លួន ដែលបណ្តាលមកពីប្រតិបត្តិការជាមួយអ្នកទទួលបានជាកត្តជន និងមូលនិធិផ្ទាល់សុទ្ធ ហើយហានិភ័យឥណទានធំៗជាកត្តជនសរុបមិនអោយលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់សាខាធនាគារទេ។

គិតត្រឹមថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016 សាខាធនាគារមានហានិភ័យធំចំនួនពីរ ជាមួយអ្នកទទួលបានជាកត្តជនដែលមានអត្រាលើស 10 ភាគរយ នៃមូលនិធិផ្ទាល់សុទ្ធ។ ទោះយ៉ាងណា ឥណទានធំទាំងអស់មិនលើស 20% ឬ មិនលើស 300% ចំពោះហានិភ័យឥណទានធំៗជាកត្តជនសរុប នៃមូលនិធិផ្ទាល់សុទ្ធទេ។

លេខរៀង	កាលបរិច្ឆេទទទួលបាន អនុញ្ញាតិពីធនាគារជាតិនៃ កម្ពុជា	កំរិតឥណទាន ដែលបាន អនុម័ត ដុល្លារអាមេរិក	សរុប សមតុល្យជាក់ ស្តែង ដុល្លារអាមេរិក	ឥណទានលើស សមតុល្យ (OD) ដុល្លារអាមេរិក	ឥណទាន (FL) ដុល្លារអាមេរិក	ឥណទាន ហិរញ្ញប្បទាន ពាណិជ្ជកម្ម ដុល្លារអាមេរិក	ខ្ទង់ក្រៅតារាង តុល្យការ ដុល្លារអាមេរិក	សរុប ហានិភ័យ ដុល្លារអាមេរិក	ការថ្លឹង (%)	សរុប ហានិភ័យដែល បានថ្លឹងរួច ដុល្លារអាមេរិក	សរុបហានិភ័យ ដែលបានថ្លឹងរួច មូលនិធិផ្ទាល់សុទ្ធ (%)	អតិបរមា (%)	ភាព លើស	ផ្សេងៗ
1	Nil	10,000,000	8,315,000	-	8,315,000	-	1,685,000	10,000,000	100%	10,000,000	10%	20%	-10%	
2	Nil	10,000,000	3,894,441	-	3,894,441	-	6,105,559	10,000,000	100%	10,000,000	10%	20%	-10%	
សរុបហានិភ័យ		20,000,000	12,209,441	-	12,209,441	-	7,790,559	20,000,000	100%	20,000,000				

ធនាគារ ពាណិជ្ជកម្ម ជាតិកម្ពុជា

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

អនុបាតហិរញ្ញវត្ថុ និងសូចនាករហិរញ្ញវត្ថុនៃម៉ាដនៃភ្ញៀវ

	2016 USD or %	2015 USD or %
1 ដើមទុន		
ដើមទុនធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	13.34%	14.42%
ក- ដើមទុន	75,370,038	61,054,738
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
2 ដើមទុនថ្នាក់ទី១ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	13.33%	14.42%
ក- ដើមទុនថ្នាក់ទី ១	75,357,007	61,054,738
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
3 ដើមទុនថ្នាក់ទី ១ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ(ក/ខ)	16.97%	18.31%
ក- ដើមទុនថ្នាក់ទី ១	75,357,007	61,054,738
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	443,989,231	333,457,923
4 ដើមទុនថ្នាក់ទី១ និង ទី២ ធៀបនឹងទ្រព្យសកម្មដែលឆ្លងហានិភ័យ(ក/ខ)	22.40%	19.21%
ក- ដើមទុនថ្នាក់ទី ១ និង ទី ២	99,474,175	64,060,097
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	443,989,231	333,457,923
5 មូលនិធិផ្ទាល់សុទ្ធ ធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	17.60%	15.13%
ក- មូលនិធិផ្ទាល់សុទ្ធ	99,474,175	64,060,097
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
6 អនុបាតសាធនភាព (ក/ខ)	22.40%	19.21%
ក- មូលនិធិផ្ទាល់សុទ្ធ	99,474,175	64,060,097
ខ- ទ្រព្យសកម្មដែលឆ្លងហានិភ័យ	443,989,231	333,457,923
7 បំណុលធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	86.66%	85.58%
ក- ទ្រព្យអកម្មសរុប	489,802,249	362,361,406
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
8 បំណុលធៀបនឹងដើមទុន (ក/ខ)	649.86%	593.50%
ក- ទ្រព្យអកម្មសរុប	489,802,249	362,361,406
ខ- ដើមទុន	75,370,038	61,054,738

ធនាគារ ពាណិជ្ជកម្ម កម្ពុជា សាខាភ្នំពេញ

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បង្ហាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	2016 USD or %	2015 USD or %
9 ភាគលាភរៀបរៀងប្រាក់ចំណេញសុទ្ធ (ក/ខ)	0.00%	27.63%
ក- ភាគលាភ	-	3,000,000
ខ- ប្រាក់ចំណេញសុទ្ធ	14,315,300	10,859,327
គុណភាពទ្រព្យសកម្ម		
10 ប្រាក់បំរុងធនាគាររៀបរៀងឥណទានសរុប (ក/ខ)	0.00%	0.00%
ក- ប្រាក់បំរុងធនាគារ	-	-
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
11 ប្រាក់បំរុងធនាគាររៀបរៀងទ្រព្យសកម្មសរុប (ក/ខ)	0.00%	0.00%
ក- ប្រាក់បំរុងធនាគារ	-	-
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
12 ឥណទានមិនដំណើរការរៀបរៀងឥណទានសរុប (ក/ខ)	0.62%	0.69%
ក- ឥណទានមិនដំណើរការ	2,624,028	2,118,657
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
13 ឥណទានមិនដំណើរការរៀបរៀងទ្រព្យសកម្មសរុប (ក/ខ)	0.46%	0.50%
ក- ឥណទានមិនដំណើរការ	2,624,028	2,118,657
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
14 ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់រៀបរៀងឥណទានសរុប(ក/ខ)	1.12%	1.05%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	4,751,976	3,218,063
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
15 ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់រៀបរៀងទ្រព្យសកម្មសរុប(ក/ខ)	0.84%	0.76%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	4,751,976	3,218,063
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
16 ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់រៀបរៀងដើមទុន (ក/ខ)	6.30%	5.27%
ក- ទ្រព្យសកម្មដែលបានធ្វើចំណាត់ថ្នាក់	4,751,976	3,218,063
ខ- ដើមទុន	75,370,038	61,054,738

ធនាគារ ពាណិជ្ជកម្ម កម្ពុជា សាខាកំពង់

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	2016 USD or %	2015 USD or %
17 ឥណទានសម្ព័ន្ធព្យាបាលបង្កើនឥណទានសរុប (ក/ខ)	0.00%	0.00%
ក- ឥណទានសម្ព័ន្ធព្យាបាល	-	-
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
18 ឥណទានហានិភ័យធំៗបង្កើនឥណទានសរុប (ក/ខ)	2.88%	6.40%
ក- ឥណទានហានិភ័យធំៗ	12,209,441	19,691,334
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
19 ឥណទានសម្ព័ន្ធព្យាបាលបង្កើនមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	0.00%	0.00%
ក- ឥណទានសម្ព័ន្ធព្យាបាល	-	-
ខ- មូលនិធិផ្ទាល់សុទ្ធ	99,474,175	64,060,097
20 ឥណទានហានិភ័យធំៗបង្កើនមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	12.27%	30.74%
ក- ឥណទានហានិភ័យធំៗ	12,209,441	19,691,334
ខ- មូលនិធិផ្ទាល់សុទ្ធ	99,474,175	64,060,097
21 សំវិធានធនទូទៅបង្កើនឥណទានសរុប (ក/ខ)	0.98%	0.99%
ក- សំវិធានធនទូទៅ	4,167,168	3,055,359
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
22 សំវិធានធនជាក់លាក់បង្កើនឥណទានសរុប (ក/ខ)	0.50%	0.32%
ក- សំវិធានធនជាក់លាក់	2,115,153	991,945
ខ- ឥណទានសរុប (ដុល)	423,309,911	307,773,656
23 សំវិធានធនជាក់លាក់បង្កើនឥណទានមិនដំណើរការ (ក/ខ)	80.61%	46.82%
ក- សំវិធានធនជាក់លាក់	2,115,153	991,945
ខ- ឥណទានមិនដំណើរការ	2,624,028	2,118,657
24 សំវិធានធនសរុបបង្កើនទ្រព្យសកម្មសរុប (ក/ខ)	1.11%	0.96%
ក- សំវិធានធនសរុប	6,282,321	4,047,305
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144

ធនាគារ កាណាឌីជីមួយ សាខាកំពង់

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សំរាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	2016 USD or %	2015 USD or %
25 ឥណទានធៀបនឹងប្រាក់បញ្ញើ (ក/ខ)	163.39%	144.25%
ក- ឥណទានសរុបចំពោះអតិថិជនមិនមែនធនាគារ (ដុល)	423,309,911	307,773,656
ខ- ប្រាក់បញ្ញើអតិថិជន	259,083,476	213,366,104
ចំណូល		
26 ចំណូលពីទ្រព្យសកម្ម (ក/ខ)	2.53%	2.56%
ក- ប្រាក់ចំណេញសុទ្ធ	14,315,300	10,859,327
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
27 ចំណូលពីដើមទុន (ក/ខ)	18.99%	17.79%
ក- ប្រាក់ចំណេញសុទ្ធ	14,315,300	10,859,327
ខ- ដើមទុន	75,370,038	61,054,738
28 ចំណូលដុល (ក/ខ)	4.59%	4.46%
ក- ចំណូលការប្រាក់	25,969,067	18,885,672
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
29 កំរិតការប្រាក់សុទ្ធច្រើនធៀបនឹងទ្រព្យសកម្មសរុប (ក-ខ)/គ)	3.86%	3.82%
ក- ចំណូលការប្រាក់	25,969,067	18,885,672
ខ- ចំណាយការប្រាក់	4,147,244	2,728,087
គ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
30 ចំណូលផ្សេងៗ (ក/ខ)	0.45%	0.52%
ក- ចំណូលផ្សេងៗ	2,555,399	2,198,008
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
31 ចំណាយសំវិធានធនធៀបនឹងទ្រព្យសកម្មសរុប (ក/ខ)	1.11%	0.96%
ក- ចំណាយសំវិធានធន	6,282,321	4,047,305
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
32 ចំណាយទូទៅ (ក/ខ)	1.26%	1.08%
ក- ចំណាយមិនមែនការប្រាក់	7,099,287	4,570,955
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144

ធនាគារ ពាណិជ្ជកម្ម កម្ពុជា

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	2016 USD or %	2015 USD or %
33 ប្រាក់ចំណេញសុទ្ធ /(ខាតសុទ្ធ)មុនបង់ពន្ធ (ក/ខ)	3.06%	3.26%
ក- ប្រាក់ចំណេញសុទ្ធមុនបង់ពន្ធ	17,277,935	13,784,638
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
34 ចំណាយពន្ធផ្សេងៗទៀតនឹងទ្រព្យសកម្មសរុប (ក/ខ)	0.68%	0.87%
ក- ពន្ធសរុប	3,861,683	3,696,503
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
35 កំរិតការប្រាក់ផ្សេងៗនឹងចំណូលដុល ((ក-ខ)/គ)	76.50%	74.25%
ក- ចំណូលការប្រាក់	25,969,067	18,885,672
ខ- ចំណាយការប្រាក់	4,147,244	2,728,087
គ- ចំណូលដុល	28,524,466	21,760,804
36 ចំណូលមិនមែនការប្រាក់ផ្សេងៗនឹងចំណូលដុល (ក/ខ)	8.96%	10.10%
ក- ចំណូលមិនមែនការប្រាក់	2,555,399	2,198,008
ខ- ចំណូលដុល	28,524,466	21,760,804
37 ចំណាយមិនមែនការប្រាក់ផ្សេងៗនឹងចំណូលដុល (ក/ខ)	24.89%	21.01%
ក- ចំណាយមិនមែនការប្រាក់	7,099,287	4,570,955
ខ- ចំណូលដុល	28,524,466	21,760,804
38 ចំនួនដងនៃការរកចំណូលការប្រាក់ ((ក+ខ)/គ)	5.17	6.05
ក- ចំណេញមុនបង់ពន្ធ	17,277,935	13,784,638
ខ- ចំណាយការប្រាក់	4,147,244	2,728,087
ចំនួនដងនៃការរកចំណូលការប្រាក់ ((ក+ខ)/គ)	4,147,244	2,728,087
សាច់ប្រាក់ងាយស្រួល		
39 ទ្រព្យសកម្មងាយស្រួល (ក/ខ)	16.69%	18.94%
ក- ទ្រព្យសកម្មងាយស្រួល	94,301,204	80,178,037
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144

ធនាគារ ពាណិជ្ជកម្ម កម្ពុជា

ព័ត៌មានហិរញ្ញវត្ថុបន្ថែម និង កំណត់បន្ទាញតម្រូវដោយ ធនាគារជាតិនៃកម្ពុជា
សម្រាប់ការិយបរិច្ឆេទចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2016

	2016 USD or %	2015 USD or %
40 ទ្រព្យអកម្មរយៈពេលខ្លី (ក/ខ)	83.13%	85.58%
ក- ទ្រព្យអកម្មរយៈពេលខ្លី (រយៈពេលតិចជាង១ឆ្នាំ)	469,802,249	362,361,406
ខ- ទ្រព្យសកម្មសរុប	565,172,287	423,416,144
41 ទ្រព្យសកម្មងាយស្រួលសុទ្ធ ((ក-ខ)/គ)	-21.81%	-17.42%
ក- ទ្រព្យសកម្មងាយស្រួល	94,301,204	80,178,037
ខ- ទ្រព្យអកម្មរយៈពេលខ្លី (រយៈពេលតិចជាង១ឆ្នាំ)	201,148,090	143,291,810
គ- ទ្រព្យអកម្មសរុប	489,802,249	362,361,406
42 អនុបាតរហ័ស (ក/ខ)	20.07%	22.13%
ក- ទ្រព្យសកម្មងាយស្រួល	94,301,204	80,178,037
ខ- ទ្រព្យអកម្មរយៈពេលខ្លី	469,802,249	362,361,406
43 ប្រាក់បញ្ញើជៀបនឹងឥណទានសរុប (ក/ខ)	61.20%	69.33%
ក- ប្រាក់បញ្ញើអតិថិជនសរុប	259,083,476	213,366,104
ខ- ឥណទានសរុបចំពោះអតិថិជនមិនមែនធនាគារ (ដុល)	423,309,911	307,773,656
44 អចលនទ្រព្យជៀបនឹងមូលនិធិផ្ទាល់សុទ្ធ (ក/ខ)	1.39%	1.25%
ក- អចលនទ្រព្យ	1,384,093	802,368
ខ- មូលនិធិផ្ទាល់សុទ្ធ	99,474,175	64,060,097

